

COMMONWEALTH OF KENTUCKY
BEFORE THE PUBLIC SERVICE COMMISSION

In the Matter of:

ELECTRONIC APPLICATION OF)
KENTUCKY UTILITIES COMPANY FOR AN) CASE NO. 2018-00294
ADJUSTMENT OF ITS ELECTRIC RATES)


RESPONSE OF
KENTUCKY UTILITIES COMPANY
TO
FIRST REQUEST FOR INFORMATION OF
KENTUCKY SCHOOL BOARDS ASSOCIATION (KSBA)
DATED NOVEMBER 13, 2018

FILED: NOVEMBER 29, 2018

VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **Daniel K. Arbough**, being duly sworn, deposes and says that he is Treasurer for Kentucky Utilities Company and Louisville Gas and Electric Company and an employee of LG&E and KU Services Company, and that he has personal knowledge of the matters set forth in the responses for which he is identified as the witness, and the answers contained therein are true and correct to the best of his information, knowledge and belief.


Daniel K. Arbough

Subscribed and sworn to before me, a Notary Public in and before said County and State, this 29th day of November 2018.


Notary Public

My Commission Expires:
Judy Schooler
Notary Public, ID No. 603967
State at Large, Kentucky
Commission Expires 7/11/2022

VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **Lonnie E. Bellar**, being duly sworn, deposes and says that he is Chief Operating Officer for Louisville Gas and Electric Company and Kentucky Utilities Company and an employee of LG&E and KU Services Company, and that he has personal knowledge of the matters set forth in the responses for which he is identified as the witness, and the answers contained therein are true and correct to the best of his information, knowledge and belief.



Lonnie E. Bellar

Subscribed and sworn to before me, a Notary Public in and before said County and State, this 29th day of November 2018.




Notary Public

My Commission Expires:
Judy Schooler
Notary Public, ID No. 603967
State at Large, Kentucky
Commission Expires 7/11/2022

VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **Robert M. Conroy**, being duly sworn, deposes and says that he is Vice President, State Regulation and Rates, for Kentucky Utilities Company and Louisville Gas and Electric Company and an employee of LG&E and KU Services Company, and that he has personal knowledge of the matters set forth in the responses for which he is identified as the witness, and the answers contained therein are true and correct to the best of his information, knowledge and belief.



Robert M. Conroy

Subscribed and sworn to before me, a Notary Public in and before said County and State, this 29th day of November 2018.


Notary Public

My Commission Expires:
Judy Schooler
Notary Public, ID No. 603967
State at Large, Kentucky
Commission Expires 7/11/2022

VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **Christopher M. Garrett**, being duly sworn, deposes and says that he is Controller for Kentucky Utilities Company and Louisville Gas and Electric Company and an employee of LG&E and KU Services Company, and that he has personal knowledge of the matters set forth in the responses for which he is identified as the witness, and the answers contained therein are true and correct to the best of his information, knowledge and belief.


Christopher M. Garrett

Subscribed and sworn to before me, a Notary Public in and before said County and State, this 28th day of November 2018.


Notary Public

My Commission Expires:
Judy Schooler
Notary Public, ID No. 603967
State at Large, Kentucky
Commission Expires 7/11/2022


VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **Elizabeth J. McFarland**, being duly sworn, deposes and says that she is Vice President, Customer Services for Louisville Gas and Electric Company and Kentucky Utilities Company and an employee of LG&E and KU Services Company, and that she has personal knowledge of the matters set forth in the responses for which she is identified as the witness, and the answers contained therein are true and correct to the best of her information, knowledge and belief.


Elizabeth J. McFarland

Subscribed and sworn to before me, a Notary Public in and before said County and State, this 29th day of November 2018.


Notary Public


My Commission Expires:

10-16-2020

VERIFICATION

COMMONWEALTH OF KENTUCKY)
)
COUNTY OF JEFFERSON)

The undersigned, **David S. Sinclair**, being duly sworn, deposes and says that he is Vice President, Energy Supply and Analysis for Kentucky Utilities Company and Louisville Gas and Electric Company and an employee of LG&E and KU Services Company, and that he has personal knowledge of the matters set forth in the responses for which he is identified as the witness, and the answers contained therein are true and correct to the best of his information, knowledge and belief.



David S. Sinclair

Subscribed and sworn to before me, a Notary Public in and before said County and State, this 29th day of November 2018.



Notary Public

My Commission Expires:
Judy Schooler
Notary Public, ID No. 603967
State at Large, Kentucky
Commission Expires 7/11/2022

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 1

Responding Witness: David S. Sinclair

Q-1. Please provide monthly KU system, combined system and class peak day 24- hour load profiles in Excel format for all K – 12 school accounts recorded in the last five years by rate schedule for each account.

A-1. See attachments being provided in .csv format. The Company is providing them on separate electronic storage media subject to a motion to deviate because the files cannot be uploaded to the Commission's website. The Company will supply copies on electronic storage media to the Commission, the Attorney General, and all parties who have already requested copies of all responses filed. The Company will provide the files to any other party to this proceeding upon request.

K-12 schools do not constitute a class so 24-hour load profiles are provided only for the monthly KU system and combined system peak days. Data is only available for the entire period to the extent that a school account had an interval meter as part of another load research class order.

The attachments are
being provided in
separate files in the
available electronic
format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 2

Responding Witness: David S. Sinclair

- Q-2. Please provide monthly KU system, combined system and class peak day 24 – hour load profiles in Excel format for rate schedules GS, AES (KU), PS-sec and TODS recorded in the last five years by rate schedule for each account.
- A-2. See attachments being provided in .csv format. The Company is providing them on separate electronic storage media subject to a motion to deviate because the files cannot be uploaded to the Commission’s website. The Company will supply copies on electronic storage media to the Commission, the Attorney General, and all parties who have already requested copies of all responses filed. The Company will provide the files to any other party to this proceeding upon request.

Class peak profiles are only available for the three 12-month periods calculated to support Cases 2018-00294, 2016-00371, and 2014-00371.

The attachments are
being provided in
separate files in the
available electronic
format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 3

Responding Witness: David S. Sinclair

- Q-3. Please provide 24 - hour system load profiles in Excel format for each monthly KU system peak day as listed on the FERC Form 1 page 401b for the last five years.
- A-3. See attachment being provided in Excel format. The attachment contains the KU system hourly load profiles (in MW) on the monthly KU system peak days.

The attachment is being provided in a separate file in Excel format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 4

Responding Witness: Christopher M. Garrett

Q-4. Please provide a copy of FERC Form 1 page 401b for the years 2015 through 2018.

A-4. See attached. FERC Form 1 for 2018 is not available at this time.

Name of Respondent Kentucky Utilities Company		This Report Is: (1) <input type="checkbox"/> An Original (2) <input checked="" type="checkbox"/> A Resubmission		Date of Report (Mo, Da, Yr) 06/29/2017	Year/Period of Report End of 2015/Q4	
MONTHLY PEAKS AND OUTPUT						
<p>1. Report the monthly peak load and energy output. If the respondent has two or more power which are not physically integrated, furnish the required information for each non- integrated system.</p> <p>2. Report in column (b) by month the system's output in Megawatt hours for each month.</p> <p>3. Report in column (c) by month the non-requirements sales for resale. Include in the monthly amounts any energy losses associated with the sales.</p> <p>4. Report in column (d) by month the system's monthly maximum megawatt load (60 minute integration) associated with the system.</p> <p>5. Report in column (e) and (f) the specified information for each monthly peak load reported in column (d).</p>						
NAME OF SYSTEM:						
Line No.	Month (a)	Total Monthly Energy (b)	Monthly Non-Requirements Sales for Resale & Associated Losses (c)	MONTHLY PEAK		
				Megawatts (See Instr. 4) (d)	Day of Month (e)	Hour (f)
29	January	2,272,699	17,848	4,860	8	800
30	February	2,282,905	62,210	5,112	20	800
31	March	1,911,710	20,226	4,261	6	800
32	April	1,562,129	2,840	2,753	24	700
33	May	1,806,173	61,808	3,343	11	1300
34	June	2,028,242	118,258	3,790	15	1500
35	July	2,201,548	185,368	3,865	28	1400
36	August	2,068,112	137,046	3,784	4	1500
37	September	1,900,502	125,478	3,787	3	1700
38	October	1,665,186	33,968	3,005	8	1600
39	November	1,652,154	39,617	3,445	23	800
40	December	1,818,113	103,688	3,456	4	800
41	TOTAL	23,169,473	908,355			

Name of Respondent Kentucky Utilities Company		This Report Is: (1) <input type="checkbox"/> An Original (2) <input checked="" type="checkbox"/> A Resubmission		Date of Report (Mo, Da, Yr) 06/29/2017	Year/Period of Report End of 2016/Q4	
MONTHLY PEAKS AND OUTPUT						
<p>1. Report the monthly peak load and energy output. If the respondent has two or more power which are not physically integrated, furnish the required information for each non- integrated system.</p> <p>2. Report in column (b) by month the system's output in Megawatt hours for each month.</p> <p>3. Report in column (c) by month the non-requirements sales for resale. Include in the monthly amounts any energy losses associated with the sales.</p> <p>4. Report in column (d) by month the system's monthly maximum megawatt load (60 minute integration) associated with the system.</p> <p>5. Report in column (e) and (f) the specified information for each monthly peak load reported in column (d).</p>						
NAME OF SYSTEM:						
Line No.	Month (a)	Total Monthly Energy (b)	Monthly Non-Requirements Sales for Resale & Associated Losses (c)	MONTHLY PEAK		
				Megawatts (See Instr. 4) (d)	Day of Month (e)	Hour (f)
29	January	2,204,099	8,468	4,415	19	800
30	February	1,913,235	2,368	4,043	10	900
31	March	1,735,697	63,107	3,347	2	900
32	April	1,617,716	39,033	2,991	26	1700
33	May	1,687,784	69,957	3,225	31	1500
34	June	1,962,968	57,123	3,836	23	1500
35	July	2,100,688	60,885	3,935	26	1500
36	August	2,207,185	79,876	3,935	26	1600
37	September	1,904,968	78,879	3,855	7	1600
38	October	1,740,405	149,976	3,149	19	1400
39	November	1,657,549	37,290	3,288	21	900
40	December	2,022,131	33,913	4,016	15	800
41	TOTAL	22,754,425	680,875			

Name of Respondent Kentucky Utilities Company		This Report Is: (1) <input checked="" type="checkbox"/> An Original (2) <input type="checkbox"/> A Resubmission		Date of Report (Mo, Da, Yr) / /	Year/Period of Report End of 2017/Q4	
MONTHLY PEAKS AND OUTPUT						
<p>1. Report the monthly peak load and energy output. If the respondent has two or more power which are not physically integrated, furnish the required information for each non- integrated system.</p> <p>2. Report in column (b) by month the system's output in Megawatt hours for each month.</p> <p>3. Report in column (c) by month the non-requirements sales for resale. Include in the monthly amounts any energy losses associated with the sales.</p> <p>4. Report in column (d) by month the system's monthly maximum megawatt load (60 minute integration) associated with the system.</p> <p>5. Report in column (e) and (f) the specified information for each monthly peak load reported in column (d).</p>						
NAME OF SYSTEM:						
Line No.	Month (a)	Total Monthly Energy (b)	Monthly Non-Requirements Sales for Resale & Associated Losses (c)	MONTHLY PEAK		
				Megawatts (See Instr. 4) (d)	Day of Month (e)	Hour (f)
29	January	2,011,270	41,707	4,004	8	900
30	February	1,637,138	2,692	3,630	10	800
31	March	1,798,403	30,277	3,815	16	700
32	April	1,608,924	59,425	2,906	20	1600
33	May	1,715,392	45,582	3,345	18	1500
34	June	1,836,433	44,764	3,710	13	1400
35	July	2,044,219	45,287	3,914	21	1700
36	August	1,932,231	27,374	3,783	17	1500
37	September	1,714,638	72,600	3,518	27	1600
38	October	1,661,226	32,828	3,002	9	1600
39	November	1,778,983	98,749	3,318	20	800
40	December	2,031,828	12,774	3,961	28	900
41	TOTAL	21,770,685	514,059			

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 5

Responding Witness: David S. Sinclair

- Q-5. Please provide the combined LGE-KU monthly system peaks in the Form 1 page 401 format and 24 – hour load profiles in Excel format for each monthly peak day shown for the last five years.
- A-5. See attachments being provided in Excel format. The data in Attachment 2 is the LGE-KU hourly load profiles (in MW) on the monthly LGE-KU system peak days.

The attachments are
being provided in
separate files in Excel
format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 6

Responding Witness: William Steven Seelye

- Q-6. Please explain and provide an example of the process to develop the COSS demand allocation factors using load research for the GS, PS-Secondary and TODS classes.
- A-6. The demand allocation factors in the Cost of Service Study are developed from the hourly demands provided in response to AG 1-137.

The demand allocator used to allocate Production demand-related costs is based on a sum of each class's load-weighted Loss of Load Probability. This is performed by multiplying the hourly Loss of Load Probabilities by the hourly loads of each class for each hour of the test year and then summed in total to calculate the LOLP allocation in the Cost of Service Study. This allocator is applied to all rate classes.

The demand allocator used to allocate Transmission demand-related costs is based on each class's maximum hourly Non-Coincident peak demand during the test year. This allocator is applied to all rate classes.

The demand allocator used to allocate Primary Distribution demand-related costs is applied to classes which take service at primary voltage based on those class's maximum hourly Non-Coincident peak demand during the test year. This allocator is applied to all classes referenced in the question.

The demand allocator used to allocate Secondary Distribution demand-related Transformer costs is applied to classes which take service at secondary voltage based on those class's Sum of Individual Customer Peak demands during the test year. This allocation is equal to each individual customer's maximum demand summed in total. This allocator is applied to all classes referenced in the question.

The demand allocator used to allocate Secondary Distribution demand-related Conductor costs is applied to classes which take service at secondary voltage based on those class's Sum of Individual Customer Peak demands during the test year. This allocation is equal to each individual customer's maximum demand summed in total. This allocator is applied only to GS in the classes referenced in the question.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 7

Responding Witness: Elizabeth J. McFarland / David S. Sinclair

- Q-7. With regard to the prior School Energy Managers Program, when did the Company first determine that they no longer had applicable avoided capacity costs and when evaluating DSM programs when was that recognition first reflected.
- A-7. The Companies determined avoided capacity costs were effectively \$0/kW-year in late 2016. In 2017 the Companies commissioned Cadmus to provide a residential and commercial potential study and DSM Program Review. The potential study and Program Review utilized the avoided capacity cost of \$0/kW-year and showed some programs were no longer cost effective. The Companies filed for reduced programs in the 2018 budget filing on November 29, 2017.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 8

Responding Witness: William Steven Seelye

Rate Design

Q-8. How were the kw to kva demand conversion factors for Rate TODS determined?

A-8. The demand conversion factors represent the ratio of the sum of each TODS customer's monthly measured maximum kW to kVA demands by peak type for the 12 months ending April 30, 2018.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 9

Responding Witness: William Steven Seelye

- Q-9. Please provide executable versions of the Jurisdictional & Class cost of service studies (Note: KSBA was unable to manipulate the responses to PSC 1-53).
- A-9. See the attachment provided in Excel format to the response to PSC 2-52(e).

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 10

Responding Witness: Elizabeth J. McFarland

Q-10. Please provide the number of customers by SIC Code served on Rates PS and TODS.

A-10. See attached.

<u>NAICS Code</u>	<u>Number of Customers</u>
#	1,225
111910	1
111998	9
112120	4
112340	6
112920	3
113310	3
115210	12
115310	1
211111	8
212111	4
212112	1
212311	2
212312	1
212319	3
212321	6
212399	4
213113	7
221122	2
221210	3
221310	107
221320	2
236115	8
236118	1
236220	3
237110	1
237210	3
237310	4
237990	1
238120	1
238150	1
238160	3
238210	7
238220	8
238290	2
238310	1
238340	2

<u>NAICS Code</u>	<u>Number of Customers</u>
238350	2
238910	4
238990	4
311119	5
311421	1
311513	5
311611	8
311811	2
311812	1
311999	6
312111	7
312113	1
312120	7
312130	5
312140	9
312230	2
314910	2
315220	3
315240	1
315990	5
321113	6
321214	1
321911	1
321912	1
321918	4
321920	1
321999	3
322211	2
322219	2
322220	6
323111	11
323113	1
323120	2
324121	5
325211	1
325314	2
325412	4

<u>NAICS Code</u>	<u>Number of Customers</u>
325414	9
325998	1
326113	2
326150	3
326199	24
326211	2
326291	2
326299	8
327320	1
327390	1
327420	1
327910	1
331110	7
331210	13
331222	1
331420	1
331491	2
331492	1
331523	1
332119	5
332216	2
332312	8
332321	3
332323	1
332439	6
332710	31
332721	1
332722	1
332811	2
332812	7
332813	9
332911	1
332991	1
332996	1
332999	10
333120	1
333131	1

<u>NAICS Code</u>	<u>Number of Customers</u>
333243	1
333318	1
333413	3
333514	5
333517	1
333519	1
333618	1
333912	2
333924	2
333991	2
333994	2
333999	3
334290	1
334310	3
334419	1
334511	1
335110	2
335228	1
335312	3
335314	2
335929	1
335999	2
336111	1
336211	1
336320	1
336330	1
336360	1
336370	2
336390	33
336413	2
336510	1
337110	2
337127	11
337910	3
339113	2
339114	1
339950	1

<u>NAICS Code</u>	<u>Number of Customers</u>
339991	1
339999	20
423110	2
423120	1
423140	2
423210	1
423310	10
423320	4
423330	2
423440	2
423450	2
423510	8
423610	5
423620	1
423690	1
423710	3
423720	2
423810	1
423820	10
423830	13
423840	5
423850	2
423910	1
423930	3
423990	9
424130	2
424210	2
424410	3
424420	1
424430	1
424440	7
424450	1
424470	1
424480	1
424490	3
424610	1
424690	15

<u>NAICS Code</u>	<u>Number of Customers</u>
424710	1
424720	5
424810	2
424910	23
424930	2
424990	4
425120	12
441110	69
441120	7
441210	1
441228	2
441310	19
441320	9
442110	15
442210	8
442299	6
443141	1
443142	8
444110	21
444120	5
444130	6
444190	11
445110	146
445120	114
445210	7
445299	2
445310	5
446110	47
447190	57
448120	3
448130	1
448140	11
448150	1
448190	6
448210	11
448310	2
451110	8

<u>NAICS Code</u>	<u>Number of Customers</u>
451120	8
451211	6
451212	1
452111	78
452910	2
452990	62
453110	1
453210	5
453220	4
453310	11
453910	2
453930	2
453998	13
454210	2
454390	1
481111	3
481112	6
482111	8
483211	3
484110	4
484230	10
485310	1
485999	3
486110	5
486210	7
487210	1
488119	5
488210	8
488410	1
488510	2
488999	2
491110	12
492110	1
493110	13
493130	3
511110	7
512131	10

<u>NAICS Code</u>	<u>Number of Customers</u>
512132	1
515112	7
515120	4
515210	3
517110	27
517210	13
517919	24
518210	8
519120	20
519190	3
521110	1
522110	76
522130	8
522291	3
522320	1
523910	1
523920	1
524114	4
524210	5
531110	55
531120	45
531130	1
531210	35
531311	7
531312	2
531320	1
531390	1
532111	3
532120	6
532220	1
532230	5
532310	4
533110	1
541110	5
541211	1
541310	1
541330	12

<u>NAICS Code</u>	<u>Number of Customers</u>
541370	1
541430	1
541511	3
541512	1
541612	1
541613	13
541614	4
541618	5
541690	3
541711	2
541840	1
541860	2
541870	2
541940	6
541990	3
551111	1
551112	1
561110	2
561311	3
561422	1
561439	2
561599	1
561710	1
561730	2
561910	5
561920	6
561990	2
562119	1
562211	1
611110	310
611210	11
611310	145
611410	1
611511	1
611519	4
611610	7
611620	3

<u>NAICS Code</u>	<u>Number of Customers</u>
611691	1
611710	3
621111	131
621210	1
621310	1
621330	3
621340	4
621492	5
621493	6
621498	1
621511	2
621512	1
621610	2
621910	1
621999	9
622110	13
622210	8
622310	1
623110	40
623311	13
623312	17
623990	1
624110	8
624120	7
624190	11
624210	1
624221	1
624229	1
624310	14
624410	11
711110	2
711190	1
711212	6
712110	3
712190	6
713910	8
713940	6

<u>NAICS Code</u>	<u>Number of Customers</u>
713950	6
713990	8
721110	102
721199	4
721211	1
722310	3
722320	1
722410	2
722511	492
722513	4
722515	10
811111	8
811112	1
811113	3
811121	2
811191	2
811192	8
811212	1
811310	1
811490	2
812112	2
812191	2
812199	8
812210	5
812320	7
812331	5
812910	1
812930	3
812990	1
813110	67
813312	1
813319	17
813410	6
813910	3
813990	1
921120	62
921190	205

<u>NAICS Code</u>	<u>Number of Customers</u>
922110	70
922120	3
922140	26
922150	1
922160	1
923120	7
923130	4
926120	8
926130	2
928110	8

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 11

Responding Witness: William Steven Seelye

- Q-11. Please provide all workpapers for the development of the LOLP allocation factors provided in response the PSC Staff 1 – 53 and Exhibit WSS- 19.
- A-11. See the response to AG 1-137(b) for workpapers used in the development of the LOLP allocation factors.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)**

Dated November 13, 2018

Case No. 2018-00294

Question No. 12

Responding Witness: Robert M. Conroy / Elizabeth J. McFarland

Pilot School Rates

Q-12. With reference to the spread sheet provided by Paul Weis on 9/1/17 by email to KSBA:

- a. Please provide a list of the participating pilot school accounts that required a new meter in order to bill those accounts on the applicable pilot school rate.
- b. Please provide a list of the participating pilot school accounts where a new/replacement meter was installed and why the meter was installed.
- c. Please confirm that KSBA on August 8 provided district authorizations for accounts to be switched to the pilot rates.
- d. Why was August 18, 2017 chosen as the effective date of the applicable pilot rate rather than July 1, 2017 as directed by the Commission's Order in Case No. 2016-00370 or 00371.
- e. Please explain why the first pilot rate bills for many of the accounts were prorated.
- f. Please provide a list of the candidate school accounts provided by KSBA on July 20, 2017 that required no follow up by the Company.

A-12. With reference to spreadsheet provided by Paul Weis to KSBA on 9/1/17:

- a. See attached. The information requested is confidential and proprietary and is being provided under seal pursuant to a petition for confidential protection.
- b. See attached. The information requested is confidential and proprietary and is being provided under seal pursuant to a petition for confidential protection.

New meters were installed on the pilot school accounts on the School Power Service tariff to obtain interval meter data for purposes of the load data analysis outlined within the KPSC's June 22, 2017 order in Case Nos. 2016-00370 and 2016-00371.

- c. Authorization forms from the KSBA were received between the dates of August 8, 2017 and August 17, 2017.
- d. The Company disagrees with the premise of the question. Working together with the KSBA, the Companies acquired a list of proposed schools to participate in the pilot rate. The Companies then performed an analysis and calculation of the projected revenue impacts and met with the KSBA to review the results. Forms to authorize the rate change were received from participating schools between August 8 and August 17, 2017, which dictated the August 18, 2017 effective date for the new pilot rate.
- e. Rather than enact the new pilot rate at the beginning of each customer's billing cycle, the Companies enacted the rate on the effective date of August 18, 2017. The resulting effect for some was a prorated billing period between the former rate and the new pilot rate. In some instances the change to the pilot rate was made at the start of the billing cycle because it coincided with a meter reading. As approvals for new school accounts were added, the Companies maintained a consistent methodology as whether to prorate bills or start the new pilot rate at the beginning of a billing cycle.
- f. All candidate school accounts provided by the KSBA required follow up by the Company.

The entire attachment is
Confidential and
provided separately
under seal.

The entire attachment is
Confidential and
provided separately
under seal.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 13

Responding Witness: William Steven Seelye

Q-13. With reference to School Pilot Tariffs Report No. 2, in the Findings section:

- a. When was the stated “random sample of customers taking service under KU’s standard rate schedules (Rate PS, Rate TODS, and Rate TODP)” conducted?
- b. What was the sample size and how many accounts were sampled for each of Rate PS, Rate TODS, and Rate TODP?
- c. For each sampled account of Rate PS, Rate TODS, and Rate TODP provide the SIC Code.

A-13.

- a. The random sample of customers for the rate schedules referenced was selected on June 4, 2018.
- b. The sample size was 75 accounts: 50 PS, 25 TODS, and 0 TODP.
- c. The attached file contains the associated NAICS codes for each sample account where available.

Customer	Rate Category	Company	NAICS Code
Customer 01	PS-P	KU	332312
Customer 02	PS-P	KU	611310
Customer 03	PS-P	KU	921190
Customer 04	PS-P	KU	Not Assigned
Customer 05	PS-P	LG&E	312140
Customer 06	PS-P	LG&E	326199
Customer 07	PS-P	LG&E	Not Assigned
Customer 08	PS-P	LG&E	Not Assigned
Customer 09	PS-S	KU	221310
Customer 10	PS-S	KU	237310
Customer 11	PS-S	KU	323120
Customer 12	PS-S	KU	337127
Customer 13	PS-S	KU	423850
Customer 14	PS-S	KU	444110
Customer 15	PS-S	KU	611210
Customer 16	PS-S	KU	611310
Customer 17	PS-S	KU	611310
Customer 18	PS-S	KU	611310
Customer 19	PS-S	KU	611310
Customer 20	PS-S	KU	611310
Customer 21	PS-S	KU	611519
Customer 22	PS-S	KU	611519
Customer 23	PS-S	KU	611610
Customer 24	PS-S	KU	813110
Customer 25	PS-S	KU	Not Assigned
Customer 26	PS-S	KU	Not Assigned
Customer 27	PS-S	KU	Not Assigned
Customer 28	PS-S	KU	Not Assigned
Customer 29	PS-S	KU	Not Assigned
Customer 30	PS-S	LG&E	236115
Customer 31	PS-S	LG&E	238140
Customer 32	PS-S	LG&E	321214
Customer 33	PS-S	LG&E	333120
Customer 34	PS-S	LG&E	441110
Customer 35	PS-S	LG&E	452111
Customer 36	PS-S	LG&E	482111
Customer 37	PS-S	LG&E	611110
Customer 38	PS-S	LG&E	611110
Customer 39	PS-S	LG&E	611310
Customer 40	PS-S	LG&E	611310
Customer 41	PS-S	LG&E	611310
Customer 42	PS-S	LG&E	621111
Customer 43	PS-S	LG&E	624310
Customer 44	PS-S	LG&E	921190
Customer 45	PS-S	LG&E	Not Assigned
Customer 46	PS-S	LG&E	Not Assigned
Customer 47	PS-S	LG&E	Not Assigned
Customer 48	PS-S	LG&E	Not Assigned
Customer 49	PS-S	LG&E	Not Assigned
Customer 50	PS-S	LG&E	Not Assigned
Customer 51	TODS	KU	111998
Customer 52	TODS	KU	221310
Customer 53	TODS	KU	331491
Customer 54	TODS	KU	332710
Customer 55	TODS	KU	336390
Customer 56	TODS	KU	336390
Customer 57	TODS	KU	337910
Customer 58	TODS	KU	493130
Customer 59	TODS	KU	611110
Customer 60	TODS	KU	611310
Customer 61	TODS	KU	611310
Customer 62	TODS	KU	611310
Customer 63	TODS	KU	621111
Customer 64	TODS	KU	621340
Customer 65	TODS	KU	622110
Customer 66	TODS	KU	Not Assigned
Customer 67	TODS	KU	Not Assigned
Customer 68	TODS	KU	Not Assigned
Customer 69	TODS	KU	Not Assigned
Customer 70	TODS	KU	Not Assigned
Customer 71	TODS	LG&E	Not Assigned
Customer 72	TODS	LG&E	Not Assigned
Customer 73	TODS	LG&E	Not Assigned
Customer 74	TODS	LG&E	Not Assigned
Customer 75	TODS	LG&E	Not Assigned

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 14

Responding Witness: William Steven Seelye

Q-14. Please provide Appendix A and B in EXCEL format referenced in the status report dated June 22, 2018.

A-14. See attachments being provided in Excel format.

The attachments are
being provided in
separate files in Excel
format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 15

Responding Witness: David S. Sinclair

- Q-15. Please provide monthly KU system, combined system and class peak day 24- hour load profiles in Excel format for all the participating SPS and STOD accounts recorded from July 1, 2017 to date.
- A-15. See attachment being provided in Excel and the response to Question No. 16. "CC" is the combined company system peak for LG&E and KU.

The attachment is being provided in a separate file in Excel format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 16

Responding Witness: David S. Sinclair

- Q-16. Please provide hourly load data for each participating SPS and STOD accounts recorded from July 1, 2017 to date.
- A-16. See attachments being provided in .csv format. The Company is providing them on separate electronic storage media subject to a motion to deviate because the files cannot be uploaded to the Commission's website. The Company will supply copies on electronic storage media to the Commission, the Attorney General, and all parties who have already requested copies of all responses filed. The Company will provide the files to any other party to this proceeding upon request.

The attachments are
being provided in
separate files in the
available electronic
format.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 17

Responding Witness: David S. Sinclair

Q-17. Please provide by participating SPS and STOD account monthly billing determinants from July 1, 2017 to date.

A-17. See attached.

4 KU	KUCMESTOD	RETIRED: School Time-of-Day Service
4 KU	KUCMESTOD	RETIRED: School Time-of-Day Service
4 KU	KUCMESTOD	RETIRED: School Time-of-Day Service
5 KU	KUCME562	PS Secondary - Commercial
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCME562	PS Secondary - Commercial
5 KU	KUCME562	PS Secondary - Commercial
5 KU	KUCME562	PS Secondary - Commercial
5 KU	KUCME562	PS Secondary - Commercial
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
5 KU	KUCMESPS	RETIRED: School Power Service
6 KU	KUCME562	PS Secondary - Commercial
6 KU	KUCME562	PS Secondary - Commercial
6 KU	KUCME562	PS Secondary - Commercial
6 KU	KUCME562	PS Secondary - Commercial
6 KU	KUCMESPS	RETIRED: School Power Service
6 KU	KUCMESPS	RETIRED: School Power Service

18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCME572	TODS - Commercial
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
18 KU	KUCMESTOD	RETIRED: School Time-of-Day Service
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCME572	TODS - Commercial
19 KU	KUCMESTOD	RETIRED: School Time-of-Day Service
19 KU	KUCMESTOD	RETIRED: School Time-of-Day Service

26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
26 KU	KUCMESTOD	RETIRED: School Time-of-Day Service
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCME562	PS Secondary - Commercial
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service
27 KU	KUCMESPS	RETIRED: School Power Service

33 KU	KUCMESPS	RETIRED: School Power Service
33 KU	KUCMESPS	RETIRED: School Power Service
34 KU	KUCME568	PS Secondary PF Adj - Commercial
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCME568	PS Secondary PF Adj - Commercial
34 KU	KUCME568	PS Secondary PF Adj - Commercial
34 KU	KUCME568	PS Secondary PF Adj - Commercial
34 KU	KUCME568	PS Secondary PF Adj - Commercial
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
34 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
35 KU	KUCME572	TODS - Commercial
35 KU	KUCME572	TODS - Commercial
35 KU	KUCME572	TODS - Commercial
35 KU	KUCME572	TODS - Commercial
35 KU	KUCME572	TODS - Commercial

41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
41 KU	KUCMESTOD	RETIRED: School Time-of-Day Service
42 KU	KUCME562	PS Secondary - Commercial
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCMESPS	RETIRED: School Power Service
42 KU	KUCME562	PS Secondary - Commercial
42 KU	KUCME562	PS Secondary - Commercial
42 KU	KUCME562	PS Secondary - Commercial

47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
47 KU	KUCMESTOD	RETIRED: School Time-of-Day Service
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCMESPS	RETIRED: School Power Service
48 KU	KUCMESPS	RETIRED: School Power Service
48 KU	KUCMESPS	RETIRED: School Power Service
48 KU	KUCME562	PS Secondary - Commercial
48 KU	KUCMESPS	RETIRED: School Power Service
48 KU	KUCMESPS	RETIRED: School Power Service

49 KU	KUCMESTOD	RETIRED: School Time-of-Day Service
49 KU	KUCMESTOD	RETIRED: School Time-of-Day Service
49 KU	KUCMESTOD	RETIRED: School Time-of-Day Service
49 KU	KUCMESTOD	RETIRED: School Time-of-Day Service
49 KU	KUCMESTOD	RETIRED: School Time-of-Day Service
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCME562	PS Secondary - Commercial
50 KU	KUCMESPS	RETIRED: School Power Service
50 KU	KUCMESPS	RETIRED: School Power Service
51 KU	KUCMESPS	RETIRED: School Power Service
51 KU	KUCMESPS	RETIRED: School Power Service

53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
53 KU	KUCMESTOD	RETIRED: School Time-of-Day Service
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCME572	TODS - Commercial
54 KU	KUCMESTOD	RETIRED: School Time-of-Day Service
54 KU	KUCMESTOD	RETIRED: School Time-of-Day Service
54 KU	KUCMESTOD	RETIRED: School Time-of-Day Service

55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
55 KU	KUCMESTOD	RETIRED: School Time-of-Day Service
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCME572	TODS - Commercial
56 KU	KUCMESTOD	RETIRED: School Time-of-Day Service

59 KU	KUCMESTOD	RETIRED: School Time-of-Day Service
59 KU	KUCMESTOD	RETIRED: School Time-of-Day Service
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCME568	PS Secondary PF Adj - Commercial
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
60 KU	KUCMESPSPF	RETIRED: SPS - PF Adjusted
61 KU	KUCME572	TODS - Commercial
61 KU	KUCME572	TODS - Commercial
61 KU	KUCME572	TODS - Commercial
61 KU	KUCME572	TODS - Commercial
61 KU	KUCME572	TODS - Commercial

Case No. 2018-00294
Attachment to Response to KSBA-1 Question No. 17
Page 120 of 394
Sinclair

92 KU	KUCMESTOD	RETIRED: School Time-of-Day Service
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCME562	PS Secondary - Commercial
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
93 KU	KUCMESPS	RETIRED: School Power Service
94 KU	KUCME562	PS Secondary - Commercial
94 KU	KUCME562	PS Secondary - Commercial
94 KU	KUCME562	PS Secondary - Commercial
94 KU	KUCME562	PS Secondary - Commercial
94 KU	KUCMESPS	RETIRED: School Power Service
94 KU	KUCMESPS	RETIRED: School Power Service
94 KU	KUCMESPS	RETIRED: School Power Service
94 KU	KUCMESPS	RETIRED: School Power Service
94 KU	KUCMESPS	RETIRED: School Power Service

97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCME562	PS Secondary - Commercial
97 KU	KUCME562	PS Secondary - Commercial
97 KU	KUCME562	PS Secondary - Commercial
97 KU	KUCME562	PS Secondary - Commercial
97 KU	KUCMESPS	RETIRED: School Power Service
97 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCME568	PS Secondary PF Adj - Commercial
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCMESPS	RETIRED: School Power Service
98 KU	KUCME568	PS Secondary PF Adj - Commercial
98 KU	KUCME568	PS Secondary PF Adj - Commercial
98 KU	KUCME568	PS Secondary PF Adj - Commercial
98 KU	KUCME568	PS Secondary PF Adj - Commercial

106 KU	KUCMESTOD	RETIRED: School Time-of-Day Service
106 KU	KUCMESTOD	RETIRED: School Time-of-Day Service
106 KU	KUCMESTOD	RETIRED: School Time-of-Day Service
106 KU	KUCMESTOD	RETIRED: School Time-of-Day Service
106 KU	KUCMESTOD	RETIRED: School Time-of-Day Service
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCME562	PS Secondary - Commercial
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
107 KU	KUCMESPS	RETIRED: School Power Service
108 KU	KUCME568	PS Secondary PF Adj - Commercial
108 KU	KUCMESPPF	RETIRED: SPS - PF Adjusted
108 KU	KUCMESPPF	RETIRED: SPS - PF Adjusted

111 KU	KUCMESTOD	RETIRED: School Time-of-Day Service
111 KU	KUCMESTOD	RETIRED: School Time-of-Day Service
111 KU	KUCMESTOD	RETIRED: School Time-of-Day Service
111 KU	KUCMESTOD	RETIRED: School Time-of-Day Service
112 KU	KUCME562	PS Secondary - Commercial
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCME562	PS Secondary - Commercial
112 KU	KUCME562	PS Secondary - Commercial
112 KU	KUCME562	PS Secondary - Commercial
112 KU	KUCME562	PS Secondary - Commercial
112 KU	KUCMESPS	RETIRED: School Power Service
112 KU	KUCMESPS	RETIRED: School Power Service
113 KU	KUCME572	TODS - Commercial
113 KU	KUCME572	TODS - Commercial
113 KU	KUCME572	TODS - Commercial
113 KU	KUCME572	TODS - Commercial
113 KU	KUCME572	TODS - Commercial

117 KU	KUCMESPS	RETIRED: School Power Service
117 KU	KUCMESPS	RETIRED: School Power Service
117 KU	KUCME562	PS Secondary - Commercial
117 KU	KUCME562	PS Secondary - Commercial
117 KU	KUCME562	PS Secondary - Commercial
117 KU	KUCME562	PS Secondary - Commercial
117 KU	KUCMESPS	RETIRED: School Power Service
117 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCME562	PS Secondary - Commercial
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCME562	PS Secondary - Commercial
119 KU	KUCME562	PS Secondary - Commercial
119 KU	KUCME562	PS Secondary - Commercial
119 KU	KUCME562	PS Secondary - Commercial
119 KU	KUCMESPS	RETIRED: School Power Service
119 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCME562	PS Secondary - Commercial

120 KU	KUCME562	PS Secondary - Commercial
120 KU	KUCME562	PS Secondary - Commercial
120 KU	KUCME562	PS Secondary - Commercial
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCME562	PS Secondary - Commercial
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
120 KU	KUCMESPS	RETIRED: School Power Service
121 KU	KUCME562	PS Secondary - Commercial
121 KU	KUCME562	PS Secondary - Commercial
121 KU	KUCME562	PS Secondary - Commercial
121 KU	KUCME562	PS Secondary - Commercial
121 KU	KUCMESPS	RETIRED: School Power Service
121 KU	KUCMESPS	RETIRED: School Power Service
121 KU	KUCMESPS	RETIRED: School Power Service
121 KU	KUCMESPS	RETIRED: School Power Service
121 KU	KUCME562	PS Secondary - Commercial
121 KU	KUCMESPS	RETIRED: School Power Service

130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
130 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCME572	TODS - Commercial
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service

131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
131 KU	KUCMESTOD	RETIRED: School Time-of-Day Service
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCME562	PS Secondary - Commercial
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
132 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCME562	PS Secondary - Commercial
134 KU	KUCME562	PS Secondary - Commercial

134 KU	KUCME562	PS Secondary - Commercial
134 KU	KUCME562	PS Secondary - Commercial
134 KU	KUCME562	PS Secondary - Commercial
134 KU	KUCME562	PS Secondary - Commercial
134 KU	KUCME562	PS Secondary - Commercial
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
134 KU	KUCMESPS	RETIRED: School Power Service
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCME562	PS Secondary - Commercial
135 KU	KUCMESPS	RETIRED: School Power Service
135 KU	KUCMESPS	RETIRED: School Power Service
135 KU	KUCMESPS	RETIRED: School Power Service
135 KU	KUCME562	PS Secondary - Commercial

139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
139 KU	KUCMESTOD	RETIRED: School Time-of-Day Service
140 KU	KUCME562	PS Secondary - Commercial
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCMESPS	RETIRED: School Power Service
140 KU	KUCME562	PS Secondary - Commercial

Case No. 2018-00294
Attachment to Response to KSBA-1 Question No. 17
Page 183 of 394
Sinclair

148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
148 KU	KUCMESTOD	RETIRED: School Time-of-Day Service
149 KU	KUCME562	PS Secondary - Commercial
149 KU	KUCME562	PS Secondary - Commercial
149 KU	KUCME562	PS Secondary - Commercial
149 KU	KUCME562	PS Secondary - Commercial
149 KU	KUCMESPS	RETIRED: School Power Service
149 KU	KUCMESPS	RETIRED: School Power Service
149 KU	KUCME562	PS Secondary - Commercial
149 KU	KUCMESPS	RETIRED: School Power Service
149 KU	KUCMESPS	RETIRED: School Power Service

Billing Period	StatGroup	Quantity	KWH	KW
2017/07	KWBASE		0	406.425
2017/07	KWH		71640	0
2017/07	KWINT		0	270.95
2017/07	KWPEAK		0	270.95
2017/08	KWBASE		0	541.9
2017/08	KWH		71880	0
2017/08	KWINT		0	270.95
2017/08	KWPEAK		0	270.95
2017/09	KWBASE		0	541.9
2017/09	KWH		29640	0
2017/09	KWINT		0	320.7
2017/09	KWPEAK		0	270.95
2018/10	KWH		29280	0
2017/09	KWH		78840	0
2017/10	KWBASE		0	541.9
2017/10	KWH		110760	0
2017/10	KWINT		0	334.8
2017/10	KWPEAK		0	334.8
2017/11	KWBASE		0	541.9
2017/11	KWH		103080	0
2017/11	KWINT		0	377
2017/11	KWPEAK		0	377
2017/12	KWBASE		0	541.9
2017/12	KWH		114960	0
2017/12	KWINT		0	395.6
2017/12	KWPEAK		0	395.6
2018/01	KWBASE		0	510.6
2018/01	KWH		172080	0
2018/01	KWINT		0	510.6
2018/01	KWPEAK		0	510.6
2018/02	KWBASE		0	510.6
2018/02	KWH		152640	0
2018/02	KWINT		0	484.3
2018/02	KWPEAK		0	484.3
2018/03	KWBASE		0	510.6
2018/03	KWH		103200	0
2018/03	KWINT		0	443.7
2018/03	KWPEAK		0	443.7
2018/04	KWBASE		0	510.6
2018/04	KWH		103680	0
2018/04	KWINT		0	443

2018/04	KWPEAK	0	443
2018/05	KWBASE	0	510.6
2018/05	KWH	99480	0
2018/05	KWINT	0	431.9
2018/05	KWPEAK	0	431.9
2018/06	KWBASE	0	510.6
2018/06	KWH	73680	0
2018/06	KWINT	0	274.2
2018/06	KWPEAK	0	255.3
2018/07	KWBASE	0	510.6
2018/07	KWH	64320	0
2018/07	KWINT	0	255.3
2018/07	KWPEAK	0	255.3
2018/08	KWBASE	0	510.6
2018/08	KWH	60960	0
2018/08	KWINT	0	255.3
2018/08	KWPEAK	0	255.3
2018/09	KWBASE	0	510.6
2018/09	KWH	90360	0
2018/09	KWINT	0	312.8
2018/09	KWPEAK	0	255.3
2018/10	KWBASE	0	510.6
2018/10	KWH	51360	0
2018/10	KWINT	0	280
2018/10	KWPEAK	0	255.3
2017/07	KWBASE	0	320.775
2017/07	KWH	85800	0
2017/07	KWINT	0	213.85
2017/07	KWPEAK	0	213.85
2017/08	KWBASE	0	427.7
2017/08	KWH	98400	0
2017/08	KWINT	0	277.6
2017/08	KWPEAK	0	230.8
2017/09	KWBASE	0	427.7
2017/09	KWH	127200	0
2017/09	KWINT	0	322.9
2017/09	KWPEAK	0	259.2
2017/10	KWBASE	0	427.7
2017/10	KWH	121800	0
2017/10	KWINT	0	356
2017/10	KWPEAK	0	356
2017/11	KWBASE	0	427.7

2017/11	KWH	129000	0
2017/11	KWINT	0	376.6
2017/11	KWPEAK	0	376.6
2017/12	KWBASE	0	427.7
2017/12	KWH	156000	0
2017/12	KWINT	0	412.9
2017/12	KWPEAK	0	412.9
2018/01	KWBASE	0	461.2
2018/01	KWH	178800	0
2018/01	KWINT	0	461.2
2018/01	KWPEAK	0	461.2
2018/02	KWBASE	0	461.2
2018/02	KWH	140400	0
2018/02	KWINT	0	380.5
2018/02	KWPEAK	0	380.5
2018/03	KWBASE	0	461.2
2018/03	KWH	131400	0
2018/03	KWINT	0	345.2
2018/03	KWPEAK	0	345.2
2018/04	KWBASE	0	461.2
2018/04	KWH	123000	0
2018/04	KWINT	0	367.6
2018/04	KWPEAK	0	367.6
2018/05	KWBASE	0	461.2
2018/05	KWH	111600	0
2018/05	KWINT	0	328.7
2018/05	KWPEAK	0	328.7
2018/06	KWBASE	0	461.2
2018/06	KWH	109200	0
2018/06	KWINT	0	274.7
2018/06	KWPEAK	0	230.6
2018/07	KWBASE	0	461.2
2018/07	KWH	75000	0
2018/07	KWINT	0	230.6
2018/07	KWPEAK	0	230.6
2018/08	KWBASE	0	461.2
2018/08	KWH	85800	0
2018/08	KWINT	0	295.9
2018/08	KWPEAK	0	230.6
2018/09	KWBASE	0	461.2
2018/09	KWH	114600	0
2018/09	KWINT	0	297.4

2018/09	KWPEAK	0	233.6
2017/07	KWBASE	0	825
2017/07	KWH	388200	0
2017/07	KWINT	0	704
2017/07	KWPEAK	0	680.8
2017/07	PFINT	0	91.9
2017/07	PFPEAK	0	85.2
2017/08	KWBASE	0	1100
2017/08	KWH	351300	0
2017/08	KWINT	0	978.3
2017/08	KWPEAK	0	896.4
2017/08	PFINT	0	47.9
2017/08	PFPEAK	0	50.6
2017/09	KWBASE	0	1100
2017/09	KWH	367800	0
2017/09	KWINT	0	988.4
2017/09	KWPEAK	0	909.5
2017/09	PFINT	0	39.3
2017/09	PFPEAK	0	53.4
2017/10	KWBASE	0	1100
2017/10	KWH	390900	0
2017/10	KWINT	0	934.6
2017/10	KWPEAK	0	871.2
2017/10	PFINT	0	39.2
2017/10	PFPEAK	0	51.2
2017/11	KWBASE	0	1100
2017/11	KWH	267900	0
2017/11	KWINT	0	820.6
2017/11	KWPEAK	0	816.3
2017/11	PFINT	0	40.2
2017/11	PFPEAK	0	42.3
2017/12	KWBASE	0	1100
2017/12	KWH	245100	0
2017/12	KWINT	0	718.2
2017/12	KWPEAK	0	686.3
2017/12	PFINT	0	35.2
2017/12	PFPEAK	0	36.7
2018/01	KWBASE	0	1100
2018/01	KWH	258000	0
2018/01	KWINT	0	747.2
2018/01	KWPEAK	0	704.3
2018/01	PFINT	0	40.8

2018/01	PFPEAK	0	42
2018/02	KWBASE	0	1100
2018/02	KWH	225000	0
2018/02	KWINT	0	702.9
2018/02	KWPEAK	0	689.9
2018/02	PFINT	0	33.7
2018/02	PFPEAK	0	34.7
2018/03	KWBASE	0	1100
2018/03	KWH	267600	0
2018/03	KWINT	0	866.3
2018/03	KWPEAK	0	810.2
2018/03	PFINT	0	52.1
2018/03	PFPEAK	0	52.9
2018/04	KWBASE	0	1100
2018/04	KWH	306900	0
2018/04	KWINT	0	837.5
2018/04	KWPEAK	0	837.5
2018/04	PFINT	0	38.7
2018/04	PFPEAK	0	38.7
2018/05	KWBASE	0	1095.7
2018/05	KWH	503100	0
2018/05	KWINT	0	1095.7
2018/05	KWPEAK	0	1027.3
2018/05	PFBASE	0	60.5
2018/05	PFINT	0	60.5
2018/05	PFPEAK	0	74
2018/06	KWBASE	0	1156.2
2018/06	KWH	426600	0
2018/06	KWINT	0	1090.3
2018/06	KWPEAK	0	1056.8
2018/06	PFINT	0	56.3
2018/06	PFPEAK	0	74.3
2018/07	KWBASE	0	1156.2
2018/07	KWH	477900	0
2018/07	KWINT	0	826.4
2018/07	KWPEAK	0	805.7
2018/07	PFINT	0	102.3
2018/07	PFPEAK	0	95.2
2018/08	KWBASE	0	1156.2
2018/08	KWH	475200	0
2018/08	KWINT	0	993.6
2018/08	KWPEAK	0	920.3

2018/08	PFINT	0	39.4
2018/08	PFPEAK	0	72.8
2018/09	KWBASE	0	1156.2
2018/09	KWH	492600	0
2018/09	KWINT	0	1006.9
2018/09	KWPEAK	0	981
2018/09	PFINT	0	42.6
2018/09	PFPEAK	0	68.7
2017/07	KWBASE	0	382.5
2017/07	KWH	74200	0
2017/07	KWINT	0	262.4
2017/07	KWPEAK	0	234
2017/07	PFINT	0	16.8
2017/07	PFPEAK	0	14.1
2017/08	KWBASE	0	510
2017/08	KWH	103400	0
2017/08	KWINT	0	277
2017/08	KWPEAK	0	268.3
2017/08	PFINT	0	6
2017/08	PFPEAK	0	8.3
2017/09	KWBASE	0	486.8
2017/09	KWH	43800	0
2017/09	KWINT	0	470
2017/09	KWPEAK	0	380.2
2017/09	PFPEAK	0	3.8
2018/10	KWH	19000	0
2017/09	KWH	81600	0
2017/10	KWBASE	0	484.4
2017/10	KWH	112200	0
2017/10	KWINT	0	463.3
2017/10	KWPEAK	0	372.6
2017/10	PFPEAK	0	13.3
2017/11	KWBASE	0	484.4
2017/11	KWH	108000	0
2017/11	KWINT	0	441.5
2017/11	KWPEAK	0	441.5
2017/12	KWBASE	0	484.4
2017/12	KWH	104200	0
2017/12	KWINT	0	457.2
2017/12	KWPEAK	0	457.2
2018/01	KWBASE	0	484.4
2018/01	KWH	88200	0

2018/01	KWINT	0	401.4
2018/01	KWPEAK	0	340.1
2018/02	KWBASE	0	484.4
2018/02	KWH	89600	0
2018/02	KWINT	0	436.7
2018/02	KWPEAK	0	436.7
2018/02	PFINT	0	1.2
2018/02	PFPEAK	0	1.2
2018/03	KWBASE	0	484.4
2018/03	KWH	96000	0
2018/03	KWINT	0	418.2
2018/03	KWPEAK	0	418.2
2018/04	KWBASE	0	484.4
2018/04	KWH	87800	0
2018/04	KWINT	0	460.6
2018/04	KWPEAK	0	460.6
2018/05	KWBASE	0	484.4
2018/05	KWH	90800	0
2018/05	KWINT	0	421.9
2018/05	KWPEAK	0	421.9
2018/06	KWBASE	0	484.4
2018/06	KWH	111200	0
2018/06	KWINT	0	427.7
2018/06	KWPEAK	0	363.8
2018/06	PFINT	0	0.7
2018/06	PFPEAK	0	10.1
2018/07	KWBASE	0	484.4
2018/07	KWH	91000	0
2018/07	KWINT	0	329.3
2018/07	KWPEAK	0	301.6
2018/07	PFINT	0	19.6
2018/07	PFPEAK	0	23.2
2018/08	KWBASE	0	484.4
2018/08	KWH	110200	0
2018/08	KWINT	0	327.8
2018/08	KWPEAK	0	327.8
2018/09	KWBASE	0	518.9
2018/09	KWH	134400	0
2018/09	KWINT	0	518.9
2018/09	KWPEAK	0	517.1
2018/10	KWBASE	0	518.9
2018/10	KWH	103400	0

2018/10	KWINT	0	502.8
2018/10	KWPEAK	0	418.7
2018/10	PFPEAK	0	4.5
2018/10	KWH	34176	0
2017/11	KW	0	195.4
2017/11	KWH	51840	0
2017/12	KW	0	194.7
2017/12	KWH	58752	0
2018/01	KW	0	203.7
2018/01	KWH	57216	0
2018/02	KW	0	195
2018/02	KWH	48384	0
2018/03	KW	0	242.6
2018/03	KWH	56832	0
2018/04	KW	0	165
2018/04	KWH	46080	0
2018/05	KW	0	168.8
2018/05	KWH	43392	0
2018/06	KW	0	166.1
2018/06	KWH	48384	0
2018/07	KW	0	165
2018/07	KWH	61440	0
2018/08	KW	0	167.5
2018/08	KWH	58368	0
2018/09	KW	0	201
2018/09	KWH	59136	0
2018/10	KW	0	165
2018/10	KWH	10752	0
2017/07	KW	0	305.7
2017/07	KWH	66048	0
2017/08	KW	0	236.4
2017/08	KWH	64896	0
2017/09	KW	0	224.6
2017/09	KWH	74496	0
2017/10	KW	0	218.6
2017/10	KWH	64896	0
2017/07	KW	0	279.6
2017/07	KWH	58752	0
2017/08	KW	0	279.6
2017/08	KWH	70272	0
2017/09	KW	0	279.6
2017/09	KWH	75168	0

2017/10	KW	0	279.6
2017/10	KWH	72576	0
2017/11	KW	0	279.6
2017/11	KWH	63072	0
2017/12	KW	0	279.6
2017/12	KWH	65664	0
2018/01	KW	0	279.6
2018/01	KWH	67968	0
2018/02	KW	0	279.6
2018/02	KWH	61920	0
2018/03	KW	0	279.6
2018/03	KWH	55584	0
2018/04	KW	0	279.6
2018/04	KWH	67968	0
2018/05	KW	0	279.6
2018/05	KWH	77184	0
2018/06	KW	0	279.6
2018/06	KWH	64512	0
2018/07	KW	0	279.6
2018/07	KWH	57888	0
2018/08	KW	0	279.6
2018/08	KWH	71424	0
2018/09	KW	0	279.6
2018/09	KWH	75456	0
2018/10	KWH	17440	0
2017/11	KW	0	161.5
2017/11	KWH	36320	0
2017/12	KW	0	166
2017/12	KWH	44000	0
2018/01	KW	0	185.3
2018/01	KWH	56480	0
2018/02	KW	0	173.9
2018/02	KWH	53920	0
2018/03	KW	0	157
2018/03	KWH	49440	0
2018/04	KW	0	157.9
2018/04	KWH	39200	0
2018/05	KW	0	169.3
2018/05	KWH	37600	0
2018/06	KW	0	185.4
2018/06	KWH	41120	0
2018/07	KW	0	185.4

2018/07	KWH	29600	0
2018/08	KW	0	198.6
2018/08	KWH	41920	0
2018/09	KW	0	212.8
2018/09	KWH	46720	0
2018/10	KW	0	214.3
2018/10	KWH	29280	0
2017/07	KW	0	148.1
2017/07	KWH	37760	0
2017/08	KW	0	183.3
2017/08	KWH	38880	0
2017/09	KW	0	212.4
2017/09	KWH	11680	0
2017/09	KWH	40800	0
2017/10	KW	0	217
2017/10	KWH	44480	0
2017/07	KWBASE	0	537.9
2017/07	KWH	119808	0
2017/07	KWINT	0	474.9
2017/07	KWPEAK	0	422
2017/07	PFINT	0	52.4
2017/07	PFPEAK	0	42
2017/08	KWBASE	0	717.2
2017/08	KWH	130176	0
2017/08	KWINT	0	596.5
2017/08	KWPEAK	0	548.8
2017/08	PFINT	0	19.3
2017/08	PFPEAK	0	26.9
2017/09	KWBASE	0	674.3
2017/09	KWH	14976	0
2017/09	KWINT	0	641.1
2017/09	KWPEAK	0	641.1
2017/09	PFINT	0	28.9
2017/09	PFPEAK	0	28.9
2018/10	KWH	62208	0
2017/09	KWH	120384	0
2017/10	KWBASE	0	670
2017/10	KWH	133056	0
2017/10	KWINT	0	617.6
2017/10	KWPEAK	0	602
2017/10	PFINT	0	28.4
2017/10	PFPEAK	0	30.4

2017/11	KWBASE	0	670
2017/11	KWH	100224	0
2017/11	KWINT	0	434.1
2017/11	KWPEAK	0	434.1
2017/11	PFINT	0	12.4
2017/11	PFPEAK	0	12.4
2017/12	KWBASE	0	670
2017/12	KWH	106560	0
2017/12	KWINT	0	398.8
2017/12	KWPEAK	0	398.8
2018/01	KWBASE	0	670
2018/01	KWH	135360	0
2018/01	KWINT	0	441.7
2018/01	KWPEAK	0	441.7
2018/01	PFINT	0	2.6
2018/01	PFPEAK	0	2.6
2018/02	KWBASE	0	670
2018/02	KWH	120960	0
2018/02	KWINT	0	400.9
2018/02	KWPEAK	0	400.9
2018/02	PFINT	0	3.9
2018/02	PFPEAK	0	3.9
2018/03	KWBASE	0	670
2018/03	KWH	105408	0
2018/03	KWINT	0	379.5
2018/03	KWPEAK	0	372.6
2018/03	PFINT	0	10.8
2018/03	PFPEAK	0	7.3
2018/04	KWBASE	0	670
2018/04	KWH	98496	0
2018/04	KWINT	0	358.4
2018/04	KWPEAK	0	358.4
2018/04	PFINT	0	2
2018/04	PFPEAK	0	2
2018/05	KWBASE	0	670
2018/05	KWH	118656	0
2018/05	KWINT	0	548.5
2018/05	KWPEAK	0	484.9
2018/05	PFINT	0	29.3
2018/05	PFPEAK	0	23.4
2018/06	KWBASE	0	670
2018/06	KWH	126144	0

2018/06	KWINT	0	555.4
2018/06	KWPEAK	0	525
2018/06	PFINT	0	29.9
2018/06	PFPEAK	0	36.8
2018/07	KWBASE	0	670
2018/07	KWH	128448	0
2018/07	KWINT	0	475.2
2018/07	KWPEAK	0	391.9
2018/07	PFINT	0	48.9
2018/07	PFPEAK	0	45.2
2018/08	KWBASE	0	670
2018/08	KWH	152064	0
2018/08	KWINT	0	570.9
2018/08	KWPEAK	0	535.7
2018/08	PFINT	0	25.6
2018/08	PFPEAK	0	37.2
2018/09	KWBASE	0	646
2018/09	KWH	161856	0
2018/09	KWINT	0	600.7
2018/09	KWPEAK	0	566.8
2018/09	PFINT	0	32.6
2018/09	PFPEAK	0	25.1
2018/10	KWBASE	0	633.3
2018/10	KWH	77760	0
2018/10	KWINT	0	582.3
2018/10	KWPEAK	0	570.9
2018/10	PFINT	0	27.3
2018/10	PFPEAK	0	23.4
2017/07	KW	0	352.7
2017/07	KWH	117120	0
2017/08	KW	0	385.1
2017/08	KWH	131400	0
2017/09	KW	0	412.9
2017/09	KWH	46680	0
2017/09	KWH	110880	0
2017/10	KW	0	371.2
2017/10	KWH	133080	0
2018/10	KWH	48720	0
2017/11	KW	0	347.5
2017/11	KWH	106200	0
2017/12	KW	0	306.7
2017/12	KWH	126840	0

2018/01	KW	0	314.3
2018/01	KWH	125040	0
2018/02	KW	0	307.9
2018/02	KWH	116520	0
2018/03	KW	0	307.1
2018/03	KWH	111360	0
2018/04	KW	0	273
2018/04	KWH	99000	0
2018/05	KW	0	335.2
2018/05	KWH	114960	0
2018/06	KW	0	368.1
2018/06	KWH	135840	0
2018/07	KW	0	300.8
2018/07	KWH	133560	0
2018/08	KW	0	289.9
2018/08	KWH	115440	0
2018/09	KW	0	322.7
2018/09	KWH	124080	0
2018/10	KW	0	295.8
2018/10	KWH	78240	0
2017/07	KWBILL	0	123.1
2017/07	KWH	33300	0
2017/08	KWBILL	0	171.5
2017/08	KWH	32400	0
2017/09	KWBILL	0	197.7
2017/09	KWH	1800	0
2018/10	KWH	31200	0
2017/09	KWH	43200	0
2017/10	KWBILL	0	226.4
2017/10	KWH	45600	0
2017/11	KWBILL	0	193.1
2017/11	KWH	39000	0
2017/12	KWBILL	0	207.4
2017/12	KWH	44400	0
2018/01	KWBILL	0	249.1
2018/01	KWH	53100	0
2018/02	KWBILL	0	242.8
2018/02	KWH	42300	0
2018/03	KWBILL	0	223.6
2018/03	KWH	43800	0
2018/04	KWBILL	0	213
2018/04	KWH	46500	0

2018/05	KWBILL	0	209.6
2018/05	KWH	44700	0
2018/06	KWBILL	0	217.4
2018/06	KWH	41700	0
2018/07	KWBILL	0	132.7
2018/07	KWH	37200	0
2018/08	KWBILL	0	250.2
2018/08	KWH	40500	0
2018/09	KWBILL	0	260.1
2018/09	KWH	57600	0
2018/10	KWBILL	0	230.6
2018/10	KWH	21900	0
2017/07	KWBASE	0	647.7
2017/07	KWH	204480	0
2017/07	KWINT	0	507.2
2017/07	KWPEAK	0	478.9
2017/07	PFINT	0	46.3
2017/07	PFPEAK	0	47
2017/08	KWBASE	0	863.6
2017/08	KWH	200640	0
2017/08	KWINT	0	537
2017/08	KWPEAK	0	514.7
2017/08	PFINT	0	49.4
2017/08	PFPEAK	0	53.2
2017/09	KWBASE	0	863.6
2017/09	KWH	225600	0
2017/09	KWINT	0	611.7
2017/09	KWPEAK	0	587.8
2017/09	PFINT	0	34
2017/09	PFPEAK	0	19.6
2018/10	KWH	39840	0
2017/10	KWBASE	0	863.6
2017/10	KWH	229440	0
2017/10	KWINT	0	591.4
2017/10	KWPEAK	0	577.3
2017/10	PFINT	0	40.4
2017/10	PFPEAK	0	42.9
2017/11	KWBASE	0	863.6
2017/11	KWH	196800	0
2017/11	KWINT	0	597.6
2017/11	KWPEAK	0	597.6
2017/11	PFINT	0	39.6

2017/11	PFPEAK	0	39.6
2017/12	KWBASE	0	863.6
2017/12	KWH	198960	0
2017/12	KWINT	0	557.9
2017/12	KWPEAK	0	557.9
2017/12	PFINT	0	31.8
2017/12	PFPEAK	0	31.8
2018/01	KWBASE	0	836.6
2018/01	KWH	269280	0
2018/01	KWINT	0	836.6
2018/01	KWPEAK	0	836.6
2018/02	KWBASE	0	855.4
2018/02	KWH	325920	0
2018/02	KWINT	0	855.4
2018/02	KWPEAK	0	855.4
2018/03	KWBASE	0	855.4
2018/03	KWH	266160	0
2018/03	KWINT	0	733.2
2018/03	KWPEAK	0	733.2
2018/04	KWBASE	0	855.4
2018/04	KWH	271920	0
2018/04	KWINT	0	726.2
2018/04	KWPEAK	0	726.2
2018/05	KWBASE	0	855.4
2018/05	KWH	234000	0
2018/05	KWINT	0	664.8
2018/05	KWPEAK	0	664.8
2018/06	KWBASE	0	855.4
2018/06	KWH	279120	0
2018/06	KWINT	0	612.3
2018/06	KWPEAK	0	584.5
2018/06	PFINT	0	41.3
2018/06	PFPEAK	0	37.1
2018/07	KWBASE	0	855.4
2018/07	KWH	240960	0
2018/07	KWINT	0	560.9
2018/07	KWPEAK	0	509.3
2018/07	PFINT	0	41.2
2018/07	PFPEAK	0	41.8
2018/08	KWBASE	0	855.4
2018/08	KWH	238560	0
2018/08	KWINT	0	546.8

2018/08	KWPEAK	0	546.8
2018/08	PFINT	0	69.7
2018/08	PFPEAK	0	69.7
2018/09	KWBASE	0	855.4
2018/09	KWH	261600	0
2018/09	KWINT	0	596.7
2018/09	KWPEAK	0	563.3
2018/09	PFINT	0	35.7
2018/09	PFPEAK	0	42.2
2018/10	KWBASE	0	855.4
2018/10	KWH	204240	0
2018/10	KWINT	0	579.9
2018/10	KWPEAK	0	570.1
2018/10	PFINT	0	35
2018/10	PFPEAK	0	35.2
2017/07	KWBASE	0	644.1
2017/07	KWH	210000	0
2017/07	KWINT	0	567.7
2017/07	KWPEAK	0	548.1
2017/07	PFINT	0	2.5
2017/08	KWBASE	0	858.8
2017/08	KWH	206700	0
2017/08	KWINT	0	762.7
2017/08	KWPEAK	0	706.1
2018/10	KWH	171900	0
2017/09	KWBASE	0	770.9
2017/09	KWH	228000	0
2017/09	KWINT	0	741.6
2017/09	KWPEAK	0	642.1
2017/10	KWBASE	0	820.3
2017/10	KWH	225600	0
2017/10	KWINT	0	820.3
2017/10	KWPEAK	0	794.9
2017/11	KWBASE	0	820.3
2017/11	KWH	173400	0
2017/11	KWINT	0	689.9
2017/11	KWPEAK	0	644.9
2017/12	KWBASE	0	820.3
2017/12	KWH	188400	0
2017/12	KWINT	0	679.3
2017/12	KWPEAK	0	679.3
2018/01	KWBASE	0	820.3

2018/01	KWH	212700	0
2018/01	KWINT	0	598
2018/01	KWPEAK	0	598
2018/02	KWBASE	0	820.3
2018/02	KWH	189600	0
2018/02	KWINT	0	671
2018/02	KWPEAK	0	630.2
2018/03	KWBASE	0	820.3
2018/03	KWH	155400	0
2018/03	KWINT	0	633.8
2018/03	KWPEAK	0	611.6
2018/04	KWBASE	0	820.3
2018/04	KWH	159300	0
2018/04	KWINT	0	598.9
2018/04	KWPEAK	0	598.9
2018/05	KWBASE	0	820.3
2018/05	KWH	227400	0
2018/05	KWINT	0	804.2
2018/05	KWPEAK	0	664.9
2018/06	KWBASE	0	820.3
2018/06	KWH	223200	0
2018/06	KWINT	0	751.7
2018/06	KWPEAK	0	665.8
2018/07	KWBASE	0	820.3
2018/07	KWH	217800	0
2018/07	KWINT	0	551.3
2018/07	KWPEAK	0	551.3
2018/07	PFINT	0	19.7
2018/07	PFPEAK	0	19.7
2018/08	KWBASE	0	820.3
2018/08	KWH	202800	0
2018/08	KWINT	0	785.9
2018/08	KWPEAK	0	690.8
2018/09	KWBASE	0	820.3
2018/09	KWH	261300	0
2018/09	KWINT	0	784.6
2018/09	KWPEAK	0	721.1
2018/10	KWBASE	0	804.2
2018/10	KWH	51300	0
2018/10	KWINT	0	712.4
2018/10	KWPEAK	0	610.2
2018/10	KWH	23640	0

2017/11	KW	0	136.7
2017/11	KWH	30720	0
2017/12	KW	0	184.3
2017/12	KWH	49440	0
2018/01	KW	0	201.8
2018/01	KWH	62760	0
2018/02	KW	0	176.8
2018/02	KWH	66960	0
2018/03	KW	0	158.7
2018/03	KWH	39240	0
2018/04	KW	0	153.6
2018/04	KWH	41160	0
2018/05	KW	0	165.7
2018/05	KWH	39240	0
2018/06	KW	0	163.9
2018/06	KWH	44880	0
2018/07	KW	0	103.4
2018/07	KWH	44400	0
2018/08	KW	0	141.5
2018/08	KWH	46800	0
2018/09	KW	0	185.9
2018/09	KWH	63000	0
2018/10	KW	0	175.3
2018/10	KWH	24720	0
2017/07	KW	0	97
2017/07	KWH	31680	0
2017/08	KW	0	144.9
2017/08	KWH	38520	0
2017/09	KW	0	173.4
2017/09	KWH	5040	0
2017/09	KWH	40440	0
2017/10	KW	0	163.7
2017/10	KWH	42120	0
2017/10	KW	0	50
2017/10	KWH	9160	0
2017/11	KW	0	50
2017/11	KWH	7240	0
2017/12	KW	0	50
2017/12	KWH	6120	0
2018/01	KW	0	50
2018/01	KWH	8880	0
2018/02	KW	0	50

2018/02	KWH	6280	0
2018/03	KW	0	50
2018/03	KWH	6280	0
2018/04	KW	0	50
2018/04	KWH	6840	0
2018/05	KW	0	50
2018/05	KWH	7720	0
2018/06	KW	0	50
2018/06	KWH	9440	0
2018/07	KW	0	50
2018/07	KWH	12960	0
2018/08	KW	0	50
2018/08	KWH	11080	0
2018/09	KW	0	50
2018/09	KWH	12280	0
2017/07	KW	0	50
2017/07	KWH	8760	0
2017/08	KW	0	50
2017/08	KWH	7640	0
2017/09	KW	0	50
2017/09	KWH	320	0
2017/09	KWH	8680	0
2017/07	KWBASE	0	250
2017/07	KWH	104800	0
2017/07	KWINT	0	196.5
2017/07	KWPEAK	0	196.5
2017/07	PFINT	0	34.5
2017/07	PFPEAK	0	34.5
2017/08	KWBASE	0	316.7
2017/08	KWH	90560	0
2017/08	KWINT	0	316.7
2017/08	KWPEAK	0	242.3
2017/08	PFBASE	0	13.4
2017/08	PFINT	0	13.4
2017/08	PFPEAK	0	21.9
2017/09	KWBASE	0	316.9
2017/09	KWH	4160	0
2017/09	KWINT	0	316.9
2017/09	KWPEAK	0	280.7
2017/09	PFBASE	0	17.3
2017/09	PFINT	0	17.3
2017/09	PFPEAK	0	24

2017/09	KWH	106880	0
2017/10	KWBASE	0	334.2
2017/10	KWH	118560	0
2017/10	KWINT	0	318
2017/10	KWPEAK	0	291.7
2017/10	PFINT	0	10.9
2017/10	PFPEAK	0	5.9
2017/11	KWBASE	0	334.2
2017/11	KWH	71360	0
2017/11	KWINT	0	264.9
2017/11	KWPEAK	0	264.9
2017/11	PFINT	0	6.7
2017/11	PFPEAK	0	6.7
2017/12	KWBASE	0	334.2
2017/12	KWH	63680	0
2017/12	KWINT	0	243.2
2017/12	KWPEAK	0	243.2
2017/12	PFINT	0	6.5
2017/12	PFPEAK	0	6.5
2018/01	KWBASE	0	334.2
2018/01	KWH	60160	0
2018/01	KWINT	0	209.5
2018/01	KWPEAK	0	209.5
2018/01	PFINT	0	6
2018/01	PFPEAK	0	6
2018/02	KWBASE	0	334.2
2018/02	KWH	63840	0
2018/02	KWINT	0	243.2
2018/02	KWPEAK	0	243.2
2018/02	PFINT	0	9.3
2018/02	PFPEAK	0	9.3
2018/03	KWBASE	0	334.2
2018/03	KWH	66720	0
2018/03	KWINT	0	286.1
2018/03	KWPEAK	0	268
2018/03	PFINT	0	11.5
2018/03	PFPEAK	0	5.8
2018/04	KWBASE	0	334.2
2018/04	KWH	70080	0
2018/04	KWINT	0	235.7
2018/04	KWPEAK	0	235.7
2018/04	PFINT	0	6.2

2018/04	PFPEAK	0	6.2
2018/05	KWBASE	0	334.2
2018/05	KWH	94400	0
2018/05	KWINT	0	303.5
2018/05	KWPEAK	0	265.2
2018/05	PFINT	0	8.7
2018/05	PFPEAK	0	21.9
2018/06	KWBASE	0	334.2
2018/06	KWH	112800	0
2018/06	KWINT	0	292.1
2018/06	KWPEAK	0	261.2
2018/06	PFINT	0	13.7
2018/06	PFPEAK	0	22.3
2018/07	KWBASE	0	334.2
2018/07	KWH	114400	0
2018/07	KWINT	0	203.1
2018/07	KWPEAK	0	203.1
2018/07	PFINT	0	37.2
2018/07	PFPEAK	0	37.2
2018/08	KWBASE	0	334.2
2018/08	KWH	100320	0
2018/08	KWINT	0	285.3
2018/08	KWPEAK	0	234.9
2018/08	PFINT	0	14
2018/08	PFPEAK	0	24.1
2018/09	KWBASE	0	335.8
2018/09	KWH	135520	0
2018/09	KWINT	0	335.8
2018/09	KWPEAK	0	283.8
2018/09	PFBASE	0	12.9
2018/09	PFINT	0	12.9
2018/09	PFPEAK	0	21.7
2017/07	KW	0	224
2017/07	KWH	53400	0
2017/08	KW	0	194.4
2017/08	KWH	55000	0
2017/09	KW	0	255
2017/09	KWH	66400	0
2017/10	KW	0	240.8
2017/10	KWH	69000	0
2018/10	KWH	6200	0
2018/11	KW	0	192.7

2018/11	KWH	48200	0
2017/11	KW	0	202.1
2017/11	KWH	44000	0
2017/12	KW	0	196.7
2017/12	KWH	53600	0
2018/01	KW	0	199.5
2018/01	KWH	64800	0
2018/02	KW	0	192.4
2018/02	KWH	60800	0
2018/03	KW	0	190
2018/03	KWH	56200	0
2018/04	KW	0	180.7
2018/04	KWH	56600	0
2018/05	KW	0	176.9
2018/05	KWH	49200	0
2018/06	KW	0	244.8
2018/06	KWH	65600	0
2018/07	KW	0	213.5
2018/07	KWH	57000	0
2018/08	KW	0	196.3
2018/08	KWH	67800	0
2018/09	KW	0	267.8
2018/09	KWH	77200	0
2018/10	KW	0	255.8
2018/10	KWH	65000	0
2017/07	KWBASE	0	376.575
2017/07	KWH	105408	0
2017/07	KWINT	0	363.9
2017/07	KWPEAK	0	315.2
2017/07	PFINT	0	14.4
2017/07	PFPEAK	0	15.3
2017/08	KWBASE	0	502.1
2017/08	KWH	122112	0
2017/08	KWINT	0	379.1
2017/08	KWPEAK	0	336.3
2017/08	PFINT	0	14
2017/08	PFPEAK	0	15.4
2017/09	KWBASE	0	501.3
2017/09	KWH	50976	0
2017/09	KWINT	0	501.3
2017/09	KWPEAK	0	497.5
2017/09	PFBASE	0	8.3

2017/09	PFINT	0	8.3
2017/09	PFPEAK	0	10.2
2018/10	KWH	21024	0
2017/09	KWH	94752	0
2017/10	KWBASE	0	509.6
2017/10	KWH	115200	0
2017/10	KWINT	0	461
2017/10	KWPEAK	0	441.8
2017/10	PFINT	0	9.3
2017/10	PFPEAK	0	0.5
2017/11	KWBASE	0	509.6
2017/11	KWH	89568	0
2017/11	KWINT	0	386.9
2017/11	KWPEAK	0	386.9
2017/12	KWBASE	0	509.6
2017/12	KWH	96768	0
2017/12	KWINT	0	384
2017/12	KWPEAK	0	384
2018/01	KWBASE	0	941.2
2018/01	KWH	120672	0
2018/01	KWINT	0	941.2
2018/01	KWPEAK	0	941.2
2018/01	KWBASE	0	-29.3
2018/01	KWINT	0	-574.3
2018/01	KWPEAK	0	-575.2
2018/01	PFINT	0	14.3
2018/01	KWBASE	0	-402.3
2018/02	KWBASE	0	911.9
2018/02	KWH	129600	0
2018/02	KWINT	0	366.5
2018/02	KWPEAK	0	366.5
2018/02	KWBASE	0	-402.3
2018/03	KWBASE	0	911.9
2018/03	KWH	108576	0
2018/03	KWINT	0	409.5
2018/03	KWPEAK	0	409.5
2018/03	KWBASE	0	-402.3
2018/04	KWBASE	0	911.9
2018/04	KWH	102240	0
2018/04	KWINT	0	348.2
2018/04	KWPEAK	0	348.2
2018/04	PFINT	0	3.7

2018/04	PFPEAK	0	3.7
2018/04	KWBASE	0	-402.3
2018/05	KWBASE	0	911.9
2018/05	KWH	99648	0
2018/05	KWINT	0	395.7
2018/05	KWPEAK	0	367.5
2018/05	PFINT	0	2
2018/05	PFPEAK	0	8
2018/05	KWBASE	0	-402.3
2018/06	KWBASE	0	911.9
2018/06	KWH	139680	0
2018/06	KWINT	0	476.4
2018/06	KWPEAK	0	448.2
2018/06	PFINT	0	13.9
2018/06	PFPEAK	0	12
2018/06	KWBASE	0	-402.3
2018/07	KWBASE	0	911.9
2018/07	KWH	118944	0
2018/07	KWINT	0	396.1
2018/07	KWPEAK	0	368.2
2018/07	PFINT	0	11.1
2018/07	PFPEAK	0	16.1
2018/07	KWBASE	0	-402.3
2018/08	KWBASE	0	911.9
2018/08	KWH	130464	0
2018/08	KWINT	0	432
2018/08	KWPEAK	0	383.4
2018/08	PFINT	0	9.1
2018/08	PFPEAK	0	16.2
2018/08	KWBASE	0	-402.3
2018/09	KWBASE	0	911.9
2018/09	KWH	176832	0
2018/09	KWINT	0	537.1
2018/09	KWPEAK	0	531.5
2018/09	KWBASE	0	-374.8
2018/10	KWBASE	0	537.1
2018/10	KWH	103104	0
2018/10	KWINT	0	486.8
2018/10	KWPEAK	0	484.2
2018/10	PFINT	0	4.3
2018/10	PFPEAK	0	3.4
2017/07	KWBASE	0	629.4

2017/07	KWH	147600	0
2017/07	KWINT	0	458.8
2017/07	KWPEAK	0	458.8
2017/08	KWBASE	0	629.4
2017/08	KWH	151920	0
2017/08	KWINT	0	439.3
2017/08	KWPEAK	0	414.7
2017/09	KWBASE	0	629.4
2017/09	KWH	123840	0
2017/09	KWINT	0	448.8
2017/09	KWPEAK	0	410
2017/10	KWBASE	0	629.4
2017/10	KWH	106560	0
2017/10	KWINT	0	416.9
2017/10	KWPEAK	0	380.6
2017/11	KWBASE	0	629.4
2017/11	KWH	86400	0
2017/11	KWINT	0	324.4
2017/11	KWPEAK	0	324.4
2017/12	KWBASE	0	629.4
2017/12	KWH	90000	0
2017/12	KWINT	0	315.4
2017/12	KWPEAK	0	293.3
2018/01	KWBASE	0	629.4
2018/01	KWH	117360	0
2018/01	KWINT	0	330
2018/01	KWPEAK	0	330
2018/02	KWBASE	0	629.4
2018/02	KWH	88560	0
2018/02	KWINT	0	321.8
2018/02	KWPEAK	0	321.8
2018/03	KWBASE	0	629.4
2018/03	KWH	88560	0
2018/03	KWINT	0	362.4
2018/03	KWPEAK	0	362.4
2018/04	KWBASE	0	629.4
2018/04	KWH	84960	0
2018/04	KWINT	0	310.6
2018/04	KWPEAK	0	310.6
2018/05	KWBASE	0	629.4
2018/05	KWH	102960	0
2018/05	KWINT	0	434.6

2018/05	KWPEAK	0	373.7
2018/10	KWH	68480	0
2018/06	KWBASE	0	629.4
2018/06	KWH	119520	0
2018/06	KWINT	0	390.5
2018/06	KWPEAK	0	390.5
2018/06	PFINT	0	6
2018/06	PFPEAK	0	6
2018/07	KWBASE	0	457.1
2018/07	KWH	114720	0
2018/07	KWINT	0	372.2
2018/07	KWPEAK	0	302.7
2018/08	KWBASE	0	457.1
2018/08	KWH	126560	0
2018/08	KWINT	0	402.1
2018/08	KWPEAK	0	357.1
2018/09	KWBASE	0	457.1
2018/09	KWH	140160	0
2018/09	KWINT	0	431.5
2018/09	KWPEAK	0	415.9
2018/10	KWBASE	0	457.1
2018/10	KWH	36640	0
2018/10	KWINT	0	392.8
2018/10	KWPEAK	0	370.4
2017/07	KWBASE	0	1125.9
2017/07	KWH	584000	0
2017/07	KWINT	0	1078.2
2017/07	KWPEAK	0	1078.2
2017/07	PFINT	0	14.4
2017/07	PFPEAK	0	14.4
2017/08	KWBASE	0	1475.4
2017/08	KWH	538000	0
2017/08	KWINT	0	1114.8
2017/08	KWPEAK	0	1114.8
2017/08	PFINT	0	7.2
2017/08	PFPEAK	0	7.2
2017/09	KWBASE	0	1400.4
2017/09	KWH	23000	0
2017/09	KWINT	0	1396.2
2017/09	KWPEAK	0	1317.6
2017/09	KWH	558000	0
2017/10	KWBASE	0	1400

2017/10	KWH	595000	0
2017/10	KWINT	0	1386.6
2017/10	KWPEAK	0	1248
2017/11	KWBASE	0	1400
2017/11	KWH	466000	0
2017/11	KWINT	0	1115.4
2017/11	KWPEAK	0	1115.4
2017/12	KWBASE	0	1400
2017/12	KWH	346000	0
2017/12	KWINT	0	988.8
2017/12	KWPEAK	0	986.4
2018/01	KWBASE	0	1400
2018/01	KWH	409000	0
2018/01	KWINT	0	1005
2018/01	KWPEAK	0	1005
2018/02	KWBASE	0	1400
2018/02	KWH	382000	0
2018/02	KWINT	0	1019.4
2018/02	KWPEAK	0	1019.4
2018/03	KWBASE	0	1400
2018/03	KWH	445000	0
2018/03	KWINT	0	1146
2018/03	KWPEAK	0	1143
2018/04	KWBASE	0	1400
2018/04	KWH	426000	0
2018/04	KWINT	0	1056
2018/04	KWPEAK	0	1056
2018/05	KWBASE	0	1400
2018/05	KWH	599000	0
2018/05	KWINT	0	1228.2
2018/05	KWPEAK	0	1080.6
2018/06	KWBASE	0	1400
2018/06	KWH	546000	0
2018/06	KWINT	0	1273.8
2018/06	KWPEAK	0	1148.4
2018/07	KWBASE	0	1400
2018/07	KWH	616000	0
2018/07	KWINT	0	1021.8
2018/07	KWPEAK	0	1021.8
2018/07	PFINT	0	36.6
2018/07	PFPEAK	0	36.6
2018/08	KWBASE	0	1400

2018/08	KWH	533000	0
2018/08	KWINT	0	1086.6
2018/08	KWPEAK	0	1069.8
2018/08	PFPEAK	0	15.7
2018/09	KWBASE	0	1400
2018/09	KWH	612000	0
2018/09	KWINT	0	1348.8
2018/09	KWPEAK	0	1258.2
2017/07	KWBASE	0	291.975
2017/07	KWH	68800	0
2017/07	KWINT	0	185.3
2017/07	KWPEAK	0	185.3
2017/07	PFINT	0	16.5
2017/07	PFPEAK	0	16.5
2017/08	KWBASE	0	389.3
2017/08	KWH	70000	0
2017/08	KWINT	0	194.65
2017/08	KWPEAK	0	194.65
2017/09	KWBASE	0	389.3
2017/09	KWH	38800	0
2017/09	KWINT	0	302.9
2017/09	KWPEAK	0	242.6
2018/10	KWH	28400	0
2018/11	KWBASE	0	459.1
2018/11	KWH	88800	0
2018/11	KWINT	0	373.9
2018/11	KWPEAK	0	373.9
2017/09	KWH	56400	0
2017/10	KWBASE	0	389.3
2017/10	KWH	84800	0
2017/10	KWINT	0	279.6
2017/10	KWPEAK	0	239
2017/11	KWBASE	0	389.3
2017/11	KWH	81600	0
2017/11	KWINT	0	303.8
2017/11	KWPEAK	0	303.8
2017/12	KWBASE	0	389.3
2017/12	KWH	80400	0
2017/12	KWINT	0	340.6
2017/12	KWPEAK	0	340.6
2018/01	KWBASE	0	459.1
2018/01	KWH	106000	0

2018/01	KWINT	0	459.1
2018/01	KWPEAK	0	459.1
2018/02	KWBASE	0	459.1
2018/02	KWH	90400	0
2018/02	KWINT	0	406.1
2018/02	KWPEAK	0	406.1
2018/03	KWBASE	0	459.1
2018/03	KWH	81600	0
2018/03	KWINT	0	418.1
2018/03	KWPEAK	0	418.1
2018/04	KWBASE	0	459.1
2018/04	KWH	78000	0
2018/04	KWINT	0	386.2
2018/04	KWPEAK	0	386.2
2018/05	KWBASE	0	459.1
2018/05	KWH	72800	0
2018/05	KWINT	0	380.6
2018/05	KWPEAK	0	380.6
2018/06	KWBASE	0	459.1
2018/06	KWH	113600	0
2018/06	KWINT	0	317.8
2018/06	KWPEAK	0	271.7
2018/07	KWBASE	0	459.1
2018/07	KWH	95600	0
2018/07	KWINT	0	262.3
2018/07	KWPEAK	0	243.6
2018/07	PFINT	0	17.1
2018/07	PFPEAK	0	22.4
2018/08	KWBASE	0	459.1
2018/08	KWH	71200	0
2018/08	KWINT	0	287
2018/08	KWPEAK	0	287
2018/08	PFINT	0	31.1
2018/08	PFPEAK	0	31.1
2018/09	KWBASE	0	459.1
2018/09	KWH	118400	0
2018/09	KWINT	0	313.2
2018/09	KWPEAK	0	274.6
2018/10	KWBASE	0	459.1
2018/10	KWH	98800	0
2018/10	KWINT	0	332.2
2018/10	KWPEAK	0	305.3

2017/07	KW	0	140.4
2017/07	KWH	42160	0
2017/08	KW	0	199
2017/08	KWH	51680	0
2017/09	KW	0	233.5
2017/09	KWH	3680	0
2017/09	KWH	45680	0
2017/10	KW	0	210.8
2017/10	KWH	52800	0
2018/10	KWH	26960	0
2017/12	KW	0	140.4
2017/12	KWH	37840	0
2018/01	KW	0	140.4
2018/01	KWH	39760	0
2018/02	KW	0	140.4
2018/02	KWH	36080	0
2018/03	KW	0	140.4
2018/03	KWH	32640	0
2018/04	KW	0	140.4
2018/04	KWH	30160	0
2018/05	KW	0	159.7
2018/05	KWH	37280	0
2018/06	KW	0	166.5
2018/06	KWH	50320	0
2018/07	KW	0	140.4
2018/07	KWH	57520	0
2018/08	KW	0	169.7
2018/08	KWH	50640	0
2018/09	KW	0	189.8
2018/09	KWH	58160	0
2018/10	KW	0	158.6
2018/10	KWH	25280	0
2017/11	KW	0	178.6
2017/11	KWH	34160	0
2018/10	KWH	21280	0
2017/10	KW	0	70.8
2017/10	KWH	24080	0
2017/11	KW	0	56.2
2017/11	KWH	20240	0
2017/12	KW	0	68
2017/12	KWH	27840	0
2018/01	KW	0	87

2018/01	KWH	34560	0
2018/02	KW	0	68.2
2018/02	KWH	25040	0
2018/03	KW	0	60.7
2018/03	KWH	20720	0
2018/04	KW	0	52.3
2018/04	KWH	21280	0
2018/05	KW	0	70.9
2018/05	KWH	24880	0
2018/06	KW	0	68.3
2018/06	KWH	30000	0
2018/07	KW	0	69.6
2018/07	KWH	29760	0
2018/08	KW	0	69.1
2018/08	KWH	28960	0
2018/09	KW	0	73.7
2018/09	KWH	34560	0
2018/10	KW	0	67.5
2018/10	KWH	2480	0
2017/07	KW	0	74.6
2017/07	KWH	28960	0
2017/08	KW	0	76.2
2017/08	KWH	19840	0
2017/08	KWH	7440	0
2017/09	KW	0	75.3
2017/09	KWH	26560	0
2017/07	KWBILL	0	151.9
2017/07	KWH	36150	0
2017/08	KWBILL	0	275.5
2017/08	KWH	44550	0
2017/09	KWBILL	0	259.9
2017/09	KWH	1950	0
2018/10	KWH	24450	0
2017/09	KWH	47850	0
2017/10	KWBILL	0	278.9
2017/10	KWH	44700	0
2017/11	KWBILL	0	200.3
2017/11	KWH	41100	0
2017/12	KWBILL	0	239.5
2017/12	KWH	46350	0
2018/01	KWBILL	0	287.3
2018/01	KWH	73050	0

2018/02	KWBILL	0	277.7
2018/02	KWH	56100	0
2018/03	KWBILL	0	215.6
2018/03	KWH	48600	0
2018/04	KWBILL	0	220.9
2018/04	KWH	38550	0
2018/05	KWBILL	0	303.7
2018/05	KWH	52200	0
2018/06	KWBILL	0	258
2018/06	KWH	42600	0
2018/07	KWBILL	0	190.3
2018/07	KWH	42900	0
2018/08	KWBILL	0	258.2
2018/08	KWH	44550	0
2018/09	KWBILL	0	308.3
2018/09	KWH	59700	0
2018/10	KWBILL	0	266.6
2018/10	KWH	19050	0
2018/10	KWH	7125	0
2017/10	KW	0	50
2017/10	KWH	8599	0
2017/11	KW	0	50
2017/11	KWH	5765	0
2017/12	KW	0	50
2017/12	KWH	7962	0
2018/01	KW	0	50
2018/01	KWH	8170	0
2018/02	KW	0	50
2018/02	KWH	8026	0
2018/03	KW	0	50
2018/03	KWH	6305	0
2018/04	KW	0	50
2018/04	KWH	6808	0
2018/05	KW	0	50
2018/05	KWH	8839	0
2018/06	KW	0	50
2018/06	KWH	9579	0
2018/07	KW	0	50
2018/07	KWH	8845	0
2018/08	KW	0	50
2018/08	KWH	11336	0
2018/09	KW	0	50

2018/09	KWH	11979	0
2018/10	KW	0	50
2018/10	KWH	2314	0
2017/07	KW	0	50
2017/07	KWH	7062	0
2017/08	KW	0	50
2017/08	KWH	9832	0
2017/09	KW	0	50
2017/09	KWH	8147	0
2017/07	KWBASE	0	315
2017/07	KWH	80400	0
2017/07	KWINT	0	204.7
2017/07	KWPEAK	0	204.7
2017/07	PFINT	0	2.2
2017/07	PFPEAK	0	2.2
2017/08	KWBASE	0	420
2017/08	KWH	103800	0
2017/08	KWINT	0	289.4
2017/08	KWPEAK	0	289.4
2017/09	KWBASE	0	420
2017/09	KWH	57300	0
2017/09	KWINT	0	365
2017/09	KWPEAK	0	361.6
2018/10	KWH	18000	0
2018/11	KWBASE	0	381.4
2018/11	KWH	83400	0
2018/11	KWINT	0	349.2
2018/11	KWPEAK	0	341.1
2017/09	KWH	58200	0
2017/10	KWBASE	0	420
2017/10	KWH	119700	0
2017/10	KWINT	0	354.2
2017/10	KWPEAK	0	350.5
2017/11	KWBASE	0	365
2017/11	KWH	84000	0
2017/11	KWINT	0	316.8
2017/11	KWPEAK	0	285.3
2017/12	KWBASE	0	365
2017/12	KWH	83700	0
2017/12	KWINT	0	264.6
2017/12	KWPEAK	0	264.6
2018/01	KWBASE	0	365

2018/01	KWH	101400	0
2018/01	KWINT	0	287.5
2018/01	KWPEAK	0	287.5
2018/02	KWBASE	0	365
2018/02	KWH	99600	0
2018/02	KWINT	0	314.5
2018/02	KWPEAK	0	314.5
2018/03	KWBASE	0	365
2018/03	KWH	91200	0
2018/03	KWINT	0	308.2
2018/03	KWPEAK	0	308.2
2018/04	KWBASE	0	365
2018/04	KWH	85800	0
2018/04	KWINT	0	258.1
2018/04	KWPEAK	0	258.1
2018/05	KWBASE	0	365
2018/05	KWH	75900	0
2018/05	KWINT	0	272.7
2018/05	KWPEAK	0	272.7
2018/06	KWBASE	0	365
2018/06	KWH	105900	0
2018/06	KWINT	0	318.1
2018/06	KWPEAK	0	315.4
2018/07	KWBASE	0	365
2018/07	KWH	92700	0
2018/07	KWINT	0	193.3
2018/07	KWPEAK	0	193.3
2018/07	PFINT	0	6.5
2018/07	PFPEAK	0	6.5
2018/08	KWBASE	0	365
2018/08	KWH	99900	0
2018/08	KWINT	0	223
2018/08	KWPEAK	0	223
2018/08	PFINT	0	12.4
2018/08	PFPEAK	0	12.4
2018/09	KWBASE	0	381.4
2018/09	KWH	121200	0
2018/09	KWINT	0	381.4
2018/09	KWPEAK	0	349.7
2018/10	KWBASE	0	381.4
2018/10	KWH	118200	0
2018/10	KWINT	0	363.2

2018/10	KWPEAK	0	356.2
2017/07	KWBASE	0	307.95
2017/07	KWH	52200	0
2017/07	KWINT	0	218.5
2017/07	KWPEAK	0	205.3
2017/07	PFINT	0	4.2
2017/08	KWBASE	0	410.6
2017/08	KWH	52400	0
2017/08	KWINT	0	237.5
2017/08	KWPEAK	0	226.7
2017/08	PFPEAK	0	1.9
2017/09	KWBASE	0	410.6
2017/09	KWH	21800	0
2017/09	KWINT	0	325.4
2017/09	KWPEAK	0	263.6
2018/10	KWH	27800	0
2017/09	KWH	52800	0
2017/10	KWBASE	0	410.6
2017/10	KWH	75200	0
2017/10	KWINT	0	329.5
2017/10	KWPEAK	0	301.8
2017/11	KWBASE	0	410.6
2017/11	KWH	57600	0
2017/11	KWINT	0	280.2
2017/11	KWPEAK	0	280.2
2017/12	KWBASE	0	410.6
2017/12	KWH	69800	0
2017/12	KWINT	0	298
2017/12	KWPEAK	0	289.4
2018/01	KWBASE	0	387
2018/01	KWH	71600	0
2018/01	KWINT	0	387
2018/01	KWPEAK	0	387
2018/02	KWBASE	0	387
2018/02	KWH	66800	0
2018/02	KWINT	0	325.7
2018/02	KWPEAK	0	316
2018/03	KWBASE	0	387
2018/03	KWH	66800	0
2018/03	KWINT	0	294.4
2018/03	KWPEAK	0	294.4
2018/04	KWBASE	0	387

2018/04	KWH	63800	0
2018/04	KWINT	0	313
2018/04	KWPEAK	0	308.3
2018/05	KWBASE	0	387
2018/05	KWH	68000	0
2018/05	KWINT	0	314.4
2018/05	KWPEAK	0	306.5
2018/06	KWBASE	0	387
2018/06	KWH	65800	0
2018/06	KWINT	0	343
2018/06	KWPEAK	0	281.6
2018/07	KWBASE	0	387
2018/07	KWH	54800	0
2018/07	KWINT	0	265.6
2018/07	KWPEAK	0	259.4
2018/07	PFINT	0	9.6
2018/08	KWBASE	0	387
2018/08	KWH	59000	0
2018/08	KWINT	0	313.1
2018/08	KWPEAK	0	285.4
2018/09	KWBASE	0	387
2018/09	KWH	86000	0
2018/09	KWINT	0	352.1
2018/09	KWPEAK	0	297.1
2018/10	KWBASE	0	387
2018/10	KWH	44200	0
2018/10	KWINT	0	358.3
2018/10	KWPEAK	0	318.8
2017/07	KW	0	191.4
2017/07	KWH	45000	0
2017/08	KW	0	222.3
2017/08	KWH	54900	0
2017/09	KW	0	275.1
2017/09	KWH	19800	0
2017/09	KWH	54600	0
2017/10	KW	0	251.7
2017/10	KWH	65100	0
2018/10	KWH	18300	0
2017/11	KW	0	198.8
2017/11	KWH	36900	0
2017/12	KW	0	219.7
2017/12	KWH	42300	0

2018/01	KW	0	257.5
2018/01	KWH	51000	0
2018/02	KW	0	232.4
2018/02	KWH	47700	0
2018/03	KW	0	234
2018/03	KWH	40200	0
2018/04	KW	0	216.2
2018/04	KWH	38400	0
2018/05	KW	0	197
2018/05	KWH	39900	0
2018/06	KW	0	232.2
2018/06	KWH	60900	0
2018/07	KW	0	232.2
2018/07	KWH	51600	0
2018/08	KW	0	224.3
2018/08	KWH	42000	0
2018/09	KW	0	253.8
2018/09	KWH	67500	0
2018/10	KW	0	263.2
2018/10	KWH	36600	0
2017/07	KWBASE	0	434.4
2017/07	KWH	133840	0
2017/07	KWINT	0	434.4
2017/07	KWPEAK	0	434.4
2017/07	PFINT	0	41.8
2017/07	PFPEAK	0	41.8
2017/08	KWBASE	0	575
2017/08	KWH	159360	0
2017/08	KWINT	0	504.5
2017/08	KWPEAK	0	470.6
2017/08	PFINT	0	19.5
2017/08	PFPEAK	0	30
2017/09	KWBASE	0	575
2017/09	KWH	193680	0
2017/09	KWINT	0	527.8
2017/09	KWPEAK	0	483
2017/09	PFINT	0	22.9
2017/09	PFPEAK	0	27.4
2017/10	KWBASE	0	575
2017/10	KWH	225600	0
2017/10	KWINT	0	499.8
2017/10	KWPEAK	0	472

2017/10	PFINT	0	20.6
2017/10	PFPEAK	0	21.8
2017/11	KWBASE	0	575
2017/11	KWH	131120	0
2017/11	KWINT	0	458.3
2017/11	KWPEAK	0	458.3
2017/11	PFINT	0	15.9
2017/11	PFPEAK	0	15.9
2017/12	KWBASE	0	575
2017/12	KWH	134880	0
2017/12	KWINT	0	399.2
2017/12	KWPEAK	0	367.8
2017/12	PFINT	0	11.8
2017/12	PFPEAK	0	4.6
2018/01	KWBASE	0	575
2018/01	KWH	138000	0
2018/01	KWINT	0	417.6
2018/01	KWPEAK	0	415.5
2018/01	PFINT	0	17.4
2018/01	PFPEAK	0	17.2
2018/02	KWBASE	0	575
2018/02	KWH	139360	0
2018/02	KWINT	0	463.2
2018/02	KWPEAK	0	463.2
2018/02	PFINT	0	20.4
2018/02	PFPEAK	0	20.4
2018/03	KWBASE	0	575
2018/03	KWH	127040	0
2018/03	KWINT	0	422.8
2018/03	KWPEAK	0	422.8
2018/03	PFINT	0	21.2
2018/03	PFPEAK	0	21.2
2018/04	KWBASE	0	575
2018/04	KWH	147840	0
2018/04	KWINT	0	460.1
2018/04	KWPEAK	0	460.1
2018/04	PFINT	0	21.5
2018/04	PFPEAK	0	21.5
2018/05	KWBASE	0	575
2018/05	KWH	228480	0
2018/05	KWINT	0	502.4
2018/05	KWPEAK	0	483.8

2018/05	PFINT	0	17.1
2018/05	PFPEAK	0	30.3
2018/06	KWBASE	0	575
2018/06	KWH	226880	0
2018/06	KWINT	0	507.6
2018/06	KWPEAK	0	507.6
2018/06	PFINT	0	29.7
2018/06	PFPEAK	0	29.7
2018/07	KWBASE	0	575
2018/07	KWH	225680	0
2018/07	KWINT	0	407.3
2018/07	KWPEAK	0	407.3
2018/07	PFINT	0	37.9
2018/07	PFPEAK	0	37.9
2018/08	KWBASE	0	575
2018/08	KWH	209040	0
2018/08	KWINT	0	471.8
2018/08	KWPEAK	0	465.9
2018/08	PFINT	0	19.7
2018/08	PFPEAK	0	16.7
2018/09	KWBASE	0	575
2018/09	KWH	234160	0
2018/09	KWINT	0	529.3
2018/09	KWPEAK	0	492.7
2018/09	PFINT	0	23.8
2018/09	PFPEAK	0	30.9
2018/10	KWH	31520	0
2018/01	KW	0	153.1
2018/01	KWH	41280	0
2018/02	KW	0	141
2018/02	KWH	35200	0
2018/03	KW	0	141
2018/03	KWH	37200	0
2018/04	KW	0	141
2018/04	KWH	38400	0
2018/05	KW	0	187.2
2018/05	KWH	51520	0
2018/06	KW	0	184.3
2018/06	KWH	43440	0
2018/07	KW	0	144.3
2018/07	KWH	40160	0
2018/08	KW	0	224

2018/08	KWH	51520	0
2018/09	KW	0	225.4
2018/09	KWH	58320	0
2018/10	KW	0	199.5
2018/10	KWH	15600	0
2017/07	KWBILL	0	141
2017/07	KWH	43760	0
2017/08	KWBILL	0	206.1
2017/08	KWH	48640	0
2017/09	KW	0	211.9
2017/09	KWH	60640	0
2017/10	KW	0	218.4
2017/10	KWH	46720	0
2017/11	KW	0	152.3
2017/11	KWH	38800	0
2017/12	KW	0	141
2017/12	KWH	38800	0
2017/07	KWBASE	0	276.45
2017/07	KWH	73920	0
2017/07	KWINT	0	275.5
2017/07	KWPEAK	0	269.6
2017/07	PFINT	0	6.2
2017/07	PFPEAK	0	5.4
2017/08	KWBASE	0	368.6
2017/08	KWH	85680	0
2017/08	KWINT	0	275.2
2017/08	KWPEAK	0	275.2
2017/08	PFINT	0	0.8
2017/08	PFPEAK	0	0.8
2017/09	KWBASE	0	368.6
2017/09	KWH	44160	0
2017/09	KWINT	0	345.6
2017/09	KWPEAK	0	332.9
2018/10	KWH	6000	0
2017/09	KWH	41760	0
2017/10	KWBASE	0	345.6
2017/10	KWH	86640	0
2017/10	KWINT	0	324.9
2017/10	KWPEAK	0	299.7
2017/11	KWBASE	0	345.6
2017/11	KWH	55440	0
2017/11	KWINT	0	292.3

2017/11	KWPEAK	0	290.7
2017/12	KWBASE	0	345.6
2017/12	KWH	49200	0
2017/12	KWINT	0	237.3
2017/12	KWPEAK	0	237.3
2018/01	KWBASE	0	345.6
2018/01	KWH	54240	0
2018/01	KWINT	0	219.3
2018/01	KWPEAK	0	193
2018/02	KWBASE	0	345.6
2018/02	KWH	44640	0
2018/02	KWINT	0	172.8
2018/02	KWPEAK	0	166.45
2018/03	KWBASE	0	345.6
2018/03	KWH	48720	0
2018/03	KWINT	0	179.7
2018/03	KWPEAK	0	179.7
2018/04	KWBASE	0	345.6
2018/04	KWH	44160	0
2018/04	KWINT	0	172.8
2018/04	KWPEAK	0	169.2
2018/05	KWBASE	0	345.6
2018/05	KWH	55680	0
2018/05	KWINT	0	246
2018/05	KWPEAK	0	228.2
2018/05	PFINT	0	0.5
2018/05	PFPEAK	0	3.9
2018/06	KWBASE	0	345.6
2018/06	KWH	82560	0
2018/06	KWINT	0	315.2
2018/06	KWPEAK	0	302.1
2018/06	PFINT	0	0.8
2018/06	PFPEAK	0	0.7
2018/07	KWBASE	0	345.6
2018/07	KWH	79680	0
2018/07	KWINT	0	268.4
2018/07	KWPEAK	0	268.4
2018/07	PFINT	0	4.2
2018/07	PFPEAK	0	4.2
2018/08	KWBASE	0	345.6
2018/08	KWH	84240	0
2018/08	KWINT	0	261.5

2018/08	KWPEAK	0	261.5
2018/08	PFINT	0	5.6
2018/08	PFPEAK	0	5.6
2018/09	KWBASE	0	332.9
2018/09	KWH	95520	0
2018/09	KWINT	0	332.9
2018/09	KWPEAK	0	307.6
2018/10	KWBASE	0	337.1
2018/10	KWH	86400	0
2018/10	KWINT	0	337.1
2018/10	KWPEAK	0	304.4
2017/07	KW	0	133.3
2017/07	KWH	24480	0
2017/08	KW	0	183.5
2017/08	KWH	36480	0
2017/09	KW	0	183.5
2017/09	KWH	34880	0
2017/10	KW	0	183.5
2017/10	KWH	31360	0
2017/11	KW	0	183.5
2017/11	KWH	25760	0
2017/12	KW	0	186.5
2017/12	KWH	33920	0
2018/01	KW	0	191
2018/01	KWH	44640	0
2018/02	KW	0	194.1
2018/02	KWH	36160	0
2018/03	KW	0	162.5
2018/03	KWH	20800	0
2018/04	KW	0	178
2018/04	KWH	36800	0
2018/05	KW	0	175.5
2018/05	KWH	34240	0
2018/06	KW	0	162.8
2018/06	KWH	29120	0
2018/07	KW	0	127.3
2018/07	KWH	29760	0
2018/08	KW	0	162.6
2018/08	KWH	38560	0
2018/09	KW	0	185.2
2018/09	KWH	40640	0
2018/10	KWH	17600	0

2017/07	KWBASE	0	250
2017/07	KWH	51200	0
2017/07	KWINT	0	212
2017/07	KWPEAK	0	199
2017/07	PFINT	0	42.7
2017/07	PFPEAK	0	44.9
2017/08	KWBASE	0	325
2017/08	KWH	50800	0
2017/08	KWINT	0	198.4
2017/08	KWPEAK	0	197.8
2017/08	PFINT	0	46.9
2017/08	PFPEAK	0	45.8
2017/09	KWBASE	0	325
2017/09	KWH	92800	0
2017/09	KWINT	0	240.8
2017/09	KWPEAK	0	223.1
2017/09	PFINT	0	22.3
2017/09	PFPEAK	0	31.2
2017/10	KWBILL	0	259
2017/10	KWH	90800	0
2017/10	PFADJ	0	27.5
2017/11	KWBILL	0	237
2017/11	KWH	80600	0
2017/11	PFADJ	0	15.4
2017/12	KWBILL	0	211.7
2017/12	KWH	62200	0
2017/12	PFADJ	0	16.2
2018/01	KWBILL	0	215.8
2018/01	KWH	62200	0
2018/01	PFADJ	0	15.1
2018/02	KWBILL	0	203.7
2018/02	KWH	56000	0
2018/03	KWBILL	0	215.9
2018/03	KWH	66400	0
2018/03	PFADJ	0	20.2
2018/04	KWBILL	0	195
2018/04	KWH	62800	0
2018/05	KWBILL	0	191.6
2018/05	KWH	67400	0
2018/05	PFADJ	0	10.1
2018/06	KWBILL	0	264.3
2018/06	KWH	111200	0

2018/06	PFADJ	0	30.1
2018/07	KWBILL	0	182.3
2018/07	KWH	82400	0
2018/07	PFADJ	0	48.5
2018/08	KWBILL	0	179.6
2018/08	KWH	85000	0
2018/08	PFADJ	0	40
2018/09	KWBILL	0	287.6
2018/09	KWH	116800	0
2018/09	PFADJ	0	26.1
2018/10	KWBILL	0	280.7
2018/10	KWH	83400	0
2018/10	PFADJ	0	23.3
2017/07	KW	0	90
2017/07	KWH	41280	0
2017/08	KW	0	119.4
2017/08	KWH	36600	0
2017/09	KW	0	132.2
2017/09	KWH	1800	0
2017/09	KWH	47640	0
2017/10	KW	0	135.6
2017/10	KWH	43800	0
2017/11	KW	0	107.9
2017/11	KWH	30720	0
2017/12	KW	0	120.3
2017/12	KWH	38760	0
2018/01	KW	0	118.2
2018/01	KWH	40920	0
2018/02	KW	0	119
2018/02	KWH	38040	0
2018/03	KW	0	124.4
2018/03	KWH	40320	0
2018/04	KW	0	123.4
2018/04	KWH	35400	0
2018/05	KW	0	137.1
2018/05	KWH	49320	0
2018/06	KW	0	137.4
2018/06	KWH	43800	0
2018/07	KW	0	90
2018/07	KWH	43920	0
2018/08	KW	0	112.1
2018/08	KWH	36600	0

2018/09	KW	0	133.5
2018/09	KWH	50880	0
2018/10	KWH	31360	0
2017/12	KWBILL	0	769.8
2017/12	KWH	81600	0
2017/12	KWBILL	0	-530.5
2017/12	KWH	-40800	0
2018/01	KWBILL	0	314.2
2018/01	KWH	79840	0
2018/02	KWBILL	0	238
2018/02	KWH	52720	0
2018/03	KWBILL	0	247
2018/03	KWH	60800	0
2018/04	KWBILL	0	242
2018/04	KWH	42080	0
2018/05	KWBILL	0	206
2018/05	KWH	46000	0
2018/06	KWBILL	0	174.7
2018/06	KWH	36400	0
2018/07	KWBILL	0	167.4
2018/07	KWH	42000	0
2018/08	KWBILL	0	243.2
2018/08	KWH	48160	0
2018/09	KWBILL	0	244.8
2018/09	KWH	45760	0
2018/10	KWBILL	0	162.6
2018/10	KWH	2640	0
2017/10	KWBILL	0	205
2017/10	KWH	35600	0
2017/11	KWBILL	0	245.6
2017/11	KWH	54000	0
2017/07	KWBILL	0	155.4
2017/07	KWH	31400	0
2017/08	KWBILL	0	198.4
2017/08	KWH	38000	0
2017/09	KWBILL	0	208.1
2017/09	KWH	43200	0
2017/09	KWBASE	0	805.9
2017/09	KWH	35600	0
2017/09	KWINT	0	709.9
2017/09	KWPEAK	0	669.8
2017/09	PFINT	0	44.7

2017/09	PFPEAK	0	51.4
2018/10	KWH	135600	0
2017/09	KWH	220800	0
2017/10	KWBASE	0	805.9
2017/10	KWH	252800	0
2017/10	KWINT	0	656.9
2017/10	KWPEAK	0	656.9
2017/10	PFINT	0	37.8
2017/10	PFPEAK	0	37.8
2017/11	KWBASE	0	805.9
2017/11	KWH	196000	0
2017/11	KWINT	0	576
2017/11	KWPEAK	0	576
2017/11	PFINT	0	29.3
2017/11	PFPEAK	0	29.3
2017/12	KWBASE	0	805.9
2017/12	KWH	222000	0
2017/12	KWINT	0	727.4
2017/12	KWPEAK	0	727.4
2018/01	KWBASE	0	991.9
2018/01	KWH	255200	0
2018/01	KWINT	0	991.9
2018/01	KWPEAK	0	991.9
2018/02	KWBASE	0	991.9
2018/02	KWH	218000	0
2018/02	KWINT	0	801.1
2018/02	KWPEAK	0	801.1
2018/03	KWBASE	0	991.9
2018/03	KWH	186400	0
2018/03	KWINT	0	568.1
2018/03	KWPEAK	0	537.1
2018/03	PFINT	0	10.5
2018/03	PFPEAK	0	9.5
2018/04	KWBASE	0	991.9
2018/04	KWH	179200	0
2018/04	KWINT	0	585.8
2018/04	KWPEAK	0	585.8
2018/05	KWBASE	0	991.9
2018/05	KWH	207600	0
2018/05	KWINT	0	581.8
2018/05	KWPEAK	0	529
2018/05	PFINT	0	22.4

2018/05	PFPEAK	0	26.7
2018/06	KWBASE	0	991.9
2018/06	KWH	242800	0
2018/06	KWINT	0	654
2018/06	KWPEAK	0	654
2018/06	PFINT	0	53.2
2018/06	PFPEAK	0	53.2
2018/07	KWBASE	0	991.9
2018/07	KWH	260000	0
2018/07	KWINT	0	480.2
2018/07	KWPEAK	0	480.2
2018/07	PFINT	0	52
2018/07	PFPEAK	0	52
2018/08	KWBASE	0	991.9
2018/08	KWH	216800	0
2018/08	KWINT	0	613.9
2018/08	KWPEAK	0	553.7
2018/08	PFINT	0	21.5
2018/08	PFPEAK	0	35.6
2018/09	KWBASE	0	991.9
2018/09	KWH	262800	0
2018/09	KWINT	0	681.4
2018/09	KWPEAK	0	636
2018/09	PFINT	0	30.6
2018/09	PFPEAK	0	50.7
2018/10	KWBASE	0	991.9
2018/10	KWH	124800	0
2018/10	KWINT	0	643.7
2018/10	KWPEAK	0	578.2
2018/10	PFINT	0	31.7
2018/10	PFPEAK	0	46.5
2017/07	KWBASE	0	604.425
2017/07	KWH	273600	0
2017/07	KWINT	0	543.8
2017/07	KWPEAK	0	543.8
2017/07	PFINT	0	59.3
2017/07	PFPEAK	0	59.3
2017/08	KWBASE	0	805.9
2017/08	KWH	245200	0
2017/08	KWINT	0	624.7
2017/08	KWPEAK	0	589.7
2017/08	PFINT	0	32.2

2017/08	PFPEAK	0	41.9
2017/07	KW	0	180
2017/07	KWH	50640	0
2017/08	KW	0	275.5
2017/08	KWH	63600	0
2017/09	KW	0	238.4
2017/09	KWH	57840	0
2018/10	KWH	44160	0
2017/11	KW	0	192.9
2017/11	KWH	45960	0
2017/12	KW	0	180
2017/12	KWH	54840	0
2018/01	KW	0	187.6
2018/01	KWH	52680	0
2018/02	KW	0	180
2018/02	KWH	59040	0
2018/03	KW	0	195.9
2018/03	KWH	50760	0
2018/04	KW	0	180
2018/04	KWH	45000	0
2018/05	KW	0	236.3
2018/05	KWH	57360	0
2018/06	KW	0	193.9
2018/06	KWH	51240	0
2018/07	KW	0	180
2018/07	KWH	55080	0
2018/08	KW	0	291.2
2018/08	KWH	64200	0
2018/09	KW	0	307
2018/09	KWH	80280	0
2018/10	KW	0	276.1
2018/10	KWH	18360	0
2017/10	KW	0	255.5
2017/10	KWH	59640	0
2017/07	KWBASE	0	250
2017/07	KWH	99120	0
2017/07	KWINT	0	190.7
2017/07	KWPEAK	0	190.7
2017/07	PFINT	0	11.3
2017/07	PFPEAK	0	10.7
2017/08	KWBASE	0	300
2017/08	KWH	105360	0

2017/08	KWINT	0	259.4
2017/08	KWPEAK	0	248.5
2017/08	PFINT	0	0.4
2017/08	PFPEAK	0	3.3
2017/09	KWBILL	0	236.2
2017/09	KWH	114000	0
2017/10	KWBILL	0	230.8
2017/10	KWH	94080	0
2017/11	KWBILL	0	213.2
2017/11	KWH	86080	0
2017/12	KWBILL	0	227.9
2017/12	KWH	112480	0
2018/01	KWBILL	0	245.6
2018/01	KWH	104560	0
2018/02	KWBILL	0	245.6
2018/02	KWH	94320	0
2018/03	KWBILL	0	245.6
2018/03	KWH	100480	0
2018/04	KWBILL	0	245.6
2018/04	KWH	87600	0
2018/05	KWBILL	0	245.6
2018/05	KWH	96880	0
2018/06	KWBILL	0	217.7
2018/06	KWH	107120	0
2018/06	PFADJ	0	1.7
2018/07	KWBILL	0	182.4
2018/07	KWH	85040	0
2018/07	PFADJ	0	11.4
2018/08	KWBILL	0	226.7
2018/08	KWH	104480	0
2018/09	KWBILL	0	251.5
2018/09	KWH	111600	0
2018/10	KWH	7800	0
2018/01	KWBILL	0	143.4
2018/01	KWH	58700	0
2018/02	KWBILL	0	143.4
2018/02	KWH	52400	0
2018/03	KWBILL	0	152.6
2018/03	KWH	49500	0
2018/04	KWBILL	0	143.4
2018/04	KWH	55400	0
2018/05	KWBILL	0	164

2018/05	KWH	51700	0
2018/05	PFADJ	0	2.8
2018/06	KWBILL	0	244
2018/06	KWH	100100	0
2018/06	PFADJ	0	8.7
2018/07	KWBILL	0	182.9
2018/07	KWH	79100	0
2018/07	PFADJ	0	13.3
2018/08	KWBILL	0	212.3
2018/08	KWH	96700	0
2018/08	PFADJ	0	10.4
2018/09	KWBILL	0	256
2018/09	KWH	94100	0
2018/09	PFADJ	0	6.4
2018/10	KWBILL	0	258.1
2018/10	KWH	88500	0
2018/10	PFADJ	0	7.1
2017/07	KWBILL	0	182.5
2017/07	KWH	69700	0
2017/07	PFADJ	0	17.8
2017/08	KWBILL	0	227.6
2017/08	KWH	96000	0
2017/08	PFADJ	0	11.1
2017/09	KWBILL	0	260.7
2017/09	KWH	47100	0
2017/09	PFADJ	0	6.2
2017/09	KWH	41400	0
2017/10	KWBILL	0	252.4
2017/10	KWH	92200	0
2017/10	PFADJ	0	7.5
2017/11	KWBILL	0	209.6
2017/11	KWH	74700	0
2017/11	PFADJ	0	5.3
2017/12	KWBILL	0	170
2017/12	KWH	52100	0
2017/12	PFADJ	0	3.5
2017/07	KWBASE	0	497.8
2017/07	KWH	116400	0
2017/07	KWINT	0	493.2
2017/07	KWPEAK	0	429.6
2017/07	PFBASE	0	21
2017/07	PFINT	0	13.3

2017/07	PFPEAK	0	17.3
2017/08	KWBASE	0	595.4
2017/08	KWH	155600	0
2017/08	KWINT	0	435.8
2017/08	KWPEAK	0	431.3
2017/08	PFINT	0	1.8
2017/08	PFPEAK	0	14.4
2017/09	KWBASE	0	590.9
2017/09	KWH	90000	0
2017/09	KWINT	0	561.8
2017/09	KWPEAK	0	544.6
2017/09	PFBASE	0	7.3
2018/10	KWH	15200	0
2017/09	KWH	74400	0
2017/10	KWBASE	0	598.2
2017/10	KWH	176000	0
2017/10	KWINT	0	586.6
2017/10	KWPEAK	0	549.6
2017/10	PFINT	0	0.2
2017/10	PFPEAK	0	6.4
2017/11	KWBASE	0	598.2
2017/11	KWH	107200	0
2017/11	KWINT	0	492.2
2017/11	KWPEAK	0	477.1
2017/11	PFINT	0	2.6
2017/12	KWBASE	0	598.2
2017/12	KWH	111600	0
2017/12	KWINT	0	420.5
2017/12	KWPEAK	0	398.4
2018/01	KWBASE	0	598.2
2018/01	KWH	102400	0
2018/01	KWINT	0	406.1
2018/01	KWPEAK	0	365
2018/02	KWBASE	0	598.2
2018/02	KWH	134000	0
2018/02	KWINT	0	385.9
2018/02	KWPEAK	0	385.9
2018/03	KWBASE	0	598.2
2018/03	KWH	112800	0
2018/03	KWINT	0	397.4
2018/03	KWPEAK	0	397.4
2018/04	KWBASE	0	598.2

2018/04	KWH	111200	0
2018/04	KWINT	0	395.8
2018/04	KWPEAK	0	362.6
2018/04	PFINT	0	1.9
2018/04	PFPEAK	0	1.2
2018/05	KWBASE	0	598.2
2018/05	KWH	120000	0
2018/05	KWINT	0	433.2
2018/05	KWPEAK	0	433.2
2018/05	PFINT	0	5
2018/05	PFPEAK	0	5
2018/06	KWBASE	0	598.2
2018/06	KWH	185600	0
2018/06	KWINT	0	569.8
2018/06	KWPEAK	0	533.5
2018/06	PFPEAK	0	5.2
2018/07	KWBASE	0	598.2
2018/07	KWH	132800	0
2018/07	KWINT	0	444.5
2018/07	KWPEAK	0	429.1
2018/07	PFINT	0	21.9
2018/07	PFPEAK	0	21.8
2018/08	KWBASE	0	598.2
2018/08	KWH	173200	0
2018/08	KWINT	0	441.8
2018/08	KWPEAK	0	431.3
2018/08	PFINT	0	15.6
2018/08	PFPEAK	0	15.8
2018/09	KWBASE	0	620.4
2018/09	KWH	177600	0
2018/09	KWINT	0	620.4
2018/09	KWPEAK	0	609.8
2018/09	PFBASE	0	6.8
2018/09	PFINT	0	6.8
2018/09	PFPEAK	0	6.2
2018/10	KWBASE	0	622.3
2018/10	KWH	168400	0
2018/10	KWINT	0	622.3
2018/10	KWPEAK	0	600.7
2018/10	PFBASE	0	8.6
2018/10	PFINT	0	8.6
2018/10	PFPEAK	0	8

2018/10	KWH	11360	0
2018/11	KW	0	173.7
2018/11	KWH	44480	0
2017/11	KW	0	192.5
2017/11	KWH	44320	0
2017/12	KW	0	146.1
2017/12	KWH	37600	0
2018/01	KW	0	139.5
2018/01	KWH	37440	0
2018/02	KW	0	139.2
2018/02	KWH	32960	0
2018/03	KW	0	139.2
2018/03	KWH	32480	0
2018/04	KW	0	139.2
2018/04	KWH	31360	0
2018/05	KW	0	139.2
2018/05	KWH	31680	0
2018/06	KW	0	199.2
2018/06	KWH	65120	0
2018/07	KW	0	177
2018/07	KWH	69760	0
2018/08	KW	0	153.9
2018/08	KWH	62240	0
2018/09	KW	0	204.4
2018/09	KWH	70720	0
2018/10	KW	0	200.1
2018/10	KWH	54720	0
2017/07	KW	0	173
2017/07	KWH	50880	0
2017/08	KW	0	170.2
2017/08	KWH	57760	0
2017/09	KW	0	201.9
2017/09	KWH	30240	0
2017/09	KWH	31840	0
2017/10	KW	0	197.9
2017/10	KWH	73120	0
2017/07	KW	0	421.9
2017/07	KWH	214320	0
2017/08	KW	0	410.4
2017/08	KWH	202320	0
2017/09	KW	0	582
2017/09	KWH	220800	0

2017/10	KW	0	536.9
2017/10	KWH	74880	0
2018/10	KWH	64320	0
2017/10	KWH	187200	0
2017/11	KWBASE	0	684
2017/11	KWH	208560	0
2017/11	KWINT	0	531.9
2017/11	KWPEAK	0	531.1
2017/12	KWBASE	0	684
2017/12	KWH	216000	0
2017/12	KWINT	0	486.4
2017/12	KWPEAK	0	486.4
2018/01	KWBASE	0	684
2018/01	KWH	267120	0
2018/01	KWINT	0	547.3
2018/01	KWPEAK	0	544.9
2018/02	KWBASE	0	684
2018/02	KWH	251280	0
2018/02	KWINT	0	538.1
2018/02	KWPEAK	0	538.1
2018/03	KWBASE	0	684
2018/03	KWH	226800	0
2018/03	KWINT	0	516.4
2018/03	KWPEAK	0	516.4
2018/04	KWBASE	0	684
2018/04	KWH	233040	0
2018/04	KWINT	0	482.3
2018/04	KWPEAK	0	482.3
2018/05	KWBASE	0	684
2018/05	KWH	231600	0
2018/05	KWINT	0	545.5
2018/05	KWPEAK	0	520.7
2018/06	KWBASE	0	684
2018/06	KWH	274800	0
2018/06	KWINT	0	564.8
2018/06	KWPEAK	0	539.9
2018/07	KWBASE	0	684
2018/07	KWH	277200	0
2018/07	KWINT	0	459.4
2018/07	KWPEAK	0	455.3
2018/07	PFINT	0	12
2018/07	PFPEAK	0	16.5

2018/08	KWBASE	0	684
2018/08	KWH	238320	0
2018/08	KWINT	0	457.5
2018/08	KWPEAK	0	448.4
2018/08	PFINT	0	3.9
2018/08	PFPEAK	0	1.4
2018/09	KWBASE	0	684
2018/09	KWH	288000	0
2018/09	KWINT	0	636.2
2018/09	KWPEAK	0	603.5
2018/10	KWBASE	0	684
2018/10	KWH	192960	0
2018/10	KWINT	0	604.8
2018/10	KWPEAK	0	587.2
2018/10	KWH	13800	0
2017/11	KW	0	78.3
2017/11	KWH	18400	0
2017/12	KW	0	80.5
2017/12	KWH	22600	0
2018/01	KW	0	92.7
2018/01	KWH	30800	0
2018/02	KW	0	86.9
2018/02	KWH	23200	0
2018/03	KW	0	78
2018/03	KWH	20400	0
2018/04	KW	0	83
2018/04	KWH	20200	0
2018/05	KW	0	80.4
2018/05	KWH	20400	0
2018/06	KW	0	87
2018/06	KWH	29600	0
2018/07	KW	0	90.1
2018/07	KWH	31800	0
2018/08	KW	0	92.3
2018/08	KWH	28000	0
2018/09	KW	0	111
2018/09	KWH	30800	0
2018/10	KW	0	107.6
2018/10	KWH	13600	0
2017/07	KW	0	101.6
2017/07	KWH	51400	0
2017/08	KW	0	105.4

2017/08	KWH	28800	0
2017/09	KW	0	106.2
2017/09	KWH	1000	0
2017/09	KWH	26600	0
2017/10	KW	0	89.8
2017/10	KWH	25200	0
2017/07	KW	0	148
2017/07	KWH	59680	0
2017/08	KW	0	223.5
2017/08	KWH	69920	0
2017/09	KW	0	224.8
2017/09	KWH	69440	0
2017/10	KW	0	230.4
2017/10	KWH	63520	0
2017/11	KW	0	183.4
2017/11	KWH	45440	0
2017/12	KW	0	173.1
2017/12	KWH	50880	0
2018/01	KW	0	206
2018/01	KWH	62880	0
2018/02	KW	0	185
2018/02	KWH	51200	0
2018/03	KW	0	167.7
2018/03	KWH	45440	0
2018/04	KW	0	167
2018/04	KWH	49920	0
2018/05	KW	0	224.3
2018/05	KWH	62400	0
2018/06	KW	0	118.7
2018/06	KWH	56160	0
2018/07	KW	0	135.6
2018/07	KWH	65280	0
2018/08	KW	0	231.3
2018/08	KWH	67520	0
2018/09	KW	0	249
2018/09	KWH	83200	0
2017/07	KWBILL	0	165
2017/07	KWH	34400	0
2017/08	KWBILL	0	165
2017/08	KWH	37600	0
2017/09	KWBILL	0	223.7
2017/09	KWH	22400	0

2018/10	KWH	7200	0
2017/09	KWH	30800	0
2017/10	KWBILL	0	225.3
2017/10	KWH	48000	0
2017/11	KWBILL	0	208.3
2017/11	KWH	42000	0
2017/12	KWBILL	0	236.1
2017/12	KWH	43600	0
2018/01	KWBILL	0	266.1
2018/01	KWH	45600	0
2018/02	KWBILL	0	265
2018/02	KWH	52000	0
2018/03	KWBILL	0	216
2018/03	KWH	47200	0
2018/04	KWBILL	0	207.2
2018/04	KWH	48400	0
2018/05	KWBILL	0	190.5
2018/05	KWH	43600	0
2018/06	KWBILL	0	223.1
2018/06	KWH	52400	0
2018/07	KWBILL	0	165
2018/07	KWH	37200	0
2018/08	KWBILL	0	165
2018/08	KWH	40400	0
2018/09	KWBILL	0	245.1
2018/09	KWH	56400	0
2018/10	KWBILL	0	255.6
2018/10	KWH	42000	0
2017/10	KW	0	166
2017/10	KWH	54000	0
2017/11	KW	0	127.6
2017/11	KWH	38000	0
2017/12	KW	0	128.3
2017/12	KWH	53000	0
2018/01	KW	0	126.6
2018/01	KWH	53200	0
2018/02	KW	0	129.7
2018/02	KWH	48000	0
2018/03	KW	0	114
2018/03	KWH	38400	0
2018/04	KW	0	116
2018/04	KWH	35600	0

2018/05	KW	0	138.1
2018/05	KWH	42200	0
2018/06	KW	0	147.5
2018/06	KWH	53800	0
2018/07	KW	0	122.6
2018/07	KWH	56200	0
2018/08	KW	0	126
2018/08	KWH	53600	0
2018/09	KW	0	148.2
2018/09	KWH	48800	0
2017/07	KW	0	132
2017/07	KWH	49400	0
2017/08	KW	0	127.6
2017/08	KWH	42200	0
2017/09	KW	0	160
2017/09	KWH	5600	0
2017/09	KWH	48200	0
2017/07	KW	0	238.6
2017/07	KWH	58480	0
2017/08	KW	0	227.7
2017/08	KWH	58480	0
2017/09	KW	0	315.7
2017/09	KWH	92480	0
2017/10	KW	0	323.6
2017/10	KWH	17680	0
2018/10	KWH	16000	0
2017/10	KWH	71760	0
2017/11	KWBASE	0	335.1
2017/11	KWH	62400	0
2017/11	KWINT	0	335.1
2017/11	KWPEAK	0	335.1
2017/12	KWBASE	0	399
2017/12	KWH	81280	0
2017/12	KWINT	0	399
2017/12	KWPEAK	0	399
2018/01	KWBASE	0	432.8
2018/01	KWH	115760	0
2018/01	KWINT	0	432.8
2018/01	KWPEAK	0	432.8
2018/02	KWBASE	0	442.2
2018/02	KWH	117680	0
2018/02	KWINT	0	442.2

2018/02	KWPEAK	0	442.2
2018/03	KWBASE	0	442.2
2018/03	KWH	90240	0
2018/03	KWINT	0	437.6
2018/03	KWPEAK	0	437.6
2018/04	KWBASE	0	442.2
2018/04	KWH	77840	0
2018/04	KWINT	0	404.3
2018/04	KWPEAK	0	404.3
2018/05	KWBASE	0	442.2
2018/05	KWH	72160	0
2018/05	KWINT	0	337.1
2018/05	KWPEAK	0	337.1
2018/06	KWBASE	0	442.2
2018/06	KWH	85280	0
2018/06	KWINT	0	326.2
2018/06	KWPEAK	0	268
2018/07	KWBASE	0	442.2
2018/07	KWH	62320	0
2018/07	KWINT	0	221.1
2018/07	KWPEAK	0	221.1
2018/08	KWBASE	0	442.2
2018/08	KWH	63840	0
2018/08	KWINT	0	221.1
2018/08	KWPEAK	0	221.1
2018/09	KWBASE	0	442.2
2018/09	KWH	76480	0
2018/09	KWINT	0	304.4
2018/09	KWPEAK	0	259.2
2018/10	KWBASE	0	442.2
2018/10	KWH	63920	0
2018/10	KWINT	0	297.3
2018/10	KWPEAK	0	268.3
2017/07	KWBASE	0	300
2017/07	KWH	91392	0
2017/07	KWINT	0	243.5
2017/07	KWPEAK	0	216.6
2017/07	PFINT	0	14.1
2017/07	PFPEAK	0	19.6
2017/08	KWBASE	0	400
2017/08	KWH	101376	0
2017/08	KWINT	0	350.4

2017/08	KWPEAK	0	266.6
2017/08	PFPEAK	0	11.2
2017/09	KWBASE	0	400
2017/09	KWH	26112	0
2017/09	KWINT	0	370
2017/09	KWPEAK	0	322.1
2017/09	PFINT	0	0.2
2017/09	PFPEAK	0	5.6
2018/10	KWH	41856	0
2017/09	KWH	94080	0
2017/10	KWBASE	0	400
2017/10	KWH	99456	0
2017/10	KWINT	0	359.4
2017/10	KWPEAK	0	337.3
2017/11	KWBASE	0	400
2017/11	KWH	87168	0
2017/11	KWINT	0	299.1
2017/11	KWPEAK	0	299.1
2017/12	KWBASE	0	400
2017/12	KWH	96384	0
2017/12	KWINT	0	343.1
2017/12	KWPEAK	0	343.1
2018/01	KWBASE	0	400
2018/01	KWH	125184	0
2018/01	KWINT	0	357.4
2018/01	KWPEAK	0	357.4
2018/02	KWBASE	0	400
2018/02	KWH	117504	0
2018/02	KWINT	0	355.3
2018/02	KWPEAK	0	355.3
2018/03	KWBASE	0	400
2018/03	KWH	93696	0
2018/03	KWINT	0	319.8
2018/03	KWPEAK	0	319.8
2018/04	KWBASE	0	400
2018/04	KWH	97536	0
2018/04	KWINT	0	315.9
2018/04	KWPEAK	0	315.9
2018/05	KWBASE	0	400
2018/05	KWH	87936	0
2018/05	KWINT	0	328.6
2018/05	KWPEAK	0	302.1

2018/05	PFINT	0	8.7
2018/06	KWBASE	0	400
2018/06	KWH	113664	0
2018/06	KWINT	0	334.3
2018/06	KWPEAK	0	289.4
2018/06	PFINT	0	5.1
2018/06	PFPEAK	0	14
2018/07	KWBASE	0	400
2018/07	KWH	97920	0
2018/07	KWINT	0	245.4
2018/07	KWPEAK	0	220.3
2018/07	PFINT	0	11.7
2018/07	PFPEAK	0	26.3
2018/08	KWBASE	0	400
2018/08	KWH	107904	0
2018/08	KWINT	0	326.2
2018/08	KWPEAK	0	277.4
2018/08	PFINT	0	1.9
2018/08	PFPEAK	0	9
2018/09	KWBASE	0	400
2018/09	KWH	109440	0
2018/09	KWINT	0	340.1
2018/09	KWPEAK	0	288.7
2018/09	PFPEAK	0	8.5
2018/10	KWBASE	0	400
2018/10	KWH	53760	0
2018/10	KWINT	0	334.3
2018/10	KWPEAK	0	284.8
2018/10	PFINT	0	0.5
2018/10	PFPEAK	0	5.6
2017/07	KW	0	180
2017/07	KWH	52320	0
2017/08	KW	0	188.6
2017/08	KWH	34880	0
2017/09	KW	0	213
2017/09	KWH	14880	0
2017/09	KWH	34080	0
2017/10	KW	0	195.4
2017/10	KWH	34880	0
2018/10	KWH	14080	0
2017/11	KW	0	197
2017/11	KWH	34720	0

2017/12	KW	0	196.2
2017/12	KWH	42400	0
2018/01	KW	0	235.4
2018/01	KWH	58720	0
2018/02	KW	0	219.2
2018/02	KWH	56000	0
2018/03	KW	0	218
2018/03	KWH	49600	0
2018/04	KW	0	180
2018/04	KWH	36320	0
2018/05	KW	0	180
2018/05	KWH	39520	0
2018/06	KW	0	212.2
2018/06	KWH	37920	0
2018/07	KW	0	180
2018/07	KWH	33600	0
2018/08	KW	0	200.6
2018/08	KWH	37760	0
2018/09	KW	0	228.8
2018/09	KWH	58080	0
2018/10	KW	0	217.6
2018/10	KWH	28320	0
2017/07	KWBASE	0	281.25
2017/07	KWH	136800	0
2017/07	KWINT	0	231.4
2017/07	KWPEAK	0	231.4
2017/08	KWBASE	0	375
2017/08	KWH	99360	0
2017/08	KWINT	0	226.2
2017/08	KWPEAK	0	199.8
2017/09	KWBASE	0	375
2017/09	KWH	36864	0
2017/09	KWINT	0	289.8
2017/09	KWPEAK	0	234.1
2018/10	KWH	26208	0
2017/09	KWH	80064	0
2017/10	KWBASE	0	375
2017/10	KWH	114912	0
2017/10	KWINT	0	285.1
2017/10	KWPEAK	0	284.1
2017/11	KWBASE	0	375
2017/11	KWH	111168	0

2017/11	KWINT	0	291.2
2017/11	KWPEAK	0	291.2
2017/12	KWBASE	0	375
2017/12	KWH	79776	0
2017/12	KWINT	0	269
2017/12	KWPEAK	0	269
2018/01	KWBASE	0	375
2018/01	KWH	91872	0
2018/01	KWINT	0	239.5
2018/01	KWPEAK	0	239.5
2018/02	KWBASE	0	375
2018/02	KWH	82944	0
2018/02	KWINT	0	285.5
2018/02	KWPEAK	0	269.7
2018/03	KWBASE	0	375
2018/03	KWH	85824	0
2018/03	KWINT	0	283.6
2018/03	KWPEAK	0	283.6
2018/04	KWBASE	0	375
2018/04	KWH	76608	0
2018/04	KWINT	0	274.9
2018/04	KWPEAK	0	274.9
2018/05	KWBASE	0	375
2018/05	KWH	99648	0
2018/05	KWINT	0	281.7
2018/05	KWPEAK	0	281.7
2018/06	KWBASE	0	375
2018/06	KWH	112320	0
2018/06	KWINT	0	287
2018/06	KWPEAK	0	225
2018/07	KWBASE	0	375
2018/07	KWH	110304	0
2018/07	KWINT	0	188.7
2018/07	KWPEAK	0	187.8
2018/07	PFINT	0	1.9
2018/08	KWBASE	0	375
2018/08	KWH	92160	0
2018/08	KWINT	0	187.8
2018/08	KWPEAK	0	182.5
2018/09	KWBASE	0	375
2018/09	KWH	111168	0
2018/09	KWINT	0	270.6

2018/09	KWPEAK	0	217.9
2018/10	KWBASE	0	375
2018/10	KWH	81216	0
2018/10	KWINT	0	272.2
2018/10	KWPEAK	0	227.4
2017/07	KW	0	230.2
2017/07	KWH	65200	0
2017/08	KW	0	279.4
2017/08	KWH	60800	0
2017/08	KWH	16000	0
2017/09	KW	0	259
2017/09	KWH	72800	0
2017/10	KW	0	266.6
2017/10	KWH	70400	0
2017/11	KW	0	203.6
2017/11	KWH	46400	0
2017/12	KW	0	168.2
2017/12	KWH	45200	0
2018/01	KW	0	161.6
2018/01	KWH	48600	0
2018/02	KW	0	197.4
2018/02	KWH	42000	0
2018/03	KW	0	217.6
2018/03	KWH	45600	0
2018/04	KW	0	187.2
2018/04	KWH	48800	0
2018/05	KW	0	264.8
2018/05	KWH	64600	0
2018/06	KW	0	227.6
2018/06	KWH	66200	0
2018/07	KW	0	193
2018/07	KWH	63600	0
2018/08	KW	0	258.8
2018/08	KWH	71600	0
2018/09	KW	0	270.6
2018/09	KWH	83600	0
2018/10	KW	0	259
2018/10	KWH	49400	0
2017/08	KWH	16000	0
2017/08	KWH	-16000	0
2017/11	KW	0	189.8
2017/11	KWH	48960	0

2017/12	KW	0	205.5
2017/12	KWH	51680	0
2018/01	KW	0	163.8
2018/01	KWH	58560	0
2018/02	KW	0	162
2018/02	KWH	23520	0
2018/03	KW	0	162
2018/03	KWH	160	0
2017/07	KW	0	176.5
2017/07	KWH	45280	0
2017/08	KW	0	221.9
2017/08	KWH	42560	0
2017/09	KW	0	225.8
2017/09	KWH	57760	0
2017/10	KW	0	213.6
2017/10	KWH	45760	0
2017/07	KWBASE	0	696.15
2017/07	KWH	351000	0
2017/07	KWINT	0	626.4
2017/07	KWPEAK	0	626.4
2017/07	PFINT	0	3.1
2017/07	PFPEAK	0	3.1
2017/08	KWBASE	0	928.2
2017/08	KWH	368000	0
2017/08	KWINT	0	704.4
2017/08	KWPEAK	0	704.4
2017/08	PFINT	0	12.7
2017/08	PFPEAK	0	12.7
2017/09	KWBASE	0	946.8
2017/09	KWH	39000	0
2017/09	KWINT	0	946.8
2017/09	KWPEAK	0	905.4
2018/10	KWH	182000	0
2017/09	KWH	327000	0
2017/10	KWBASE	0	946.8
2017/10	KWH	366000	0
2017/10	KWINT	0	891.6
2017/10	KWPEAK	0	891.6
2017/11	KWBASE	0	946.8
2017/11	KWH	297000	0
2017/11	KWINT	0	765.6
2017/11	KWPEAK	0	760.8

2017/12	KWBASE	0	946.8
2017/12	KWH	291000	0
2017/12	KWINT	0	704.4
2017/12	KWPEAK	0	692.4
2018/01	KWBASE	0	946.8
2018/01	KWH	231000	0
2018/01	KWINT	0	758.4
2018/01	KWPEAK	0	758.4
2018/02	KWBASE	0	946.8
2018/02	KWH	275000	0
2018/02	KWINT	0	685.2
2018/02	KWPEAK	0	685.2
2018/03	KWBASE	0	946.8
2018/03	KWH	270000	0
2018/03	KWINT	0	780
2018/03	KWPEAK	0	768
2018/04	KWBASE	0	946.8
2018/04	KWH	245000	0
2018/04	KWINT	0	731.4
2018/04	KWPEAK	0	731.4
2018/05	KWBASE	0	946.8
2018/05	KWH	302000	0
2018/05	KWINT	0	835.2
2018/05	KWPEAK	0	740.4
2018/06	KWBASE	0	946.8
2018/06	KWH	326000	0
2018/06	KWINT	0	852.6
2018/06	KWPEAK	0	794.4
2018/07	KWBASE	0	946.8
2018/07	KWH	332000	0
2018/07	KWINT	0	622.8
2018/07	KWPEAK	0	613.2
2018/07	PFPEAK	0	7
2018/08	KWBASE	0	946.8
2018/08	KWH	295000	0
2018/08	KWINT	0	646.8
2018/08	KWPEAK	0	634.2
2018/09	KWBASE	0	891.6
2018/09	KWH	342000	0
2018/09	KWINT	0	849.6
2018/09	KWPEAK	0	810.6
2018/10	KWBASE	0	875

2018/10	KWH	198000	0
2018/10	KWINT	0	845.4
2018/10	KWPEAK	0	788.4
2017/07	KWBASE	0	457.125
2017/07	KWH	93000	0
2017/07	KWINT	0	304.75
2017/07	KWPEAK	0	304.75
2017/08	KWBASE	0	609.5
2017/08	KWH	108200	0
2017/08	KWINT	0	304.75
2017/08	KWPEAK	0	304.75
2017/09	KWBASE	0	609.5
2017/09	KWH	13800	0
2017/09	KWINT	0	438.1
2017/09	KWPEAK	0	361.8
2018/10	KWH	60600	0
2017/09	KWH	112200	0
2017/10	KWBASE	0	609.5
2017/10	KWH	125400	0
2017/10	KWINT	0	429.6
2017/10	KWPEAK	0	379
2017/11	KWBASE	0	609.5
2017/11	KWH	149200	0
2017/11	KWINT	0	521.9
2017/11	KWPEAK	0	521.9
2017/12	KWBASE	0	609.5
2017/12	KWH	202000	0
2017/12	KWINT	0	571.1
2017/12	KWPEAK	0	571.1
2018/01	KWBASE	0	741.6
2018/01	KWH	243000	0
2018/01	KWINT	0	741.6
2018/01	KWPEAK	0	741.6
2018/02	KWBASE	0	741.6
2018/02	KWH	190400	0
2018/02	KWINT	0	544.2
2018/02	KWPEAK	0	544.2
2018/03	KWBASE	0	741.6
2018/03	KWH	139800	0
2018/03	KWINT	0	443.4
2018/03	KWPEAK	0	434.2
2018/04	KWBASE	0	741.6

2018/04	KWH	139200	0
2018/04	KWINT	0	409.8
2018/04	KWPEAK	0	409.8
2018/05	KWBASE	0	741.6
2018/05	KWH	124400	0
2018/05	KWINT	0	396
2018/05	KWPEAK	0	396
2018/06	KWBASE	0	741.6
2018/06	KWH	119400	0
2018/06	KWINT	0	370.8
2018/06	KWPEAK	0	370.8
2018/07	KWBASE	0	741.6
2018/07	KWH	94200	0
2018/07	KWINT	0	370.8
2018/07	KWPEAK	0	370.8
2018/08	KWBASE	0	741.6
2018/08	KWH	98400	0
2018/08	KWINT	0	370.8
2018/08	KWPEAK	0	370.8
2018/09	KWBASE	0	741.6
2018/09	KWH	111000	0
2018/09	KWINT	0	372.8
2018/09	KWPEAK	0	370.8
2018/10	KWBASE	0	741.6
2018/10	KWH	63400	0
2018/10	KWINT	0	370.8
2018/10	KWPEAK	0	370.8
2017/07	KWBASE	0	356.25
2017/07	KWH	70600	0
2017/07	KWINT	0	193
2017/07	KWPEAK	0	193
2017/08	KWBASE	0	475
2017/08	KWH	69600	0
2017/08	KWINT	0	193
2017/08	KWPEAK	0	193
2017/09	KWBASE	0	475
2017/09	KWH	8400	0
2017/09	KWINT	0	232.2
2017/09	KWPEAK	0	193
2017/09	KWH	71600	0
2017/10	KWBASE	0	475
2017/10	KWH	80400	0

2017/10	KWINT	0	268.1
2017/10	KWPEAK	0	268.1
2017/11	KWBASE	0	475
2017/11	KWH	90600	0
2017/11	KWINT	0	340.4
2017/11	KWPEAK	0	340.4
2017/12	KWBASE	0	475
2017/12	KWH	118400	0
2017/12	KWINT	0	368.8
2017/12	KWPEAK	0	368.8
2018/01	KWBASE	0	475
2018/01	KWH	131800	0
2018/01	KWINT	0	385.3
2018/01	KWPEAK	0	385.3
2018/02	KWBASE	0	475
2018/02	KWH	124000	0
2018/02	KWINT	0	472.8
2018/02	KWPEAK	0	472.8
2018/03	KWBASE	0	475
2018/03	KWH	105200	0
2018/03	KWINT	0	338.8
2018/03	KWPEAK	0	338.8
2018/04	KWBASE	0	475
2018/04	KWH	105600	0
2018/04	KWINT	0	352.3
2018/04	KWPEAK	0	352.3
2018/05	KWBASE	0	475
2018/05	KWH	109200	0
2018/05	KWINT	0	345
2018/05	KWPEAK	0	345
2018/06	KWBASE	0	475
2018/06	KWH	88800	0
2018/06	KWINT	0	236.4
2018/06	KWPEAK	0	236.4
2018/07	KWBASE	0	475
2018/07	KWH	79000	0
2018/07	KWINT	0	236.4
2018/07	KWPEAK	0	236.4
2018/08	KWBASE	0	475
2018/08	KWH	67000	0
2018/08	KWINT	0	236.4
2018/08	KWPEAK	0	236.4

2018/09	KWBASE	0	475
2018/09	KWH	89400	0
2018/09	KWINT	0	236.4
2018/09	KWPEAK	0	236.4
2017/07	KWBASE	0	273.075
2017/07	KWH	39900	0
2017/07	KWINT	0	182.05
2017/07	KWPEAK	0	182.05
2017/08	KWBASE	0	364.1
2017/08	KWH	44400	0
2017/08	KWINT	0	248.9
2017/08	KWPEAK	0	248.9
2017/09	KWBASE	0	364.1
2017/09	KWH	35700	0
2017/09	KWINT	0	326.2
2017/09	KWPEAK	0	236.3
2018/10	KWH	20400	0
2017/09	KWH	52200	0
2017/10	KWBASE	0	364.1
2017/10	KWH	86400	0
2017/10	KWINT	0	277.7
2017/10	KWPEAK	0	261.2
2017/11	KWBASE	0	364.1
2017/11	KWH	89100	0
2017/11	KWINT	0	271.8
2017/11	KWPEAK	0	271.8
2017/12	KWBASE	0	364.1
2017/12	KWH	95700	0
2017/12	KWINT	0	262.8
2017/12	KWPEAK	0	262.8
2018/01	KWBASE	0	347.2
2018/01	KWH	96300	0
2018/01	KWINT	0	289.8
2018/01	KWPEAK	0	289.8
2018/02	KWBASE	0	326.2
2018/02	KWH	88200	0
2018/02	KWINT	0	263.2
2018/02	KWPEAK	0	263.2
2018/03	KWBASE	0	326.2
2018/03	KWH	86400	0
2018/03	KWINT	0	263.2
2018/03	KWPEAK	0	263.2

2018/04	KWBASE	0	326.2
2018/04	KWH	92400	0
2018/04	KWINT	0	254.7
2018/04	KWPEAK	0	254.7
2018/05	KWBASE	0	326.2
2018/05	KWH	83700	0
2018/05	KWINT	0	263.2
2018/05	KWPEAK	0	263.2
2018/06	KWBASE	0	326.2
2018/06	KWH	85500	0
2018/06	KWINT	0	257.4
2018/06	KWPEAK	0	212.4
2018/07	KWBASE	0	326.2
2018/07	KWH	57300	0
2018/07	KWINT	0	163.1
2018/07	KWPEAK	0	144.9
2018/08	KWBASE	0	326.2
2018/08	KWH	61500	0
2018/08	KWINT	0	163.1
2018/08	KWPEAK	0	144.9
2018/09	KWBASE	0	289.8
2018/09	KWH	75000	0
2018/09	KWINT	0	274.3
2018/09	KWPEAK	0	222.1
2018/10	KWBASE	0	302.8
2018/10	KWH	73200	0
2018/10	KWINT	0	302.8
2018/10	KWPEAK	0	264.8
2017/07	KWBASE	0	334.5
2017/07	KWH	111520	0
2017/07	KWINT	0	223
2017/07	KWPEAK	0	223
2017/08	KWBASE	0	446
2017/08	KWH	77760	0
2017/08	KWINT	0	223
2017/08	KWPEAK	0	223
2017/09	KWBASE	0	446
2017/09	KWH	31360	0
2017/09	KWINT	0	310.1
2017/09	KWPEAK	0	263.2
2018/10	KWH	26560	0
2017/09	KWH	71520	0

2017/10	KWBASE	0	446
2017/10	KWH	98720	0
2017/10	KWINT	0	275.6
2017/10	KWPEAK	0	244.7
2017/11	KWBASE	0	446
2017/11	KWH	98720	0
2017/11	KWINT	0	321.4
2017/11	KWPEAK	0	321.4
2017/12	KWBASE	0	446
2017/12	KWH	124800	0
2017/12	KWINT	0	337.1
2017/12	KWPEAK	0	337.1
2018/01	KWBASE	0	446
2018/01	KWH	188960	0
2018/01	KWINT	0	401.9
2018/01	KWPEAK	0	383.8
2018/02	KWBASE	0	437
2018/02	KWH	151040	0
2018/02	KWINT	0	437
2018/02	KWPEAK	0	437
2018/03	KWBASE	0	437
2018/03	KWH	110880	0
2018/03	KWINT	0	363.6
2018/03	KWPEAK	0	363.6
2018/04	KWBASE	0	437
2018/04	KWH	112000	0
2018/04	KWINT	0	351.8
2018/04	KWPEAK	0	351.8
2018/05	KWBASE	0	437
2018/05	KWH	104480	0
2018/05	KWINT	0	278
2018/05	KWPEAK	0	278
2018/06	KWBASE	0	437
2018/06	KWH	88640	0
2018/06	KWINT	0	263.4
2018/06	KWPEAK	0	218.5
2018/07	KWBASE	0	437
2018/07	KWH	86720	0
2018/07	KWINT	0	218.5
2018/07	KWPEAK	0	218.5
2018/08	KWBASE	0	437
2018/08	KWH	76160	0

2018/08	KWINT	0	218.5
2018/08	KWPEAK	0	218.5
2018/09	KWBASE	0	437
2018/09	KWH	97280	0
2018/09	KWINT	0	270.4
2018/09	KWPEAK	0	218.5
2018/10	KWBASE	0	437
2018/10	KWH	59680	0
2018/10	KWINT	0	268.1
2018/10	KWPEAK	0	222.9
2017/07	KWBASE	0	474.375
2017/07	KWH	140400	0
2017/07	KWINT	0	333.2
2017/07	KWPEAK	0	316.25
2017/08	KWBASE	0	632.5
2017/08	KWH	140100	0
2017/08	KWINT	0	509.2
2017/08	KWPEAK	0	455.2
2017/09	KWBASE	0	632.5
2017/09	KWH	182700	0
2017/09	KWINT	0	491.8
2017/09	KWPEAK	0	439.7
2017/10	KWBASE	0	632.5
2017/10	KWH	160500	0
2017/10	KWINT	0	477.2
2017/10	KWPEAK	0	474.8
2017/11	KWBASE	0	632.5
2017/11	KWH	122100	0
2017/11	KWINT	0	521.6
2017/11	KWPEAK	0	521.6
2017/12	KWBASE	0	621
2017/12	KWH	154500	0
2017/12	KWINT	0	621
2017/12	KWPEAK	0	563.9
2018/01	KWBASE	0	715.5
2018/01	KWH	279300	0
2018/01	KWINT	0	715.5
2018/01	KWPEAK	0	698
2018/02	KWBASE	0	715.5
2018/02	KWH	141900	0
2018/02	KWINT	0	647.5
2018/02	KWPEAK	0	613.6

2018/03	KWBASE	0	715.5
2018/03	KWH	127500	0
2018/03	KWINT	0	568.8
2018/03	KWPEAK	0	563.6
2018/04	KWBASE	0	715.5
2018/04	KWH	128100	0
2018/04	KWINT	0	592.9
2018/04	KWPEAK	0	592.9
2018/05	KWBASE	0	715.5
2018/05	KWH	147000	0
2018/05	KWINT	0	508
2018/05	KWPEAK	0	473.9
2018/06	KWBASE	0	715.5
2018/06	KWH	140700	0
2018/06	KWINT	0	494.6
2018/06	KWPEAK	0	435.1
2018/07	KWBASE	0	715.5
2018/07	KWH	129600	0
2018/07	KWINT	0	357.75
2018/07	KWPEAK	0	349
2018/08	KWBASE	0	715.5
2018/08	KWH	136800	0
2018/08	KWINT	0	497
2018/08	KWPEAK	0	439.7
2018/09	KWBASE	0	715.5
2018/09	KWH	158700	0
2018/09	KWINT	0	530.6
2018/09	KWPEAK	0	490.1
2017/09	KWBILL	0	246
2017/09	KWH	10200	0
2018/10	KWH	31200	0
2017/09	KWH	64000	0
2017/10	KWBILL	0	271.1
2017/10	KWH	63200	0
2017/11	KWBILL	0	246
2017/11	KWH	47200	0
2017/12	KWBILL	0	266.9
2017/12	KWH	50200	0
2018/01	KWBILL	0	305.2
2018/01	KWH	86200	0
2018/02	KWBILL	0	297.4
2018/02	KWH	64400	0

2018/03	KWBILL	0	257.2
2018/03	KWH	53800	0
2018/04	KWBILL	0	246
2018/04	KWH	48400	0
2018/05	KWBILL	0	253.2
2018/05	KWH	52800	0
2018/06	KWBILL	0	280.1
2018/06	KWH	61400	0
2018/07	KWBILL	0	252.7
2018/07	KWH	62800	0
2018/08	KWBILL	0	246
2018/08	KWH	67400	0
2018/09	KWBILL	0	299
2018/09	KWH	75800	0
2018/10	KWBILL	0	285.4
2018/10	KWH	33400	0
2017/07	KWBILL	0	246
2017/07	KWH	57000	0
2017/08	KWBILL	0	246
2017/08	KWH	68200	0
2017/07	KWBASE	0	276.15
2017/07	KWH	53376	0
2017/07	KWINT	0	248.6
2017/07	KWPEAK	0	248.6
2017/08	KWBASE	0	339.8
2017/08	KWH	62208	0
2017/08	KWINT	0	280.4
2017/08	KWPEAK	0	237.5
2017/09	KWBASE	0	344.7
2017/09	KWH	2688	0
2017/09	KWINT	0	334.5
2017/09	KWPEAK	0	237.5
2018/10	KWH	36864	0
2017/09	KWH	75264	0
2017/10	KWBASE	0	344.7
2017/10	KWH	57216	0
2017/10	KWINT	0	262
2017/10	KWPEAK	0	240.5
2017/11	KWBASE	0	344.7
2017/11	KWH	50688	0
2017/11	KWINT	0	241.5
2017/11	KWPEAK	0	241.5

2017/12	KWBASE	0	344.7
2017/12	KWH	58752	0
2017/12	KWINT	0	184.8
2017/12	KWPEAK	0	184.8
2018/01	KWBASE	0	344.7
2018/01	KWH	55296	0
2018/01	KWINT	0	215.4
2018/01	KWPEAK	0	215.4
2018/02	KWBASE	0	344.7
2018/02	KWH	46080	0
2018/02	KWINT	0	198.8
2018/02	KWPEAK	0	198.8
2018/03	KWBASE	0	344.7
2018/03	KWH	54528	0
2018/03	KWINT	0	186.9
2018/03	KWPEAK	0	183.9
2018/04	KWBASE	0	344.7
2018/04	KWH	54528	0
2018/04	KWINT	0	179.3
2018/04	KWPEAK	0	179.3
2018/05	KWBASE	0	344.7
2018/05	KWH	56832	0
2018/05	KWINT	0	271
2018/05	KWPEAK	0	223.3
2018/06	KWBASE	0	344.7
2018/06	KWH	66048	0
2018/06	KWINT	0	251.8
2018/06	KWPEAK	0	223.7
2018/07	KWBASE	0	344.7
2018/07	KWH	55680	0
2018/07	KWINT	0	167.25
2018/07	KWPEAK	0	142.6
2018/08	KWBASE	0	344.7
2018/08	KWH	66048	0
2018/08	KWINT	0	251.4
2018/08	KWPEAK	0	212
2018/09	KWBASE	0	333
2018/09	KWH	71040	0
2018/09	KWINT	0	302.1
2018/09	KWPEAK	0	240.3
2018/10	KWBASE	0	333
2018/10	KWH	19968	0

2018/10	KWINT	0	236.4
2018/10	KWPEAK	0	198.8
2017/07	KWBILL	0	157
2017/07	KWH	40800	0
2017/08	KWBILL	0	257
2017/08	KWH	53120	0
2017/09	KWBILL	0	286.2
2017/09	KWH	4480	0
2018/10	KWH	27680	0
2017/09	KWH	56800	0
2017/10	KWBILL	0	250.5
2017/10	KWH	59200	0
2017/11	KWBILL	0	210.5
2017/11	KWH	48800	0
2017/12	KWBILL	0	223.6
2017/12	KWH	56160	0
2018/01	KWBILL	0	228.8
2018/01	KWH	40160	0
2018/02	KWBILL	0	199.4
2018/02	KWH	42560	0
2018/03	KWBILL	0	224
2018/03	KWH	49280	0
2018/04	KWBILL	0	238.9
2018/04	KWH	51200	0
2018/05	KWBILL	0	269.2
2018/05	KWH	52160	0
2018/06	KWBILL	0	232.5
2018/06	KWH	37920	0
2018/07	KWBILL	0	182.8
2018/07	KWH	40800	0
2018/07	PFADJ	0	8.9
2018/08	KWBILL	0	263.1
2018/08	KWH	48320	0
2018/09	KWBILL	0	294.8
2018/09	KWH	69920	0
2018/10	KWBILL	0	261.6
2018/10	KWH	32000	0
2017/07	KWBASE	0	337.5
2017/07	KWH	92480	0
2017/07	KWINT	0	269.1
2017/07	KWPEAK	0	255.6
2017/07	PFINT	0	23.9

2017/07	PFPEAK	0	24.4
2017/08	KWBASE	0	450
2017/08	KWH	106720	0
2017/08	KWINT	0	375.1
2017/08	KWPEAK	0	336.2
2017/08	PFPEAK	0	4.5
2017/09	KWBASE	0	450
2017/09	KWH	129600	0
2017/09	KWINT	0	355.2
2017/09	KWPEAK	0	327.3
2017/09	PFPEAK	0	7.3
2017/10	KWBASE	0	450
2017/10	KWH	117440	0
2017/10	KWINT	0	349.2
2017/10	KWPEAK	0	327.9
2017/10	PFINT	0	1.7
2017/10	PFPEAK	0	8.1
2017/11	KWBASE	0	450
2017/11	KWH	100480	0
2017/11	KWINT	0	308
2017/11	KWPEAK	0	308
2017/12	KWBASE	0	450
2017/12	KWH	130080	0
2017/12	KWINT	0	309.4
2017/12	KWPEAK	0	309.4
2018/01	KWBASE	0	450
2018/01	KWH	131840	0
2018/01	KWINT	0	331.5
2018/01	KWPEAK	0	331.5
2018/02	KWBASE	0	450
2018/02	KWH	122080	0
2018/02	KWINT	0	317.9
2018/02	KWPEAK	0	317.9
2018/03	KWBASE	0	450
2018/03	KWH	90080	0
2018/03	KWINT	0	323.3
2018/03	KWPEAK	0	299.3
2018/03	PFINT	0	3
2018/04	KWBASE	0	450
2018/04	KWH	113280	0
2018/04	KWINT	0	308
2018/04	KWPEAK	0	308

2018/05	KWBASE	0	450
2018/05	KWH	128480	0
2018/05	KWINT	0	375.5
2018/05	KWPEAK	0	329
2018/05	PFPEAK	0	6.9
2018/06	KWBASE	0	450
2018/06	KWH	117600	0
2018/06	KWINT	0	373.3
2018/06	KWPEAK	0	324.8
2018/06	PFPEAK	0	4.9
2018/07	KWBASE	0	450
2018/07	KWH	96640	0
2018/07	KWINT	0	232
2018/07	KWPEAK	0	191.2
2018/07	PFINT	0	31.7
2018/07	PFPEAK	0	23.6
2018/08	KWBASE	0	450
2018/08	KWH	117600	0
2018/08	KWINT	0	359.9
2018/08	KWPEAK	0	317.9
2018/08	PFINT	0	1
2018/08	PFPEAK	0	8.5
2018/09	KWBASE	0	450
2018/09	KWH	137600	0
2018/09	KWINT	0	363.3
2018/09	KWPEAK	0	342.7
2018/09	PFINT	0	2.4
2018/09	PFPEAK	0	7.4
2017/07	KWBASE	0	390.375
2017/07	KWH	96768	0
2017/07	KWINT	0	298.6
2017/07	KWPEAK	0	277.2
2017/07	PFINT	0	49.2
2017/07	PFPEAK	0	54.6
2017/08	KWBASE	0	520.5
2017/08	KWH	95616	0
2017/08	KWINT	0	297.2
2017/08	KWPEAK	0	297.2
2017/08	PFINT	0	62.5
2017/08	PFPEAK	0	62.5
2017/09	KWBASE	0	491.8
2017/09	KWH	55296	0

2017/09	KWINT	0	461.7
2017/09	KWPEAK	0	390.5
2017/09	PFBASE	0	13.1
2017/09	PFINT	0	33.7
2017/09	PFPEAK	0	39.9
2018/10	KWH	20160	0
2017/09	KWH	59904	0
2017/10	KWBASE	0	504.9
2017/10	KWH	116352	0
2017/10	KWINT	0	451.4
2017/10	KWPEAK	0	435.5
2017/10	PFINT	0	23.6
2017/10	PFPEAK	0	40.8
2017/11	KWBASE	0	504.9
2017/11	KWH	94464	0
2017/11	KWINT	0	424.7
2017/11	KWPEAK	0	424.7
2017/11	PFINT	0	16
2017/11	PFPEAK	0	16
2017/12	KWBASE	0	504.9
2017/12	KWH	99072	0
2017/12	KWINT	0	412.3
2017/12	KWPEAK	0	412.3
2017/12	PFINT	0	17.3
2017/12	PFPEAK	0	17.3
2018/01	KWBASE	0	504.9
2018/01	KWH	75456	0
2018/01	KWINT	0	349.1
2018/01	KWPEAK	0	349.1
2018/01	PFINT	0	11.4
2018/01	PFPEAK	0	11.4
2018/02	KWBASE	0	504.9
2018/02	KWH	81216	0
2018/02	KWINT	0	359.4
2018/02	KWPEAK	0	359.4
2018/02	PFINT	0	24.5
2018/02	PFPEAK	0	24.5
2018/03	KWBASE	0	504.9
2018/03	KWH	101376	0
2018/03	KWINT	0	414.7
2018/03	KWPEAK	0	414.7
2018/03	PFINT	0	1.9

2018/03	PFPEAK	0	1.9
2018/04	KWBASE	0	504.9
2018/04	KWH	78336	0
2018/04	KWINT	0	392.6
2018/04	KWPEAK	0	392.6
2018/04	PFINT	0	7.4
2018/04	PFPEAK	0	7.4
2018/05	KWBASE	0	504.9
2018/05	KWH	86976	0
2018/05	KWINT	0	398.8
2018/05	KWPEAK	0	380.9
2018/05	PFINT	0	21.1
2018/05	PFPEAK	0	9.6
2018/06	KWBASE	0	504.9
2018/06	KWH	122112	0
2018/06	KWINT	0	449.6
2018/06	KWPEAK	0	411.6
2018/06	PFINT	0	26.9
2018/06	PFPEAK	0	32.4
2018/07	KWBASE	0	504.9
2018/07	KWH	98496	0
2018/07	KWINT	0	312.8
2018/07	KWPEAK	0	304.5
2018/07	PFINT	0	43.7
2018/07	PFPEAK	0	54.2
2018/08	KWBASE	0	504.9
2018/08	KWH	100800	0
2018/08	KWINT	0	279.9
2018/08	KWPEAK	0	279.9
2018/08	PFINT	0	42.9
2018/08	PFPEAK	0	42.9
2018/09	KWBASE	0	493.9
2018/09	KWH	129600	0
2018/09	KWINT	0	493.9
2018/09	KWPEAK	0	423.7
2018/09	PFBASE	0	10.9
2018/09	PFINT	0	10.9
2018/09	PFPEAK	0	40.3
2018/10	KWBASE	0	572.8
2018/10	KWH	108288	0
2018/10	KWINT	0	494.6
2018/10	KWPEAK	0	471.1

2018/10	PFBASE	0	18.1
2018/10	PFINT	0	15.7
2018/10	PFPEAK	0	31.4
2017/07	KWBASE	0	413.25
2017/07	KWH	115800	0
2017/07	KWINT	0	259
2017/07	KWPEAK	0	259
2017/07	PFINT	0	30.9
2017/07	PFPEAK	0	30.9
2017/08	KWBASE	0	551
2017/08	KWH	151500	0
2017/08	KWINT	0	539.5
2017/08	KWPEAK	0	506.7
2018/10	KWH	133800	0
2017/09	KWBASE	0	551
2017/09	KWH	174000	0
2017/09	KWINT	0	531.2
2017/09	KWPEAK	0	483.7
2017/10	KWBASE	0	551
2017/10	KWH	156600	0
2017/10	KWINT	0	513.5
2017/10	KWPEAK	0	475.4
2017/11	KWBASE	0	551
2017/11	KWH	111300	0
2017/11	KWINT	0	413.8
2017/11	KWPEAK	0	413.8
2017/12	KWBASE	0	551
2017/12	KWH	107100	0
2017/12	KWINT	0	350.8
2017/12	KWPEAK	0	349.9
2018/01	KWBASE	0	551
2018/01	KWH	140400	0
2018/01	KWINT	0	402.8
2018/01	KWPEAK	0	402.8
2018/02	KWBASE	0	551
2018/02	KWH	120900	0
2018/02	KWINT	0	436.1
2018/02	KWPEAK	0	436.1
2018/03	KWBASE	0	551
2018/03	KWH	118500	0
2018/03	KWINT	0	413.5
2018/03	KWPEAK	0	399.8

2018/04	KWBASE	0	551
2018/04	KWH	106800	0
2018/04	KWINT	0	391.3
2018/04	KWPEAK	0	391.3
2018/05	KWBASE	0	556
2018/05	KWH	165300	0
2018/05	KWINT	0	556
2018/05	KWPEAK	0	477.2
2018/05	PFPEAK	0	5.2
2018/06	KWBASE	0	556
2018/06	KWH	139800	0
2018/06	KWINT	0	468.4
2018/06	KWPEAK	0	430.4
2018/06	PFPEAK	0	2
2018/07	KWBASE	0	556
2018/07	KWH	144600	0
2018/07	KWINT	0	315.9
2018/07	KWPEAK	0	314.3
2018/07	PFINT	0	32.1
2018/07	PFPEAK	0	41
2018/08	KWBASE	0	556
2018/08	KWH	181500	0
2018/08	KWINT	0	554.8
2018/08	KWPEAK	0	491.8
2018/08	PFPEAK	0	6.4
2018/09	KWBASE	0	559.3
2018/09	KWH	214200	0
2018/09	KWINT	0	559.3
2018/09	KWPEAK	0	529.2
2018/10	KWBASE	0	559.3
2018/10	KWH	17400	0
2018/10	KWINT	0	501.8
2018/10	KWPEAK	0	457.4
2018/10	PFPEAK	0	8.3
2017/07	KW	0	177.1
2017/07	KWH	74400	0
2017/08	KW	0	208.6
2017/08	KWH	78240	0
2017/09	KW	0	207.6
2017/09	KWH	97200	0
2017/10	KW	0	199.3
2017/10	KWH	79200	0

2017/11	KW	0	177.6
2017/11	KWH	80160	0
2017/12	KW	0	182.1
2017/12	KWH	82080	0
2018/01	KW	0	190.7
2018/01	KWH	79200	0
2018/02	KW	0	176.1
2018/02	KWH	75600	0
2018/03	KW	0	188.3
2018/03	KWH	76320	0
2018/04	KW	0	175.7
2018/04	KWH	86400	0
2018/05	KW	0	237
2018/05	KWH	93600	0
2018/06	KW	0	184.3
2018/06	KWH	69840	0
2018/07	KW	0	190
2018/07	KWH	67680	0
2018/08	KW	0	204.2
2018/08	KWH	88560	0
2018/09	KW	0	209.2
2018/09	KWH	91440	0
2017/07	KWBASE	0	517.5
2017/07	KWH	210900	0
2017/07	KWINT	0	403.6
2017/07	KWPEAK	0	403.6
2017/07	PFINT	0	22.9
2017/07	PFPEAK	0	22.9
2017/08	KWBASE	0	690
2017/08	KWH	227400	0
2017/08	KWINT	0	627.1
2017/08	KWPEAK	0	627.1
2017/09	KWBASE	0	690
2017/09	KWH	250500	0
2017/09	KWINT	0	608.6
2017/09	KWPEAK	0	608.6
2017/10	KWBASE	0	690
2017/10	KWH	199200	0
2017/10	KWINT	0	623.7
2017/10	KWPEAK	0	623.7
2017/11	KWBASE	0	690
2017/11	KWH	189600	0

2017/11	KWINT	0	538.6
2017/11	KWPEAK	0	538.6
2017/12	KWBASE	0	690
2017/12	KWH	183300	0
2017/12	KWINT	0	489.2
2017/12	KWPEAK	0	461.9
2018/01	KWBASE	0	690
2018/01	KWH	186300	0
2018/01	KWINT	0	486.2
2018/01	KWPEAK	0	486.2
2018/02	KWBASE	0	690
2018/02	KWH	183300	0
2018/02	KWINT	0	553.3
2018/02	KWPEAK	0	548.6
2018/03	KWBASE	0	690
2018/03	KWH	171300	0
2018/03	KWINT	0	510.1
2018/03	KWPEAK	0	476.1
2018/04	KWBASE	0	690
2018/04	KWH	196800	0
2018/04	KWINT	0	519.5
2018/04	KWPEAK	0	496.6
2018/05	KWBASE	0	690
2018/05	KWH	246000	0
2018/05	KWINT	0	605.5
2018/05	KWPEAK	0	605.5
2018/06	KWBASE	0	690
2018/06	KWH	188400	0
2018/06	KWINT	0	570.8
2018/06	KWPEAK	0	570.8
2018/07	KWBASE	0	690
2018/07	KWH	208500	0
2018/07	KWINT	0	409.9
2018/07	KWPEAK	0	409.9
2018/07	PFINT	0	17.4
2018/07	PFPEAK	0	17.4
2018/08	KWBASE	0	690
2018/08	KWH	225600	0
2018/08	KWINT	0	587
2018/08	KWPEAK	0	587
2018/09	KWBASE	0	690
2018/09	KWH	244200	0

2018/09	KWINT	0	615.1
2018/09	KWPEAK	0	615.1
2017/07	KW	0	297.5
2017/07	KWH	108080	0
2017/08	KW	0	389
2017/08	KWH	114640	0
2017/09	KWBASE	0	405
2017/09	KWH	117120	0
2017/09	KWINT	0	323.3
2017/09	KWPEAK	0	284
2017/09	PFINT	0	5.2
2017/09	PFPEAK	0	11.6
2017/10	KWBASE	0	402.7
2017/10	KWH	88560	0
2017/10	KWINT	0	402.7
2017/10	KWPEAK	0	362.7
2017/10	PFBASE	0	7.2
2017/10	PFINT	0	7.2
2017/10	PFPEAK	0	6.6
2017/11	KWBASE	0	409.9
2017/11	KWH	60080	0
2017/11	KWINT	0	360.6
2017/11	KWPEAK	0	360.6
2017/11	PFINT	0	11.6
2017/11	PFPEAK	0	11.6
2017/12	KWBASE	0	409.9
2017/12	KWH	53440	0
2017/12	KWINT	0	204.95
2017/12	KWPEAK	0	186.1
2018/01	KWBASE	0	409.9
2018/01	KWH	44400	0
2018/01	KWINT	0	204.95
2018/01	KWPEAK	0	186.1
2018/02	KWBASE	0	409.9
2018/02	KWH	54880	0
2018/02	KWINT	0	204.95
2018/02	KWPEAK	0	186.1
2018/03	KWBASE	0	409.9
2018/03	KWH	50800	0
2018/03	KWINT	0	204.95
2018/03	KWPEAK	0	186.1
2018/04	KWBASE	0	409.9

2018/04	KWH	58560	0
2018/04	KWINT	0	370.8
2018/04	KWPEAK	0	370.8
2018/04	PFINT	0	16.2
2018/04	PFPEAK	0	16.2
2018/05	KWBASE	0	409.9
2018/05	KWH	117120	0
2018/05	KWINT	0	355.4
2018/05	KWPEAK	0	295.6
2018/05	PFINT	0	25.2
2018/05	PFPEAK	0	16.8
2018/06	KWBASE	0	409.9
2018/06	KWH	107360	0
2018/06	KWINT	0	366.1
2018/06	KWPEAK	0	282.9
2018/06	PFINT	0	22.7
2018/06	PFPEAK	0	16.5
2018/07	KWBASE	0	409.9
2018/07	KWH	121680	0
2018/07	KWINT	0	283.5
2018/07	KWPEAK	0	261.9
2018/07	PFINT	0	14.4
2018/07	PFPEAK	0	23.9
2018/08	KWBASE	0	409.9
2018/08	KWH	140960	0
2018/08	KWINT	0	334.9
2018/08	KWPEAK	0	311.6
2018/08	PFINT	0	4
2018/08	PFPEAK	0	7
2018/09	KWBASE	0	409.9
2018/09	KWH	141360	0
2018/09	KWINT	0	351
2018/09	KWPEAK	0	321.3
2018/09	PFINT	0	3.2
2018/09	PFPEAK	0	7.7
2017/07	KWBILL	0	182.9
2017/07	KWH	41520	0
2017/07	PFADJ	0	14
2017/08	KWBILL	0	209.7
2017/08	KWH	45360	0
2017/08	PFADJ	0	6
2017/09	KWBILL	0	265.4

2017/09	KWH	20400	0
2018/10	KWH	10080	0
2017/09	KWH	30960	0
2017/10	KWBILL	0	251.6
2017/10	KWH	45120	0
2017/11	KWBILL	0	255.3
2017/11	KWH	43440	0
2017/12	KWBILL	0	187.6
2017/12	KWH	39600	0
2018/01	KWBILL	0	201.9
2018/01	KWH	47880	0
2018/02	KWBILL	0	196.9
2018/02	KWH	37200	0
2018/03	KWBILL	0	199.2
2018/03	KWH	36360	0
2018/04	KWBILL	0	207.1
2018/04	KWH	37440	0
2018/05	KWBILL	0	203.2
2018/05	KWH	37080	0
2018/06	KWBILL	0	242.9
2018/06	KWH	50520	0
2018/07	KWBILL	0	204.8
2018/07	KWH	38160	0
2018/07	PFADJ	0	21.9
2018/08	KWBILL	0	182.3
2018/08	KWH	40920	0
2018/08	PFADJ	0	11
2018/09	KWBILL	0	290.1
2018/09	KWH	50880	0
2018/09	PFADJ	0	2.3
2018/10	KWBILL	0	295.2
2018/10	KWH	38400	0
2018/10	PFADJ	0	0.5
2018/10	KWH	21200	0
2018/01	KWBILL	0	179.4
2018/01	KWH	41900	0
2018/02	KWBILL	0	179.4
2018/02	KWH	39800	0
2018/03	KWBILL	0	179.4
2018/03	KWH	41300	0
2018/04	KWBILL	0	179.4
2018/04	KWH	43300	0

2018/05	KWBILL	0	179.4
2018/05	KWH	45100	0
2018/06	KWBILL	0	205.6
2018/06	KWH	60900	0
2018/07	KWBILL	0	211.1
2018/07	KWH	56300	0
2018/08	KWBILL	0	195
2018/08	KWH	51300	0
2018/09	KWBILL	0	193.1
2018/09	KWH	60800	0
2018/10	KWBILL	0	196.7
2018/10	KWH	42000	0
2017/07	KWBILL	0	179.4
2017/07	KWH	53700	0
2017/08	KWBILL	0	206.4
2017/08	KWH	57000	0
2017/09	KWBILL	0	226.3
2017/09	KWH	18400	0
2017/09	KWH	43800	0
2017/10	KWBILL	0	198.6
2017/10	KWH	63500	0
2017/11	KWBILL	0	179.4
2017/11	KWH	44000	0
2017/12	KWBILL	0	179.4
2017/12	KWH	43400	0
2017/07	KWBASE	0	322.65
2017/07	KWH	68960	0
2017/07	KWINT	0	262.3
2017/07	KWPEAK	0	250
2017/07	PFINT	0	30.3
2017/07	PFPEAK	0	24.3
2017/08	KWBASE	0	430.2
2017/08	KWH	92640	0
2017/08	KWINT	0	304.1
2017/08	KWPEAK	0	304.1
2017/08	PFINT	0	7.7
2017/08	PFPEAK	0	7.7
2017/09	KWBASE	0	386.5
2017/09	KWH	44320	0
2017/09	KWINT	0	373.2
2017/09	KWPEAK	0	358
2017/09	PFINT	0	7.8

2017/09	PFPEAK	0	15.2
2018/10	KWH	11200	0
2017/09	KWH	59520	0
2017/10	KWBASE	0	381
2017/10	KWH	76960	0
2017/10	KWINT	0	361.2
2017/10	KWPEAK	0	336.4
2017/10	PFINT	0	12.4
2017/10	PFPEAK	0	17
2017/11	KWBASE	0	381
2017/11	KWH	62080	0
2017/11	KWINT	0	321.3
2017/11	KWPEAK	0	321.3
2017/11	PFINT	0	12.1
2017/11	PFPEAK	0	12.1
2017/12	KWBASE	0	381
2017/12	KWH	63360	0
2017/12	KWINT	0	283.7
2017/12	KWPEAK	0	283.7
2017/12	PFINT	0	5.3
2017/12	PFPEAK	0	5.3
2018/01	KWBASE	0	381
2018/01	KWH	74080	0
2018/01	KWINT	0	309.9
2018/01	KWPEAK	0	309.9
2018/02	KWBASE	0	381
2018/02	KWH	66560	0
2018/02	KWINT	0	297.3
2018/02	KWPEAK	0	297.3
2018/03	KWBASE	0	381
2018/03	KWH	71360	0
2018/03	KWINT	0	284.1
2018/03	KWPEAK	0	284.1
2018/04	KWBASE	0	381
2018/04	KWH	59680	0
2018/04	KWINT	0	257.7
2018/04	KWPEAK	0	257.7
2018/05	KWBASE	0	381
2018/05	KWH	65600	0
2018/05	KWINT	0	271.7
2018/05	KWPEAK	0	254.3
2018/05	PFINT	0	3.5

2018/06	KWBASE	0	381
2018/06	KWH	85920	0
2018/06	KWINT	0	335.5
2018/06	KWPEAK	0	289.6
2018/06	PFINT	0	3.1
2018/06	PFPEAK	0	15.6
2018/07	KWBASE	0	381
2018/07	KWH	79840	0
2018/07	KWINT	0	297.9
2018/07	KWPEAK	0	294.1
2018/07	PFINT	0	31.8
2018/07	PFPEAK	0	32.3
2018/08	KWBASE	0	381
2018/08	KWH	104000	0
2018/08	KWINT	0	301.3
2018/08	KWPEAK	0	296.1
2018/08	PFINT	0	27.1
2018/08	PFPEAK	0	28.4
2018/09	KWBASE	0	394.8
2018/09	KWH	108960	0
2018/09	KWINT	0	394.8
2018/09	KWPEAK	0	345.7
2018/09	PFBASE	0	6.4
2018/09	PFINT	0	6.4
2018/09	PFPEAK	0	16.8
2018/10	KWBASE	0	401.2
2018/10	KWH	77440	0
2018/10	KWINT	0	352
2018/10	KWPEAK	0	342.2
2018/10	PFINT	0	13.5
2018/10	PFPEAK	0	20.2
2018/10	KWH	37120	0
2017/10	KW	0	297
2017/10	KWH	66880	0
2017/11	KW	0	253.4
2017/11	KWH	52320	0
2017/12	KW	0	245
2017/12	KWH	56480	0
2018/01	KW	0	243.6
2018/01	KWH	58240	0
2018/02	KW	0	220.7
2018/02	KWH	49760	0

2018/03	KW	0	220.2
2018/03	KWH	51200	0
2018/04	KW	0	220.2
2018/04	KWH	46560	0
2018/05	KW	0	290.9
2018/05	KWH	64800	0
2018/06	KW	0	288.3
2018/06	KWH	60800	0
2018/07	KW	0	220.2
2018/07	KWH	58080	0
2018/08	KW	0	305.1
2018/08	KWH	65600	0
2018/09	KW	0	314.9
2018/09	KWH	83040	0
2018/10	KW	0	318.6
2018/10	KWH	30400	0
2017/07	KW	0	220.2
2017/07	KWH	40160	0
2017/08	KW	0	310.1
2017/08	KWH	56800	0
2017/09	KW	0	319.5
2017/09	KWH	2880	0
2017/09	KWH	71040	0
2018/10	KWH	14080	0
2017/11	KW	0	64.8
2017/11	KWH	13200	0
2017/12	KW	0	64.8
2017/12	KWH	13680	0
2018/01	KW	0	64.8
2018/01	KWH	14240	0
2018/02	KW	0	64.8
2018/02	KWH	13280	0
2018/03	KW	0	64.8
2018/03	KWH	13040	0
2018/04	KW	0	64.8
2018/04	KWH	12320	0
2018/05	KW	0	69.4
2018/05	KWH	16720	0
2018/06	KW	0	69.4
2018/06	KWH	20320	0
2018/07	KW	0	69.4
2018/07	KWH	21280	0

2018/08	KW	0	64.8
2018/08	KWH	20720	0
2018/09	KW	0	82
2018/09	KWH	24480	0
2018/10	KW	0	72.6
2018/10	KWH	4160	0
2017/07	KW	0	68.6
2017/07	KWH	19680	0
2017/08	KW	0	91.8
2017/08	KWH	19520	0
2017/09	KW	0	64.8
2017/09	KWH	2000	0
2017/09	KWH	15200	0
2017/10	KW	0	86.5
2017/10	KWH	17360	0
2017/07	KWBASE	0	356.4
2017/07	KWH	69840	0
2017/07	KWINT	0	275
2017/07	KWPEAK	0	275
2017/07	PFINT	0	11.4
2017/07	PFPEAK	0	11.4
2017/08	KWBASE	0	532.3
2017/08	KWH	92040	0
2017/08	KWINT	0	516.3
2017/08	KWPEAK	0	516.3
2017/08	PFINT	0	2
2017/08	PFPEAK	0	2
2018/10	KWBASE	0	498.2
2018/10	KWH	93600	0
2018/10	KWINT	0	456
2018/10	KWPEAK	0	456
2018/10	PFINT	0	1.4
2018/10	PFPEAK	0	1.4
2017/09	KWBASE	0	532.3
2017/09	KWH	87720	0
2017/09	KWINT	0	429.8
2017/09	KWPEAK	0	414.9
2017/09	PFINT	0	7.7
2017/09	PFPEAK	0	9.5
2017/10	KWBASE	0	532.3
2017/10	KWH	77880	0
2017/10	KWINT	0	387.3

2017/10	KWPEAK	0	387.3
2017/11	KWBASE	0	532.3
2017/11	KWH	66120	0
2017/11	KWINT	0	343.7
2017/11	KWPEAK	0	343.7
2017/12	KWBASE	0	532.3
2017/12	KWH	56880	0
2017/12	KWINT	0	299.8
2017/12	KWPEAK	0	297.6
2017/12	PFINT	0	5.3
2018/01	KWBASE	0	532.3
2018/01	KWH	56280	0
2018/01	KWINT	0	298.7
2018/01	KWPEAK	0	298.7
2018/02	KWBASE	0	532.3
2018/02	KWH	64560	0
2018/02	KWINT	0	368.6
2018/02	KWPEAK	0	368.6
2018/03	KWBASE	0	532.3
2018/03	KWH	60000	0
2018/03	KWINT	0	300.5
2018/03	KWPEAK	0	300.5
2018/03	PFINT	0	2.1
2018/03	PFPEAK	0	2.1
2018/04	KWBASE	0	532.3
2018/04	KWH	65760	0
2018/04	KWINT	0	316.5
2018/04	KWPEAK	0	316.5
2018/05	KWBASE	0	532.3
2018/05	KWH	92640	0
2018/05	KWINT	0	429.3
2018/05	KWPEAK	0	374
2018/05	PFINT	0	7
2018/05	PFPEAK	0	16.2
2018/06	KWBASE	0	532.3
2018/06	KWH	77040	0
2018/06	KWINT	0	348.5
2018/06	KWPEAK	0	328.5
2018/06	PFINT	0	27.8
2018/06	PFPEAK	0	34.3
2018/07	KWBASE	0	532.3
2018/07	KWH	82200	0

2018/07	KWINT	0	275.7
2018/07	KWPEAK	0	264
2018/07	PFINT	0	28.4
2018/07	PFPEAK	0	15.7
2018/08	KWBASE	0	488.6
2018/08	KWH	98880	0
2018/08	KWINT	0	488.6
2018/08	KWPEAK	0	445
2018/08	PFBASE	0	6.2
2018/08	PFINT	0	6.2
2018/08	PFPEAK	0	9.8
2018/09	KWBASE	0	492.6
2018/09	KWH	108840	0
2018/09	KWINT	0	492.6
2018/09	KWPEAK	0	492.6
2018/09	PFBASE	0	5.6
2018/09	PFINT	0	5.6
2018/09	PFPEAK	0	5.6
2018/10	KWH	5200	0
2017/11	KW	0	55.5
2017/11	KWH	8160	0
2017/12	KW	0	52.8
2017/12	KWH	11840	0
2018/01	KW	0	52.8
2018/01	KWH	17440	0
2018/02	KW	0	50
2018/02	KWH	12960	0
2018/03	KW	0	51.7
2018/03	KWH	11200	0
2018/04	KW	0	50
2018/04	KWH	11120	0
2018/05	KW	0	50
2018/05	KWH	8560	0
2018/06	KW	0	50
2018/06	KWH	14480	0
2018/07	KW	0	50
2018/07	KWH	13200	0
2018/08	KW	0	50
2018/08	KWH	11280	0
2018/09	KW	0	50.9
2018/09	KWH	14960	0
2018/10	KW	0	50

2018/10	KWH	7760	0
2017/07	KW	0	55.7
2017/07	KWH	12240	0
2017/08	KW	0	50
2017/08	KWH	13760	0
2017/09	KW	0	52.3
2017/09	KWH	3200	0
2017/09	KWH	9040	0
2017/10	KW	0	54.6
2017/10	KWH	12320	0
2017/07	KWBASE	0	758.175
2017/07	KWH	234240	0
2017/07	KWINT	0	686.6
2017/07	KWPEAK	0	686.6
2017/07	PFINT	0	62.2
2017/07	PFPEAK	0	62.2
2017/08	KWBASE	0	1006.1
2017/08	KWH	280320	0
2017/08	KWINT	0	892.8
2017/08	KWPEAK	0	844.4
2017/08	PFINT	0	35.8
2017/08	PFPEAK	0	37.9
2018/10	KWH	205440	0
2017/09	KWBASE	0	952.9
2017/09	KWH	274560	0
2017/09	KWINT	0	841
2017/09	KWPEAK	0	770.1
2017/09	PFINT	0	41.7
2017/09	PFPEAK	0	35.2
2017/10	KWBASE	0	952.9
2017/10	KWH	240960	0
2017/10	KWINT	0	872.6
2017/10	KWPEAK	0	826
2017/10	PFINT	0	41.4
2017/10	PFPEAK	0	36.3
2017/11	KWBASE	0	952.9
2017/11	KWH	238080	0
2017/11	KWINT	0	669.3
2017/11	KWPEAK	0	669.3
2017/11	PFINT	0	36.9
2017/11	PFPEAK	0	36.9
2017/12	KWBASE	0	952.9

2017/12	KWH	226560	0
2017/12	KWINT	0	675.1
2017/12	KWPEAK	0	675.1
2017/12	PFINT	0	41.6
2017/12	PFPEAK	0	41.6
2018/01	KWBASE	0	952.9
2018/01	KWH	293760	0
2018/01	KWINT	0	673.9
2018/01	KWPEAK	0	673.9
2018/01	PFINT	0	35
2018/01	PFPEAK	0	35
2018/02	KWBASE	0	952.9
2018/02	KWH	232320	0
2018/02	KWINT	0	693.5
2018/02	KWPEAK	0	693.5
2018/02	PFINT	0	34.8
2018/02	PFPEAK	0	34.8
2018/03	KWBASE	0	952.9
2018/03	KWH	222720	0
2018/03	KWINT	0	660.7
2018/03	KWPEAK	0	660.7
2018/03	PFINT	0	31.4
2018/03	PFPEAK	0	31.4
2018/04	KWBASE	0	952.9
2018/04	KWH	233280	0
2018/04	KWINT	0	676.2
2018/04	KWPEAK	0	676.2
2018/04	PFINT	0	15.9
2018/04	PFPEAK	0	15.9
2018/05	KWBASE	0	906
2018/05	KWH	258240	0
2018/05	KWINT	0	853.1
2018/05	KWPEAK	0	797.8
2018/05	PFBASE	0	50.4
2018/05	PFINT	0	47.5
2018/05	PFPEAK	0	45.2
2018/06	KWBASE	0	956.4
2018/06	KWH	247680	0
2018/06	KWINT	0	752.3
2018/06	KWPEAK	0	695.2
2018/06	PFINT	0	36.8
2018/06	PFPEAK	0	38.5

2018/07	KWBASE	0	956.4
2018/07	KWH	292800	0
2018/07	KWINT	0	641.7
2018/07	KWPEAK	0	624.4
2018/07	PFINT	0	51.9
2018/07	PFPEAK	0	37.4
2018/08	KWBASE	0	943.5
2018/08	KWH	284160	0
2018/08	KWINT	0	891.1
2018/08	KWPEAK	0	829.4
2018/08	PFBASE	0	58.4
2018/08	PFINT	0	45.5
2018/08	PFPEAK	0	42.4
2018/09	KWBASE	0	996.5
2018/09	KWH	282240	0
2018/09	KWINT	0	926.2
2018/09	KWPEAK	0	874.4
2018/09	PFBASE	0	54.5
2018/09	PFINT	0	38
2018/09	PFPEAK	0	36
2018/10	KWBASE	0	1051
2018/10	KWH	56640	0
2018/10	KWINT	0	825.4
2018/10	KWPEAK	0	773.6
2018/10	PFINT	0	42.8
2018/10	PFPEAK	0	47.9
2018/10	KWH	40000	0
2017/11	KW	0	240.6
2017/11	KWH	50600	0
2017/12	KW	0	210
2017/12	KWH	36800	0
2018/01	KW	0	210
2018/01	KWH	49600	0
2018/02	KW	0	218.5
2018/02	KWH	51200	0
2018/03	KW	0	210
2018/03	KWH	47400	0
2018/04	KW	0	210
2018/04	KWH	47800	0
2018/05	KW	0	240.3
2018/05	KWH	54800	0
2018/06	KW	0	212.2

2018/06	KWH	36000	0
2018/07	KW	0	210
2018/07	KWH	33800	0
2018/08	KW	0	232.8
2018/08	KWH	51000	0
2018/09	KW	0	253.5
2018/09	KWH	63600	0
2018/10	KW	0	217.8
2018/10	KWH	20400	0
2017/07	KW	0	220
2017/07	KWH	33200	0
2017/08	KW	0	231
2017/08	KWH	46200	0
2017/09	KW	0	240.6
2017/09	KWH	50200	0
2017/10	KW	0	240.6
2017/10	KWH	32000	0
2017/07	KW	0	159
2017/07	KWH	52600	0
2017/08	KW	0	221.6
2017/08	KWH	59600	0
2017/09	KW	0	233
2017/09	KWH	15400	0
2017/09	KWH	66800	0
2017/10	KW	0	221
2017/10	KWH	74000	0
2018/10	KWH	35600	0
2017/11	KW	0	194.8
2017/11	KWH	58000	0
2017/12	KW	0	177
2017/12	KWH	56800	0
2018/01	KW	0	199
2018/01	KWH	57600	0
2018/02	KW	0	173.9
2018/02	KWH	53800	0
2018/03	KW	0	174.7
2018/03	KWH	54000	0
2018/04	KW	0	182.4
2018/04	KWH	55400	0
2018/05	KW	0	199.4
2018/05	KWH	61400	0
2018/06	KW	0	203.2

2018/06	KWH	64200	0
2018/07	KW	0	159
2018/07	KWH	64400	0
2018/08	KW	0	216.2
2018/08	KWH	68600	0
2018/09	KW	0	234.2
2018/09	KWH	79800	0
2018/10	KW	0	220.4
2018/10	KWH	39600	0
2017/07	KWBASE	0	578.6
2017/07	KWH	178800	0
2017/07	KWINT	0	483.4
2017/07	KWPEAK	0	483.4
2017/07	PFINT	0	60.6
2017/07	PFPEAK	0	60.6
2017/08	KWBASE	0	676.6
2017/08	KWH	185600	0
2017/08	KWINT	0	676.6
2017/08	KWPEAK	0	602.9
2017/08	PFBASE	0	18.5
2017/08	PFINT	0	18.5
2017/08	PFPEAK	0	29.2
2018/10	KWH	129600	0
2017/09	KWBASE	0	673.9
2017/09	KWH	236000	0
2017/09	KWINT	0	673.9
2017/09	KWPEAK	0	619.7
2017/09	PFBASE	0	25
2017/09	PFINT	0	25
2017/09	PFPEAK	0	35.5
2017/10	KWBASE	0	698.9
2017/10	KWH	166000	0
2017/10	KWINT	0	649.9
2017/10	KWPEAK	0	601.7
2017/10	PFINT	0	18.6
2017/10	PFPEAK	0	21.2
2017/11	KWBASE	0	698.9
2017/11	KWH	168000	0
2017/11	KWINT	0	554.6
2017/11	KWPEAK	0	544.1
2017/11	PFINT	0	10
2017/11	PFPEAK	0	6.7

2017/12	KWBASE	0	698.9
2017/12	KWH	173600	0
2017/12	KWINT	0	517.7
2017/12	KWPEAK	0	517.7
2017/12	PFINT	0	7.7
2017/12	PFPEAK	0	7.7
2018/01	KWBASE	0	698.9
2018/01	KWH	216000	0
2018/01	KWINT	0	577.4
2018/01	KWPEAK	0	577.4
2018/01	PFINT	0	32
2018/01	PFPEAK	0	32
2018/02	KWBASE	0	698.9
2018/02	KWH	172000	0
2018/02	KWINT	0	555.6
2018/02	KWPEAK	0	555.6
2018/02	PFINT	0	19.9
2018/02	PFPEAK	0	19.9
2018/03	KWBASE	0	698.9
2018/03	KWH	172400	0
2018/03	KWINT	0	607.9
2018/03	KWPEAK	0	607.9
2018/03	PFINT	0	1.8
2018/03	PFPEAK	0	1.8
2018/04	KWBASE	0	698.9
2018/04	KWH	175200	0
2018/04	KWINT	0	564.2
2018/04	KWPEAK	0	540.2
2018/04	PFINT	0	1.4
2018/04	PFPEAK	0	40.6
2018/05	KWBASE	0	698.9
2018/05	KWH	194800	0
2018/05	KWINT	0	661
2018/05	KWPEAK	0	646.1
2018/05	PFINT	0	22.4
2018/05	PFPEAK	0	30.1
2018/06	KWBASE	0	698.9
2018/06	KWH	170400	0
2018/06	KWINT	0	506.4
2018/06	KWPEAK	0	461.3
2018/06	PFINT	0	38.6
2018/06	PFPEAK	0	39.7

2018/07	KWBASE	0	698.9
2018/07	KWH	154800	0
2018/07	KWINT	0	481
2018/07	KWPEAK	0	459.1
2018/07	PFINT	0	30.7
2018/07	PFPEAK	0	33.8
2018/08	KWBASE	0	698.9
2018/08	KWH	176000	0
2018/08	KWINT	0	658.3
2018/08	KWPEAK	0	584.2
2018/08	PFINT	0	7.5
2018/08	PFPEAK	0	23.8
2018/09	KWBASE	0	682.1
2018/09	KWH	204400	0
2018/09	KWINT	0	682.1
2018/09	KWPEAK	0	623
2018/09	PFBASE	0	10.5
2018/09	PFINT	0	10.5
2018/09	PFPEAK	0	25.4
2018/10	KWBASE	0	692.6
2018/10	KWH	17600	0
2018/10	KWINT	0	576.5
2018/10	KWPEAK	0	513.6
2018/10	PFINT	0	7.5
2018/10	PFPEAK	0	18.1
2017/07	KWBASE	0	359.325
2017/07	KWH	64440	0
2017/07	KWINT	0	239.55
2017/07	KWPEAK	0	239.55
2017/08	KWBASE	0	479.1
2017/08	KWH	76680	0
2017/08	KWINT	0	239.55
2017/08	KWPEAK	0	239.55
2017/09	KWBASE	0	479.1
2017/09	KWH	98880	0
2017/09	KWINT	0	283.7
2017/09	KWPEAK	0	239.55
2017/10	KWBASE	0	479.1
2017/10	KWH	101880	0
2017/10	KWINT	0	325.9
2017/10	KWPEAK	0	325.9
2017/11	KWBASE	0	479.1

2017/11	KWH	116400	0
2017/11	KWINT	0	428.5
2017/11	KWPEAK	0	420.2
2017/12	KWBASE	0	481.6
2017/12	KWH	142560	0
2017/12	KWINT	0	481.6
2017/12	KWPEAK	0	481.6
2018/01	KWBASE	0	499
2018/01	KWH	124800	0
2018/01	KWINT	0	499
2018/01	KWPEAK	0	499
2018/02	KWBASE	0	499
2018/02	KWH	110160	0
2018/02	KWINT	0	348.1
2018/02	KWPEAK	0	348.1
2018/03	KWBASE	0	499
2018/03	KWH	87360	0
2018/03	KWINT	0	360.8
2018/03	KWPEAK	0	360.8
2018/04	KWBASE	0	499
2018/04	KWH	110280	0
2018/04	KWINT	0	348
2018/04	KWPEAK	0	348
2018/05	KWBASE	0	499
2018/05	KWH	92400	0
2018/05	KWINT	0	301.5
2018/05	KWPEAK	0	279.6
2018/06	KWBASE	0	499
2018/06	KWH	74880	0
2018/06	KWINT	0	272.4
2018/06	KWPEAK	0	249.5
2018/07	KWBASE	0	499
2018/07	KWH	70560	0
2018/07	KWINT	0	249.5
2018/07	KWPEAK	0	249.5
2018/08	KWBASE	0	499
2018/08	KWH	79200	0
2018/08	KWINT	0	270.7
2018/08	KWPEAK	0	249.5
2018/09	KWBASE	0	499
2018/09	KWH	92640	0
2018/09	KWINT	0	299.6

2018/09	KWPEAK	0	249.5
2018/09	KWH	384	0
2017/10	KW	0	182.8
2017/10	KWH	54912	0
2017/11	KW	0	178.8
2017/11	KWH	57984	0
2017/12	KW	0	178.8
2017/12	KWH	59520	0
2018/01	KW	0	178.8
2018/01	KWH	57984	0
2018/02	KW	0	178.8
2018/02	KWH	58752	0
2018/03	KW	0	178.8
2018/03	KWH	54912	0
2018/04	KW	0	178.8
2018/04	KWH	50688	0
2018/05	KW	0	189.6
2018/05	KWH	81024	0
2018/06	KW	0	178.8
2018/06	KWH	61824	0
2018/07	KW	0	178.8
2018/07	KWH	63360	0
2018/08	KW	0	191.2
2018/08	KWH	78720	0
2018/09	KW	0	191.7
2018/09	KWH	79488	0
2017/07	KW	0	178.8
2017/07	KWH	68736	0
2017/08	KW	0	186.6
2017/08	KWH	64512	0
2017/08	KWH	2304	0
2017/09	KW	0	182.8
2017/09	KWH	72960	0
2018/10	KWH	5760	0
2017/12	KW	0	230.1
2017/12	KWH	58080	0
2018/01	KW	0	229
2018/01	KWH	77280	0
2018/02	KW	0	236.9
2018/02	KWH	81600	0
2018/03	KW	0	233
2018/03	KWH	63840	0

2018/04	KW	0	205.7
2018/04	KWH	59520	0
2018/05	KW	0	199.5
2018/05	KWH	55920	0
2018/06	KW	0	259
2018/06	KWH	72960	0
2018/07	KW	0	178.2
2018/07	KWH	58320	0
2018/08	KW	0	192.6
2018/08	KWH	52560	0
2018/09	KW	0	287.2
2018/09	KWH	77280	0
2018/10	KW	0	309.6
2018/10	KWH	74400	0
2017/07	KW	0	178.2
2017/07	KWH	56640	0
2017/08	KW	0	226.7
2017/08	KWH	67680	0
2017/09	KW	0	294.8
2017/09	KWH	44400	0
2017/09	KWH	38880	0
2017/10	KW	0	290.7
2017/10	KWH	84240	0
2017/11	KW	0	271.3
2017/11	KWH	59520	0
2018/10	KWH	29280	0
2017/11	KW	0	293.6
2017/11	KWH	33120	0
2017/12	KW	0	146.8
2017/12	KWH	26480	0
2018/01	KW	0	146.8
2018/01	KWH	38400	0
2018/02	KW	0	146.8
2018/02	KWH	39520	0
2018/03	KW	0	146.8
2018/03	KWH	34640	0
2018/04	KW	0	146.8
2018/04	KWH	28080	0
2018/05	KW	0	146.8
2018/05	KWH	20800	0
2018/06	KW	0	215.3
2018/06	KWH	40560	0

2018/07	KW	0	236.4
2018/07	KWH	46880	0
2018/08	KW	0	228.7
2018/08	KWH	53200	0
2018/09	KW	0	221.4
2018/09	KWH	51280	0
2018/10	KW	0	214.8
2018/10	KWH	19200	0
2017/07	KW	0	212.3
2017/07	KWH	48080	0
2017/07	KW	0	-0.9
2017/08	KW	0	221.4
2017/08	KWH	42480	0
2017/08	KW	0	-0.9
2017/09	KW	0	243
2017/09	KWH	28720	0
2017/09	KW	0	-0.9
2017/09	KWH	25120	0
2017/10	KW	0	213.9
2017/10	KWH	48720	0
2017/10	KW	0	-0.9
2018/10	KWH	19200	0
2017/12	KWBILL	0	123.1
2017/12	KWH	30480	0
2018/01	KWBILL	0	126.1
2018/01	KWH	32320	0
2018/02	KWBILL	0	114.7
2018/02	KWH	37280	0
2018/03	KWBILL	0	118
2018/03	KWH	28480	0
2018/04	KWBILL	0	121.8
2018/04	KWH	26720	0
2018/05	KWBILL	0	149.4
2018/05	KWH	34160	0
2018/06	KWBILL	0	158.8
2018/06	KWH	30640	0
2018/07	KWBILL	0	133.1
2018/07	KWH	30480	0
2018/08	KWBILL	0	173.7
2018/08	KWH	36000	0
2018/09	KWBILL	0	173.2
2018/09	KWH	47040	0

2018/10	KWBILL	0	183.9
2018/10	KWH	19520	0
2017/07	KWBILL	0	126
2017/07	KWH	24640	0
2017/08	KWBILL	0	161.7
2017/08	KWH	32880	0
2017/09	KWBILL	0	182.5
2017/09	KWH	7280	0
2017/09	KWH	30160	0
2017/10	KWBILL	0	181.1
2017/10	KWH	35120	0
2017/11	KWBILL	0	135.3
2017/11	KWH	25040	0
2018/10	KWH	20480	0
2018/11	KW	0	259.8
2018/11	KWH	57120	0
2017/07	KWBASE	0	278.55
2017/07	KWH	60000	0
2017/07	KWINT	0	185.7
2017/07	KWPEAK	0	185.7
2017/08	KWBASE	0	371.4
2017/08	KWH	68640	0
2017/08	KWINT	0	185.7
2017/08	KWPEAK	0	185.7
2017/09	KWBASE	0	371.4
2017/09	KWH	35360	0
2017/09	KWINT	0	285.4
2017/09	KWPEAK	0	251.4
2018/02	KW	0	192.9
2018/02	KWH	64640	0
2018/03	KW	0	180.1
2018/03	KWH	71840	0
2018/04	KW	0	167.7
2018/04	KWH	50720	0
2018/05	KW	0	187.7
2018/05	KWH	64160	0
2018/06	KW	0	254.7
2018/06	KWH	73440	0
2018/07	KW	0	254.7
2018/07	KWH	66720	0
2018/08	KW	0	203.1
2018/08	KWH	85600	0

2018/09	KW	0	267.4
2018/09	KWH	82080	0
2018/10	KW	0	270
2018/10	KWH	66080	0
2017/09	KWH	52160	0
2017/10	KWBASE	0	305.2
2017/10	KWH	77280	0
2017/10	KWINT	0	286.3
2017/10	KWPEAK	0	270.7
2017/11	KWBASE	0	286.3
2017/11	KWH	56640	0
2017/11	KWINT	0	222.5
2017/11	KWPEAK	0	206.5
2017/12	KWBASE	0	286.3
2017/12	KWH	54080	0
2017/12	KWINT	0	158.2
2017/12	KWPEAK	0	158.2
2018/01	KWBASE	0	286.3
2018/01	KWH	69280	0
2018/01	KWINT	0	173.7
2018/01	KWPEAK	0	171.8
2017/07	KWBASE	0	250
2017/07	KWH	77000	0
2017/07	KWINT	0	207
2017/07	KWPEAK	0	170.3
2017/07	PFINT	0	10.9
2017/07	PFPEAK	0	12.1
2017/08	KWBASE	0	319.6
2017/08	KWH	74600	0
2017/08	KWINT	0	286.3
2017/08	KWPEAK	0	234.1
2017/08	PFPEAK	0	4.6
2018/10	KWH	73600	0
2017/09	KWBASE	0	293.6
2017/09	KWH	92800	0
2017/09	KWINT	0	274.2
2017/09	KWPEAK	0	217.7
2017/09	PFPEAK	0	4.3
2017/10	KWBASE	0	293.6
2017/10	KWH	78800	0
2017/10	KWINT	0	273.4
2017/10	KWPEAK	0	273.4

2017/11	KWBASE	0	293.6
2017/11	KWH	68800	0
2017/11	KWINT	0	226.3
2017/11	KWPEAK	0	226.3
2017/12	KWBASE	0	293.6
2017/12	KWH	71200	0
2017/12	KWINT	0	268.4
2017/12	KWPEAK	0	268.4
2018/01	KWBASE	0	307.4
2018/01	KWH	92600	0
2018/01	KWINT	0	307.4
2018/01	KWPEAK	0	307.4
2018/02	KWBASE	0	307.4
2018/02	KWH	72000	0
2018/02	KWINT	0	262.4
2018/02	KWPEAK	0	262.4
2018/03	KWBASE	0	307.4
2018/03	KWH	71400	0
2018/03	KWINT	0	236.6
2018/03	KWPEAK	0	236.6
2018/04	KWBASE	0	307.4
2018/04	KWH	66000	0
2018/04	KWINT	0	227.6
2018/04	KWPEAK	0	227.6
2018/05	KWBASE	0	307.4
2018/05	KWH	108600	0
2018/05	KWINT	0	282.7
2018/05	KWPEAK	0	245
2018/05	PFINT	0	2.1
2018/05	PFPEAK	0	6.2
2018/06	KWBASE	0	307.4
2018/06	KWH	71000	0
2018/06	KWINT	0	217.3
2018/06	KWPEAK	0	196.2
2018/06	PFINT	0	3.1
2018/06	PFPEAK	0	12.8
2018/07	KWBASE	0	307.4
2018/07	KWH	72200	0
2018/07	KWINT	0	186.4
2018/07	KWPEAK	0	177.6
2018/07	PFINT	0	16.3
2018/07	PFPEAK	0	14.3

2018/08	KWBASE	0	307.4
2018/08	KWH	85400	0
2018/08	KWINT	0	290.8
2018/08	KWPEAK	0	236.3
2018/08	PFPEAK	0	9.6
2018/09	KWBASE	0	307.4
2018/09	KWH	86400	0
2018/09	KWINT	0	300
2018/09	KWPEAK	0	262.8
2018/09	PFPEAK	0	2.4
2018/10	KWBASE	0	307.4
2018/10	KWH	4600	0
2018/10	KWINT	0	208
2018/10	KWPEAK	0	208
2018/10	PFINT	0	9.5
2018/10	PFPEAK	0	9.5
2018/10	KW	0	103.2
2018/10	KWH	24480	0
2017/12	KW	0	75.7
2017/12	KWH	27200	0
2018/01	KW	0	78.3
2018/01	KWH	25920	0
2018/02	KW	0	73.9
2018/02	KWH	26960	0
2018/03	KW	0	70.4
2018/03	KWH	26480	0
2018/04	KW	0	67.2
2018/04	KWH	25360	0
2018/05	KW	0	100.4
2018/05	KWH	31680	0
2018/06	KW	0	78.7
2018/06	KWH	26720	0
2018/07	KW	0	86.1
2018/07	KWH	29920	0
2018/08	KW	0	106.4
2018/08	KWH	31520	0
2018/09	KW	0	225.2
2018/09	KWH	63840	0
2018/09	KW	0	-112.6
2018/09	KWH	-31920	0
2017/10	KW	0	100.8
2017/10	KWH	38000	0

2017/11	KW	0	67.8
2017/11	KWH	26160	0
2017/07	KW	0	65
2017/07	KWH	26240	0
2017/08	KW	0	87
2017/08	KWH	27360	0
2017/08	KWH	960	0
2017/09	KW	0	105
2017/09	KWH	30720	0
2017/07	KWBASE	0	441.9
2017/07	KWH	151500	0
2017/07	KWINT	0	441.9
2017/07	KWPEAK	0	439.6
2017/07	PFINT	0	3.8
2017/07	PFPEAK	0	2.2
2017/08	KWBASE	0	570.4
2017/08	KWH	132300	0
2017/08	KWINT	0	497.5
2017/08	KWPEAK	0	486.4
2018/10	KWH	94200	0
2017/09	KWBASE	0	521.6
2017/09	KWH	128100	0
2017/09	KWINT	0	495.9
2017/09	KWPEAK	0	495.9
2017/10	KWBASE	0	497.5
2017/10	KWH	109200	0
2017/10	KWINT	0	473.2
2017/10	KWPEAK	0	466.6
2017/11	KWBASE	0	497.5
2017/11	KWH	86100	0
2017/11	KWINT	0	319.9
2017/11	KWPEAK	0	309.8
2017/12	KWBASE	0	497.5
2017/12	KWH	96000	0
2017/12	KWINT	0	286.7
2017/12	KWPEAK	0	286.7
2018/01	KWBASE	0	497.5
2018/01	KWH	113700	0
2018/01	KWINT	0	350.6
2018/01	KWPEAK	0	350.6
2018/02	KWBASE	0	497.5
2018/02	KWH	97800	0

2018/02	KWINT	0	285.1
2018/02	KWPEAK	0	285.1
2018/03	KWBASE	0	497.5
2018/03	KWH	101100	0
2018/03	KWINT	0	345.6
2018/03	KWPEAK	0	271.8
2018/04	KWBASE	0	497.5
2018/04	KWH	96900	0
2018/04	KWINT	0	362.3
2018/04	KWPEAK	0	333.7
2018/05	KWBASE	0	569.5
2018/05	KWH	126900	0
2018/05	KWINT	0	569.5
2018/05	KWPEAK	0	569.5
2018/06	KWBASE	0	569.5
2018/06	KWH	126000	0
2018/06	KWINT	0	419.9
2018/06	KWPEAK	0	412
2018/07	KWBASE	0	569.5
2018/07	KWH	135300	0
2018/07	KWINT	0	354.6
2018/07	KWPEAK	0	352.3
2018/08	KWBASE	0	569.5
2018/08	KWH	159900	0
2018/08	KWINT	0	525.1
2018/08	KWPEAK	0	523.3
2018/09	KWBASE	0	603
2018/09	KWH	189600	0
2018/09	KWINT	0	603
2018/09	KWPEAK	0	603
2018/10	KWBASE	0	603
2018/10	KWH	42900	0
2018/10	KWINT	0	564.8
2018/10	KWPEAK	0	564.8
2018/10	KWH	58560	0
2017/10	KW	0	239
2017/10	KWH	78000	0
2017/11	KW	0	210.5
2017/11	KWH	61440	0
2017/12	KW	0	215
2017/12	KWH	68040	0
2018/01	KW	0	230.6

2018/01	KWH	81000	0
2018/02	KW	0	214.1
2018/02	KWH	65280	0
2018/03	KW	0	226.3
2018/03	KWH	68160	0
2018/04	KW	0	241.2
2018/04	KWH	65640	0
2018/05	KW	0	233.1
2018/05	KWH	72840	0
2018/06	KW	0	209
2018/06	KWH	84600	0
2018/07	KW	0	181.7
2018/07	KWH	84360	0
2018/08	KW	0	227.2
2018/08	KWH	85440	0
2018/09	KW	0	260.6
2018/09	KWH	101160	0
2018/10	KW	0	249.3
2018/10	KWH	32040	0
2017/07	KW	0	170.5
2017/07	KWH	66120	0
2017/08	KW	0	236.3
2017/08	KWH	78720	0
2017/09	KW	0	242.9
2017/09	KWH	92640	0
2018/10	KWH	6600	0
2018/01	KW	0	151.9
2018/01	KWH	36800	0
2018/02	KW	0	166
2018/02	KWH	50400	0
2018/03	KW	0	148.9
2018/03	KWH	32400	0
2018/04	KW	0	142.9
2018/04	KWH	37600	0
2018/05	KW	0	152.2
2018/05	KWH	30400	0
2018/06	KW	0	178.9
2018/06	KWH	34200	0
2018/07	KW	0	135.5
2018/07	KWH	26200	0
2018/08	KW	0	128.8
2018/08	KWH	30400	0

2018/09	KW	0	170.3
2018/09	KWH	41800	0
2018/10	KW	0	169.7
2018/10	KWH	30200	0
2017/07	KW	0	125.3
2017/07	KWH	29600	0
2017/08	KW	0	133.3
2017/08	KWH	31200	0
2017/09	KW	0	194.9
2017/09	KWH	17600	0
2017/09	KWH	20600	0
2017/10	KW	0	183.5
2017/10	KWH	40800	0
2017/11	KW	0	159.4
2017/11	KWH	31600	0
2017/12	KW	0	142.6
2017/12	KWH	35600	0
2018/10	KWH	11500	0
2018/02	KWBILL	0	159.6
2018/02	KWH	30100	0
2018/03	KWBILL	0	163.3
2018/03	KWH	32300	0
2018/04	KWBILL	0	161.6
2018/04	KWH	30000	0
2018/05	KWBILL	0	182.2
2018/05	KWH	39100	0
2018/06	KWBILL	0	276.2
2018/06	KWH	48100	0
2018/07	KWBILL	0	251.9
2018/07	KWH	45900	0
2018/08	KWBILL	0	171.7
2018/08	KWH	49200	0
2018/09	KWBILL	0	234.1
2018/09	KWH	64000	0
2018/10	KWBILL	0	253.4
2018/10	KWH	41700	0
2017/07	KWBILL	0	174.1
2017/07	KWH	39100	0
2017/08	KWBILL	0	211
2017/08	KWH	53000	0
2017/09	KWBILL	0	221.9
2017/09	KWH	19900	0

2017/09	KWH	39500	0
2017/10	KWBILL	0	217.6
2017/10	KWH	58900	0
2017/11	KWBILL	0	195.8
2017/11	KWH	35200	0
2017/12	KWBILL	0	174.8
2017/12	KWH	37000	0
2018/01	KWBILL	0	143.4
2018/01	KWH	32000	0
2017/07	KWBASE	0	414.975
2017/07	KWH	118400	0
2017/07	KWINT	0	316.1
2017/07	KWPEAK	0	316.1
2017/07	PFINT	0	41.9
2017/07	PFPEAK	0	41.9
2017/08	KWBASE	0	553.3
2017/08	KWH	127600	0
2017/08	KWINT	0	354
2017/08	KWPEAK	0	346.6
2017/08	PFINT	0	38.6
2017/08	PFPEAK	0	37.8
2017/09	KWBASE	0	500
2017/09	KWH	39600	0
2017/09	KWINT	0	460.3
2017/09	KWPEAK	0	451.9
2017/09	PFINT	0	31.5
2017/09	PFPEAK	0	32.6
2018/10	KWH	57600	0
2017/09	KWH	106800	0
2017/10	KWBASE	0	497
2017/10	KWH	144800	0
2017/10	KWINT	0	497
2017/10	KWPEAK	0	469
2017/10	PFBASE	0	21.1
2017/10	PFINT	0	21.1
2017/10	PFPEAK	0	29.4
2017/11	KWBASE	0	518.1
2017/11	KWH	107200	0
2017/11	KWINT	0	339.1
2017/11	KWPEAK	0	323.8
2017/11	PFINT	0	20.5
2017/11	PFPEAK	0	26.5

2017/12	KWBASE	0	518.1
2017/12	KWH	118400	0
2017/12	KWINT	0	332.2
2017/12	KWPEAK	0	332.2
2017/12	PFINT	0	24.5
2017/12	PFPEAK	0	24.5
2018/01	KWBASE	0	518.1
2018/01	KWH	130400	0
2018/01	KWINT	0	334.6
2018/01	KWPEAK	0	334.6
2018/01	PFINT	0	30.4
2018/01	PFPEAK	0	30.4
2018/02	KWBASE	0	518.1
2018/02	KWH	114000	0
2018/02	KWINT	0	297.4
2018/02	KWPEAK	0	281.8
2018/02	PFINT	0	15.5
2018/02	PFPEAK	0	18.8
2018/03	KWBASE	0	518.1
2018/03	KWH	120000	0
2018/03	KWINT	0	316.8
2018/03	KWPEAK	0	289.2
2018/03	PFINT	0	13.3
2018/03	PFPEAK	0	13.7
2018/04	KWBASE	0	518.1
2018/04	KWH	111200	0
2018/04	KWINT	0	301
2018/04	KWPEAK	0	294.2
2018/04	PFINT	0	13.7
2018/04	PFPEAK	0	20
2018/05	KWBASE	0	518.1
2018/05	KWH	119200	0
2018/05	KWINT	0	384
2018/05	KWPEAK	0	371.5
2018/05	PFINT	0	24.8
2018/05	PFPEAK	0	28.9
2018/06	KWBASE	0	518.1
2018/06	KWH	158800	0
2018/06	KWINT	0	438.2
2018/06	KWPEAK	0	423.6
2018/06	PFINT	0	26.2
2018/06	PFPEAK	0	28.5

2018/07	KWBASE	0	518.1
2018/07	KWH	133200	0
2018/07	KWINT	0	355
2018/07	KWPEAK	0	355
2018/07	PFINT	0	32.5
2018/07	PFPEAK	0	32.5
2018/08	KWBASE	0	518.1
2018/08	KWH	134400	0
2018/08	KWINT	0	417.1
2018/08	KWPEAK	0	410.6
2018/08	PFINT	0	35.7
2018/08	PFPEAK	0	31.2
2018/09	KWBASE	0	518.1
2018/09	KWH	172400	0
2018/09	KWINT	0	471.6
2018/09	KWPEAK	0	465.8
2018/09	PFINT	0	28.9
2018/09	PFPEAK	0	31.9
2018/10	KWBASE	0	500.5
2018/10	KWH	91600	0
2018/10	KWINT	0	462
2018/10	KWPEAK	0	450.5
2018/10	PFINT	0	26.1
2018/10	PFPEAK	0	28.2
2018/10	KWH	25280	0
2017/11	KW	0	109.4
2017/11	KWH	33280	0
2017/12	KW	0	107.2
2017/12	KWH	36640	0
2018/01	KW	0	107.6
2018/01	KWH	33120	0
2018/02	KW	0	112.5
2018/02	KWH	34560	0
2018/03	KW	0	112.5
2018/03	KWH	34720	0
2018/04	KW	0	104.6
2018/04	KWH	30560	0
2018/05	KW	0	117.5
2018/05	KWH	39840	0
2018/06	KW	0	114
2018/06	KWH	38560	0
2018/07	KW	0	86.4

2018/07	KWH	35840	0
2018/08	KW	0	94.3
2018/08	KWH	37920	0
2018/09	KW	0	117.1
2018/09	KWH	41920	0
2018/10	KW	0	114.9
2018/10	KWH	12000	0
2017/07	KW	0	86.4
2017/07	KWH	27040	0
2017/08	KW	0	122.9
2017/08	KWH	41280	0
2017/09	KW	0	129.6
2017/09	KWH	45600	0
2017/10	KW	0	126.2
2017/10	KWH	42720	0
2017/07	KWBASE	0	381.225
2017/07	KWH	153920	0
2017/07	KWINT	0	364.8
2017/07	KWPEAK	0	342.6
2017/07	PFINT	0	17.1
2017/07	PFPEAK	0	17.3
2017/08	KWBASE	0	566
2017/08	KWH	188480	0
2017/08	KWINT	0	566
2017/08	KWPEAK	0	541.2
2017/09	KWBASE	0	586.8
2017/09	KWH	21600	0
2017/09	KWINT	0	586.8
2017/09	KWPEAK	0	556
2018/10	KWH	84960	0
2017/09	KWH	181120	0
2017/10	KWBASE	0	586.8
2017/10	KWH	178720	0
2017/10	KWINT	0	581.6
2017/10	KWPEAK	0	546.2
2017/11	KWBASE	0	586.8
2017/11	KWH	153120	0
2017/11	KWINT	0	447.8
2017/11	KWPEAK	0	445
2017/12	KWBASE	0	586.8
2017/12	KWH	140320	0
2017/12	KWINT	0	470.6

2017/12	KWPEAK	0	470.6
2018/01	KWBASE	0	586.8
2018/01	KWH	202560	0
2018/01	KWINT	0	459.9
2018/01	KWPEAK	0	459.9
2018/02	KWBASE	0	586.8
2018/02	KWH	145120	0
2018/02	KWINT	0	492.4
2018/02	KWPEAK	0	492.4
2018/03	KWBASE	0	586.8
2018/03	KWH	148320	0
2018/03	KWINT	0	458.9
2018/03	KWPEAK	0	458.9
2018/04	KWBASE	0	586.8
2018/04	KWH	138240	0
2018/04	KWINT	0	454.4
2018/04	KWPEAK	0	454.4
2018/05	KWBASE	0	586.8
2018/05	KWH	164000	0
2018/05	KWINT	0	484.7
2018/05	KWPEAK	0	463.2
2018/06	KWBASE	0	586.8
2018/06	KWH	180640	0
2018/06	KWINT	0	543.7
2018/06	KWPEAK	0	514.6
2018/07	KWBASE	0	586.8
2018/07	KWH	169120	0
2018/07	KWINT	0	387.8
2018/07	KWPEAK	0	387.8
2018/07	PFINT	0	11.4
2018/07	PFPEAK	0	11.4
2018/08	KWBASE	0	586.8
2018/08	KWH	184000	0
2018/08	KWINT	0	472.2
2018/08	KWPEAK	0	450.4
2018/09	KWBASE	0	581.6
2018/09	KWH	193600	0
2018/09	KWINT	0	580.5
2018/09	KWPEAK	0	570.2
2018/10	KWBASE	0	580.5
2018/10	KWH	85760	0
2018/10	KWINT	0	568.3

2018/10	KWPEAK	0	549.9
2017/07	KW	0	131.4
2017/07	KWH	60320	0
2017/08	KW	0	173.4
2017/08	KWH	45720	0
2017/09	KW	0	233.1
2017/09	KWH	13040	0
2017/09	KWH	47560	0
2018/10	KWH	24680	0
2017/11	KW	0	158.7
2017/11	KWH	92080	0
2017/12	KW	0	154.6
2017/12	KWH	34000	0
2018/01	KW	0	163.4
2018/01	KWH	37960	0
2018/02	KW	0	162.5
2018/02	KWH	37880	0
2018/03	KW	0	149
2018/03	KWH	34520	0
2018/04	KW	0	163.1
2018/04	KWH	34600	0
2018/05	KW	0	134.7
2018/05	KWH	37600	0
2018/06	KW	0	182.2
2018/06	KWH	60280	0
2018/07	KW	0	175.6
2018/07	KWH	56040	0
2018/08	KW	0	131.4
2018/08	KWH	52480	0
2018/09	KW	0	180.9
2018/09	KWH	68360	0
2018/10	KW	0	154.1
2018/10	KWH	33640	0
2017/07	KW	0	54.2
2017/07	KWH	13520	0
2017/08	KW	0	50
2017/08	KWH	7520	0
2017/08	KWH	6240	0
2017/09	KW	0	57.6
2017/09	KWH	12320	0
2017/10	KW	0	50
2017/10	KWH	10320	0

2017/11	KW	0	50
2017/11	KWH	9760	0
2017/12	KW	0	58.8
2017/12	KWH	16320	0
2018/01	KW	0	78
2018/01	KWH	22400	0
2018/02	KW	0	64.4
2018/02	KWH	14080	0
2018/03	KW	0	55.5
2018/03	KWH	13200	0
2018/04	KW	0	50
2018/04	KWH	11920	0
2018/05	KW	0	50.8
2018/05	KWH	12160	0
2018/06	KW	0	55.2
2018/06	KWH	13440	0
2018/07	KW	0	72
2018/07	KWH	16080	0
2018/08	KW	0	60.2
2018/08	KWH	14480	0
2018/09	KW	0	58
2018/09	KWH	12800	0
2017/07	KWBASE	0	577.5
2017/07	KWH	210000	0
2017/07	KWINT	0	577.5
2017/07	KWPEAK	0	565.6
2017/07	PFINT	0	22.5
2017/07	PFPEAK	0	28
2017/08	KWBASE	0	681.9
2017/08	KWH	217280	0
2017/08	KWINT	0	681.9
2017/08	KWPEAK	0	669
2017/08	PFBASE	0	18.2
2017/08	PFINT	0	18.2
2017/08	PFPEAK	0	20.8
2018/10	KWH	171440	0
2017/09	KWBASE	0	700.1
2017/09	KWH	238720	0
2017/09	KWINT	0	690.8
2017/09	KWPEAK	0	690.2
2017/09	PFINT	0	7.4
2017/09	PFPEAK	0	3.1

2017/10	KWBASE	0	700.1
2017/10	KWH	196320	0
2017/10	KWINT	0	652.4
2017/10	KWPEAK	0	633.5
2017/10	PFINT	0	4.5
2017/10	PFPEAK	0	9.4
2017/11	KWBASE	0	700.1
2017/11	KWH	185280	0
2017/11	KWINT	0	522.6
2017/11	KWPEAK	0	522.6
2017/11	PFINT	0	6.6
2017/11	PFPEAK	0	6.6
2017/12	KWBASE	0	700.1
2017/12	KWH	216320	0
2017/12	KWINT	0	521.4
2017/12	KWPEAK	0	489.8
2017/12	PFINT	0	8.2
2017/12	PFPEAK	0	4.3
2018/01	KWBASE	0	700.1
2018/01	KWH	189920	0
2018/01	KWINT	0	522
2018/01	KWPEAK	0	519.5
2018/02	KWBASE	0	700.1
2018/02	KWH	186160	0
2018/02	KWINT	0	512.8
2018/02	KWPEAK	0	509.5
2018/02	PFINT	0	14.5
2018/02	PFPEAK	0	14.5
2018/03	KWBASE	0	700.1
2018/03	KWH	185040	0
2018/03	KWINT	0	559
2018/03	KWPEAK	0	530.1
2018/03	PFINT	0	12.2
2018/03	PFPEAK	0	10.9
2018/04	KWBASE	0	700.1
2018/04	KWH	202720	0
2018/04	KWINT	0	584.4
2018/04	KWPEAK	0	543.5
2018/04	PFINT	0	14
2018/04	PFPEAK	0	10.8
2018/05	KWBASE	0	700.1
2018/05	KWH	224400	0

2018/05	KWINT	0	628.8
2018/05	KWPEAK	0	619
2018/05	PFINT	0	12.5
2018/05	PFPEAK	0	16.9
2018/06	KWBASE	0	700.1
2018/06	KWH	236640	0
2018/06	KWINT	0	617
2018/06	KWPEAK	0	617
2018/06	PFINT	0	11.5
2018/06	PFPEAK	0	11.5
2018/07	KWBASE	0	700.1
2018/07	KWH	217280	0
2018/07	KWINT	0	540.7
2018/07	KWPEAK	0	540.7
2018/07	PFINT	0	22
2018/07	PFPEAK	0	22
2018/08	KWBASE	0	698.2
2018/08	KWH	226800	0
2018/08	KWINT	0	650
2018/08	KWPEAK	0	646.8
2018/08	PFINT	0	9.2
2018/08	PFPEAK	0	9
2018/09	KWBASE	0	1375.8
2018/09	KWH	524640	0
2018/09	KWINT	0	1375.8
2018/09	KWPEAK	0	1354.6
2018/09	PFBASE	0	15.6
2018/09	PFINT	0	15.6
2018/09	PFPEAK	0	17.8
2018/09	KWBASE	0	-687.9
2018/09	KWH	-262320	0
2018/09	KWINT	0	-687.9
2018/09	KWPEAK	0	-677.3
2018/09	PFBASE	0	-7.8
2018/09	PFINT	0	-7.8
2018/09	PFPEAK	0	-8.9
2018/10	KWBASE	0	695.7
2018/10	KWH	13440	0
2018/10	KWINT	0	575
2018/10	KWPEAK	0	518.5
2018/10	PFINT	0	5.9
2018/10	PFPEAK	0	14

2017/07	KWBASE	0	325
2017/07	KWH	85920	0
2017/07	KWINT	0	325
2017/07	KWPEAK	0	291.3
2017/08	KWBASE	0	415
2017/08	KWH	93360	0
2017/08	KWINT	0	391.8
2017/08	KWPEAK	0	365
2017/09	KWBASE	0	423.1
2017/09	KWH	7920	0
2017/09	KWINT	0	423.1
2017/09	KWPEAK	0	393.7
2018/10	KWH	47520	0
2017/09	KWH	93600	0
2017/10	KWBASE	0	423.1
2017/10	KWH	105600	0
2017/10	KWINT	0	415.3
2017/10	KWPEAK	0	388.8
2017/11	KWBASE	0	423.1
2017/11	KWH	77520	0
2017/11	KWINT	0	326.2
2017/11	KWPEAK	0	322.7
2017/12	KWBASE	0	423.1
2017/12	KWH	84480	0
2017/12	KWINT	0	299.4
2017/12	KWPEAK	0	299.4
2018/01	KWBASE	0	423.1
2018/01	KWH	102960	0
2018/01	KWINT	0	316.5
2018/01	KWPEAK	0	316.5
2018/02	KWBASE	0	423.1
2018/02	KWH	84000	0
2018/02	KWINT	0	297.9
2018/02	KWPEAK	0	297.9
2018/03	KWBASE	0	423.1
2018/03	KWH	81120	0
2018/03	KWINT	0	313.3
2018/03	KWPEAK	0	307.3
2018/04	KWBASE	0	423.1
2018/04	KWH	72000	0
2018/04	KWINT	0	301.8
2018/04	KWPEAK	0	295.8

2018/05	KWBASE	0	423.1
2018/05	KWH	91200	0
2018/05	KWINT	0	419.2
2018/05	KWPEAK	0	367.6
2018/06	KWBASE	0	423.1
2018/06	KWH	96960	0
2018/06	KWINT	0	418.2
2018/06	KWPEAK	0	415.2
2018/07	KWBASE	0	423.1
2018/07	KWH	92880	0
2018/07	KWINT	0	321
2018/07	KWPEAK	0	304.6
2018/08	KWBASE	0	423.1
2018/08	KWH	87360	0
2018/08	KWINT	0	414.7
2018/08	KWPEAK	0	362
2018/09	KWBASE	0	445
2018/09	KWH	120000	0
2018/09	KWINT	0	445
2018/09	KWPEAK	0	386.9
2018/10	KWBASE	0	445
2018/10	KWH	45120	0
2018/10	KWINT	0	399.2
2018/10	KWPEAK	0	350.2
2018/10	KWH	54800	0
2017/11	KW	0	227.2
2017/11	KWH	51600	0
2017/12	KW	0	219.5
2017/12	KWH	72400	0
2018/01	KW	0	234.9
2018/01	KWH	71200	0
2018/02	KW	0	220.5
2018/02	KWH	65200	0
2018/03	KW	0	231
2018/03	KWH	66400	0
2018/04	KW	0	227.5
2018/04	KWH	75200	0
2018/05	KW	0	285
2018/05	KWH	82800	0
2018/06	KW	0	264.8
2018/06	KWH	80400	0
2018/07	KW	0	176.5

2018/07	KWH	79600	0
2018/08	KW	0	249.3
2018/08	KWH	76400	0
2018/09	KW	0	290.3
2018/09	KWH	92800	0
2018/10	KW	0	239.3
2018/10	KWH	17600	0
2017/10	KW	0	300.8
2017/10	KWH	76000	0
2017/07	KW	0	193.6
2017/07	KWH	63200	0
2017/08	KW	0	278.8
2017/08	KWH	70800	0
2017/09	KW	0	270.4
2017/09	KWH	80800	0
2018/10	KWH	30000	0
2017/12	KW	0	122.6
2017/12	KWH	32400	0
2018/01	KW	0	120
2018/01	KWH	37840	0
2018/02	KW	0	128.6
2018/02	KWH	36400	0
2018/03	KW	0	201.1
2018/03	KWH	30640	0
2018/04	KW	0	127.9
2018/04	KWH	28960	0
2018/05	KW	0	186.6
2018/05	KWH	42320	0
2018/06	KW	0	131.5
2018/06	KWH	35680	0
2018/07	KW	0	152.8
2018/07	KWH	40480	0
2018/08	KW	0	159.7
2018/08	KWH	47840	0
2018/09	KW	0	197.5
2018/09	KWH	49280	0
2018/10	KW	0	187.2
2018/10	KWH	8320	0
2017/07	KWBILL	0	146.2
2017/07	KWH	33840	0
2017/08	KWBILL	0	172.9
2017/08	KWH	39120	0

2017/09	KW	0	174.3
2017/09	KWH	44880	0
2017/10	KW	0	178.5
2017/10	KWH	37520	0
2017/11	KW	0	90.35
2017/11	KWH	27760	0
2017/07	KWBASE	0	302.775
2017/07	KWH	107600	0
2017/07	KWINT	0	235.4
2017/07	KWPEAK	0	235.4
2017/08	KWBASE	0	403.7
2017/08	KWH	110800	0
2017/08	KWINT	0	379.2
2017/08	KWPEAK	0	346.8
2017/09	KWBASE	0	379.2
2017/09	KWH	113600	0
2017/09	KWINT	0	348.7
2017/09	KWPEAK	0	320.4
2017/10	KWBASE	0	379.2
2017/10	KWH	112000	0
2017/10	KWINT	0	357.8
2017/10	KWPEAK	0	349
2017/11	KWBASE	0	379.2
2017/11	KWH	89200	0
2017/11	KWINT	0	322.1
2017/11	KWPEAK	0	322.1
2017/12	KWBASE	0	379.2
2017/12	KWH	102000	0
2017/12	KWINT	0	335
2017/12	KWPEAK	0	335
2018/01	KWBASE	0	379.2
2018/01	KWH	113200	0
2018/01	KWINT	0	334.8
2018/01	KWPEAK	0	334.6
2018/02	KWBASE	0	379.2
2018/02	KWH	88400	0
2018/02	KWINT	0	331.7
2018/02	KWPEAK	0	331.7
2018/03	KWBASE	0	379.2
2018/03	KWH	85200	0
2018/03	KWINT	0	341.3
2018/03	KWPEAK	0	341.3

2018/04	KWBASE	0	379.2
2018/04	KWH	91200	0
2018/04	KWINT	0	316.8
2018/04	KWPEAK	0	316.8
2018/05	KWBASE	0	379.2
2018/05	KWH	105600	0
2018/05	KWINT	0	355.2
2018/05	KWPEAK	0	338.2
2018/06	KWBASE	0	379.2
2018/06	KWH	116400	0
2018/06	KWINT	0	330.5
2018/06	KWPEAK	0	295.7
2018/07	KWBASE	0	379.2
2018/07	KWH	111600	0
2018/07	KWINT	0	262.1
2018/07	KWPEAK	0	254.9
2018/08	KWBASE	0	357.8
2018/08	KWH	121200	0
2018/08	KWINT	0	317.3
2018/08	KWPEAK	0	317.3
2018/09	KWBASE	0	371.3
2018/09	KWH	122800	0
2018/09	KWINT	0	371.3
2018/09	KWPEAK	0	371.3
2017/07	KWBASE	0	300.15
2017/07	KWH	94920	0
2017/07	KWINT	0	235
2017/07	KWPEAK	0	233.1
2017/07	PFINT	0	15.7
2017/07	PFPEAK	0	16.8
2017/08	KWBASE	0	400.2
2017/08	KWH	108840	0
2017/08	KWINT	0	343.2
2017/08	KWPEAK	0	321.1
2017/08	PFPEAK	0	2.3
2017/09	KWBASE	0	375
2017/09	KWH	150000	0
2017/09	KWINT	0	360.7
2017/09	KWPEAK	0	322
2017/09	PFPEAK	0	1.1
2017/10	KWBASE	0	375
2017/10	KWH	136320	0

2017/10	KWINT	0	340.4
2017/10	KWPEAK	0	329.1
2017/11	KWBASE	0	375
2017/11	KWH	103320	0
2017/11	KWINT	0	329.1
2017/11	KWPEAK	0	329.1
2017/12	KWBASE	0	375
2017/12	KWH	111120	0
2017/12	KWINT	0	289.4
2017/12	KWPEAK	0	280.3
2018/01	KWBASE	0	375
2018/01	KWH	99600	0
2018/01	KWINT	0	297.3
2018/01	KWPEAK	0	297.3
2018/02	KWBASE	0	375
2018/02	KWH	104640	0
2018/02	KWINT	0	336.7
2018/02	KWPEAK	0	336.7
2018/03	KWBASE	0	375
2018/03	KWH	105240	0
2018/03	KWINT	0	315.7
2018/03	KWPEAK	0	315.7
2018/04	KWBASE	0	375
2018/04	KWH	117840	0
2018/04	KWINT	0	320.6
2018/04	KWPEAK	0	320.6
2018/05	KWBASE	0	375
2018/05	KWH	136680	0
2018/05	KWINT	0	363.2
2018/05	KWPEAK	0	333.1
2018/05	PFINT	0	0.6
2018/05	PFPEAK	0	9.7
2018/06	KWBASE	0	375
2018/06	KWH	136440	0
2018/06	KWINT	0	338.5
2018/06	KWPEAK	0	320.3
2018/06	PFPEAK	0	9.9
2018/07	KWBASE	0	375
2018/07	KWH	146640	0
2018/07	KWINT	0	245.1
2018/07	KWPEAK	0	245.1
2018/07	PFINT	0	17.5

2018/07	PFPEAK	0	17.5
2018/08	KWBASE	0	375
2018/08	KWH	152040	0
2018/08	KWINT	0	346.1
2018/08	KWPEAK	0	332.4
2018/08	PFPEAK	0	7.9
2018/09	KWBASE	0	386.9
2018/09	KWH	167520	0
2018/09	KWINT	0	386.9
2018/09	KWPEAK	0	341.9
2018/09	PFPEAK	0	7.3
2017/07	KWBASE	0	323.475
2017/07	KWH	130080	0
2017/07	KWINT	0	288
2017/07	KWPEAK	0	288
2017/07	PFINT	0	60.4
2017/07	PFPEAK	0	60.4
2017/08	KWBASE	0	399.2
2017/08	KWH	158880	0
2017/08	KWINT	0	399.2
2017/08	KWPEAK	0	371.2
2017/08	PFBASE	0	33.5
2017/08	PFINT	0	33.5
2017/08	PFPEAK	0	46.6
2018/10	KWH	106080	0
2017/09	KWBASE	0	432.7
2017/09	KWH	124800	0
2017/09	KWINT	0	333.5
2017/09	KWPEAK	0	324
2017/09	PFINT	0	28.8
2017/09	PFPEAK	0	39.6
2017/10	KWBASE	0	432.7
2017/10	KWH	106080	0
2017/10	KWINT	0	326
2017/10	KWPEAK	0	326
2017/10	PFINT	0	31.8
2017/10	PFPEAK	0	31.8
2017/11	KWBASE	0	432.7
2017/11	KWH	79680	0
2017/11	KWINT	0	265.8
2017/11	KWPEAK	0	265.8
2017/11	PFINT	0	18.8

2017/11	PFPEAK	0	18.8
2017/12	KWBASE	0	432.7
2017/12	KWH	88800	0
2017/12	KWINT	0	234.7
2017/12	KWPEAK	0	234.7
2018/01	KWBASE	0	432.7
2018/01	KWH	75360	0
2018/01	KWINT	0	227.8
2018/01	KWPEAK	0	227.8
2018/01	PFINT	0	5.8
2018/01	PFPEAK	0	5.8
2018/02	KWBASE	0	432.7
2018/02	KWH	87360	0
2018/02	KWINT	0	266.1
2018/02	KWPEAK	0	266.1
2018/02	PFINT	0	19.2
2018/02	PFPEAK	0	19.2
2018/03	KWBASE	0	432.7
2018/03	KWH	74400	0
2018/03	KWINT	0	216.35
2018/03	KWPEAK	0	215.1
2018/03	PFPEAK	0	0.7
2018/04	KWBASE	0	432.7
2018/04	KWH	72960	0
2018/04	KWINT	0	246.5
2018/04	KWPEAK	0	246.5
2018/04	PFINT	0	16
2018/04	PFPEAK	0	16
2018/05	KWBASE	0	432.7
2018/05	KWH	121440	0
2018/05	KWINT	0	345.9
2018/05	KWPEAK	0	324.9
2018/05	PFINT	0	40.8
2018/05	PFPEAK	0	49.6
2018/06	KWBASE	0	432.7
2018/06	KWH	143040	0
2018/06	KWINT	0	315.6
2018/06	KWPEAK	0	315.6
2018/06	PFINT	0	43
2018/06	PFPEAK	0	43
2018/07	KWBASE	0	432.7
2018/07	KWH	144000	0

2018/07	KWINT	0	267.3
2018/07	KWPEAK	0	267.3
2018/07	PFINT	0	57
2018/07	PFPEAK	0	57
2018/08	KWBASE	0	377.6
2018/08	KWH	135360	0
2018/08	KWINT	0	377.6
2018/08	KWPEAK	0	346.2
2018/08	PFBASE	0	32.6
2018/08	PFINT	0	32.6
2018/08	PFPEAK	0	39.9
2018/09	KWBASE	0	384.5
2018/09	KWH	162720	0
2018/09	KWINT	0	384.5
2018/09	KWPEAK	0	346.8
2018/09	PFBASE	0	33
2018/09	PFINT	0	33
2018/09	PFPEAK	0	46.1
2018/10	KWBASE	0	417.5
2018/10	KWH	8160	0
2018/10	KWINT	0	308.7
2018/10	KWPEAK	0	266.4
2018/10	PFINT	0	27
2018/10	PFPEAK	0	36.3
2017/07	KWBASE	0	311.85
2017/07	KWH	73200	0
2017/07	KWINT	0	207.9
2017/07	KWPEAK	0	207.9
2017/08	KWBASE	0	415.8
2017/08	KWH	80400	0
2017/08	KWINT	0	286.2
2017/08	KWPEAK	0	265.7
2017/09	KWBASE	0	415.8
2017/09	KWH	108600	0
2017/09	KWINT	0	281.9
2017/09	KWPEAK	0	225
2017/10	KWBASE	0	415.8
2017/10	KWH	82800	0
2017/10	KWINT	0	270
2017/10	KWPEAK	0	266.8
2017/11	KWBASE	0	415.8
2017/11	KWH	91200	0

2017/11	KWINT	0	384.1
2017/11	KWPEAK	0	384.1
2017/12	KWBASE	0	384.1
2017/12	KWH	98400	0
2017/12	KWINT	0	382.3
2017/12	KWPEAK	0	382.3
2018/01	KWBASE	0	426.2
2018/01	KWH	131400	0
2018/01	KWINT	0	426.2
2018/01	KWPEAK	0	426.2
2018/02	KWBASE	0	426.2
2018/02	KWH	105000	0
2018/02	KWINT	0	382.3
2018/02	KWPEAK	0	382.3
2018/03	KWBASE	0	426.2
2018/03	KWH	95400	0
2018/03	KWINT	0	340.2
2018/03	KWPEAK	0	340.2
2018/04	KWBASE	0	426.2
2018/04	KWH	87000	0
2018/04	KWINT	0	306.7
2018/04	KWPEAK	0	306.7
2018/05	KWBASE	0	426.2
2018/05	KWH	100800	0
2018/05	KWINT	0	275
2018/05	KWPEAK	0	274.3
2018/06	KWBASE	0	426.2
2018/06	KWH	85200	0
2018/06	KWINT	0	273.2
2018/06	KWPEAK	0	236.5
2018/07	KWBASE	0	426.2
2018/07	KWH	81000	0
2018/07	KWINT	0	213.1
2018/07	KWPEAK	0	213.1
2018/08	KWBASE	0	426.2
2018/08	KWH	84600	0
2018/08	KWINT	0	255.6
2018/08	KWPEAK	0	234.7
2018/09	KWBASE	0	426.2
2018/09	KWH	108000	0
2018/09	KWINT	0	272.9
2018/09	KWPEAK	0	245.9

2018/10	KWH	7200	0
2017/11	KW	0	149.2
2017/11	KWH	28040	0
2017/12	KW	0	190.6
2017/12	KWH	33520	0
2018/01	KW	0	210
2018/01	KWH	47480	0
2018/02	KW	0	194.9
2018/02	KWH	44000	0
2018/03	KW	0	193.4
2018/03	KWH	37680	0
2018/04	KW	0	177.5
2018/04	KWH	38280	0
2018/05	KW	0	173.1
2018/05	KWH	29640	0
2018/06	KW	0	138.9
2018/06	KWH	34200	0
2018/07	KW	0	105
2018/07	KWH	21840	0
2018/08	KW	0	105
2018/08	KWH	23360	0
2018/09	KW	0	125.8
2018/09	KWH	26760	0
2018/10	KW	0	135.5
2018/10	KWH	26880	0
2017/07	KW	0	94.2
2017/07	KWH	20360	0
2017/08	KW	0	94.2
2017/08	KWH	22840	0
2017/09	KW	0	150.1
2017/09	KWH	13960	0
2017/09	KWH	19760	0
2017/10	KW	0	142.8
2017/10	KWH	30440	0
2017/07	KWBASE	0	262.5
2017/07	KWH	109440	0
2017/07	KWINT	0	224.6
2017/07	KWPEAK	0	224.6
2017/07	PFINT	0	31.6
2017/07	PFPEAK	0	31.6
2017/08	KWBASE	0	350
2017/08	KWH	114432	0

2017/08	KWINT	0	298.8
2017/08	KWPEAK	0	274.4
2017/08	PFINT	0	22.4
2017/08	PFPEAK	0	26.8
2017/09	KWBASE	0	350
2017/09	KWH	142080	0
2017/09	KWINT	0	310.8
2017/09	KWPEAK	0	279.9
2017/09	PFINT	0	20.3
2017/09	PFPEAK	0	23.1
2017/10	KWBASE	0	350
2017/10	KWH	121344	0
2017/10	KWINT	0	285.9
2017/10	KWPEAK	0	278.8
2017/10	PFINT	0	26.4
2017/10	PFPEAK	0	24
2017/11	KWBASE	0	350
2017/11	KWH	83328	0
2017/11	KWINT	0	238.5
2017/11	KWPEAK	0	238.5
2017/11	PFINT	0	9.9
2017/11	PFPEAK	0	9.9
2017/12	KWBASE	0	350
2017/12	KWH	66816	0
2017/12	KWINT	0	223.3
2017/12	KWPEAK	0	223.3
2017/12	PFINT	0	12.1
2017/12	PFPEAK	0	12.1
2018/01	KWBASE	0	350
2018/01	KWH	61440	0
2018/01	KWINT	0	208.1
2018/01	KWPEAK	0	208.1
2018/01	PFINT	0	12.7
2018/01	PFPEAK	0	12.7
2018/02	KWBASE	0	350
2018/02	KWH	62976	0
2018/02	KWINT	0	215.9
2018/02	KWPEAK	0	215.9
2018/02	PFINT	0	12.4
2018/02	PFPEAK	0	12.4
2018/03	KWBASE	0	350
2018/03	KWH	79488	0

2018/03	KWINT	0	235.5
2018/03	KWPEAK	0	232.5
2018/03	PFINT	0	9.9
2018/03	PFPEAK	0	13.3
2018/04	KWBASE	0	350
2018/04	KWH	79104	0
2018/04	KWINT	0	230.2
2018/04	KWPEAK	0	230.2
2018/04	PFINT	0	15.7
2018/04	PFPEAK	0	15.7
2018/05	KWBASE	0	350
2018/05	KWH	114432	0
2018/05	KWINT	0	294
2018/05	KWPEAK	0	273.7
2018/05	PFINT	0	15.7
2018/05	PFPEAK	0	25.9
2018/06	KWBASE	0	350
2018/06	KWH	129792	0
2018/06	KWINT	0	287.3
2018/06	KWPEAK	0	281.8
2018/06	PFINT	0	20.6
2018/06	PFPEAK	0	25.9
2018/07	KWBASE	0	350
2018/07	KWH	155136	0
2018/07	KWINT	0	271.6
2018/07	KWPEAK	0	271.6
2018/07	PFINT	0	29.2
2018/07	PFPEAK	0	29.2
2018/08	KWBASE	0	350
2018/08	KWH	119040	0
2018/08	KWINT	0	264.5
2018/08	KWPEAK	0	263.6
2018/08	PFINT	0	16
2018/08	PFPEAK	0	30.6
2018/09	KWBASE	0	350
2018/09	KWH	148608	0
2018/09	KWINT	0	304.8
2018/09	KWPEAK	0	284.5
2018/09	PFINT	0	15.9
2018/09	PFPEAK	0	23.1
2017/07	KW	0	109
2017/07	KWH	19000	0

2017/08	KW	0	132
2017/08	KWH	30000	0
2017/09	KW	0	220
2017/09	KWH	18600	0
2017/09	KWH	30000	0
2017/10	KW	0	192
2017/10	KWH	41000	0
2018/10	KWH	7400	0
2018/11	KW	0	178.8
2018/11	KWH	40600	0
2017/11	KW	0	188.6
2017/11	KWH	40800	0
2017/12	KW	0	217.3
2017/12	KWH	45000	0
2018/01	KW	0	267.6
2018/01	KWH	56800	0
2018/02	KW	0	253
2018/02	KWH	62600	0
2018/03	KW	0	244.7
2018/03	KWH	46600	0
2018/04	KW	0	232
2018/04	KWH	47000	0
2018/05	KW	0	217.8
2018/05	KWH	40600	0
2018/06	KW	0	173.3
2018/06	KWH	46600	0
2018/07	KW	0	136
2018/07	KWH	32600	0
2018/08	KW	0	144.6
2018/08	KWH	38800	0
2018/09	KW	0	206.2
2018/09	KWH	53800	0
2018/10	KW	0	199.6
2018/10	KWH	42000	0
2017/07	KWBASE	0	330
2017/07	KWH	68000	0
2017/07	KWINT	0	310.2
2017/07	KWPEAK	0	285.6
2017/07	PFINT	0	18.6
2017/07	PFPEAK	0	32.7
2017/08	KWBASE	0	358.2
2017/08	KWH	93800	0

2017/08	KWINT	0	358.2
2017/08	KWPEAK	0	333.4
2017/08	PFBASE	0	12.8
2017/08	PFINT	0	12.8
2017/08	PFPEAK	0	11.2
2018/10	KWH	73800	0
2017/09	KWBASE	0	371
2017/09	KWH	93800	0
2017/09	KWINT	0	343
2017/09	KWPEAK	0	307.6
2017/09	PFINT	0	8.8
2017/09	PFPEAK	0	14.9
2017/10	KWBASE	0	371
2017/10	KWH	86400	0
2017/10	KWINT	0	325.8
2017/10	KWPEAK	0	312
2017/10	PFINT	0	6.6
2017/10	PFPEAK	0	8.6
2017/11	KWBASE	0	371
2017/11	KWH	66600	0
2017/11	KWINT	0	255
2017/11	KWPEAK	0	251.9
2017/11	PFINT	0	8
2017/12	KWBASE	0	371
2017/12	KWH	83200	0
2017/12	KWINT	0	251.5
2017/12	KWPEAK	0	251.5
2017/12	PFINT	0	9.2
2017/12	PFPEAK	0	9.2
2018/01	KWBASE	0	371
2018/01	KWH	113200	0
2018/01	KWINT	0	275.4
2018/01	KWPEAK	0	275.4
2018/01	PFINT	0	6.9
2018/01	PFPEAK	0	6.9
2018/02	KWBASE	0	371
2018/02	KWH	71800	0
2018/02	KWINT	0	267.8
2018/02	KWPEAK	0	267.8
2018/02	PFINT	0	0.6
2018/02	PFPEAK	0	0.6
2018/03	KWBASE	0	371

2018/03	KWH	70200	0
2018/03	KWINT	0	255.5
2018/03	KWPEAK	0	255.5
2018/03	PFINT	0	2.8
2018/03	PFPEAK	0	2.8
2018/04	KWBASE	0	371
2018/04	KWH	73000	0
2018/04	KWINT	0	267.7
2018/04	KWPEAK	0	267.7
2018/05	KWBASE	0	371
2018/05	KWH	82400	0
2018/05	KWINT	0	353.6
2018/05	KWPEAK	0	308.5
2018/05	PFINT	0	5.3
2018/05	PFPEAK	0	11.4
2018/06	KWBASE	0	371
2018/06	KWH	82400	0
2018/06	KWINT	0	318.4
2018/06	KWPEAK	0	283.3
2018/06	PFINT	0	9.3
2018/06	PFPEAK	0	22.3
2018/07	KWBASE	0	371
2018/07	KWH	88000	0
2018/07	KWINT	0	268.3
2018/07	KWPEAK	0	260.6
2018/07	PFINT	0	18.1
2018/07	PFPEAK	0	22
2018/08	KWBASE	0	358.6
2018/08	KWH	115000	0
2018/08	KWINT	0	358.6
2018/08	KWPEAK	0	329.9
2018/08	PFBASE	0	7.9
2018/08	PFINT	0	7.9
2018/08	PFPEAK	0	25.5
2018/09	KWBASE	0	374.3
2018/09	KWH	108600	0
2018/09	KWINT	0	374.3
2018/09	KWPEAK	0	335.5
2018/09	PFBASE	0	8.1
2018/09	PFINT	0	8.1
2018/09	PFPEAK	0	16.8
2018/10	KWBASE	0	382.4

2018/10	KWH	13000	0
2018/10	KWINT	0	297.4
2018/10	KWPEAK	0	279.8
2018/10	PFINT	0	5.6
2018/10	PFPEAK	0	11
2018/10	KWH	33000	0
2017/11	KW	0	156
2017/11	KWH	32400	0
2017/12	KW	0	156
2017/12	KWH	40000	0
2018/01	KW	0	162.9
2018/01	KWH	47800	0
2018/02	KW	0	161
2018/02	KWH	40000	0
2018/03	KW	0	198
2018/03	KWH	39600	0
2018/04	KW	0	156
2018/04	KWH	38800	0
2018/05	KW	0	183.1
2018/05	KWH	51000	0
2018/06	KW	0	174.9
2018/06	KWH	64400	0
2018/07	KW	0	156
2018/07	KWH	77800	0
2018/08	KW	0	201.3
2018/08	KWH	73800	0
2018/09	KW	0	217
2018/09	KWH	79800	0
2018/10	KW	0	209.3
2018/10	KWH	34000	0
2017/07	KW	0	156
2017/07	KWH	60800	0
2017/08	KW	0	201.2
2017/08	KWH	71000	0
2017/09	KW	0	218.6
2017/09	KWH	2800	0
2017/09	KWH	67800	0
2017/10	KW	0	276.1
2017/10	KWH	68200	0
2018/10	KWH	8100	0
2017/12	KWBILL	0	257.4
2017/12	KWH	27300	0

2018/01	KWBILL	0	257.4
2018/01	KWH	26400	0
2018/02	KWBILL	0	257.4
2018/02	KWH	23700	0
2018/03	KWBILL	0	257.4
2018/03	KWH	23400	0
2018/04	KWBILL	0	257.4
2018/04	KWH	26700	0
2018/05	KWBILL	0	257.4
2018/05	KWH	24000	0
2018/06	KWBILL	0	257.4
2018/06	KWH	26700	0
2018/07	KWBILL	0	257.4
2018/07	KWH	26700	0
2018/08	KWBILL	0	257.4
2018/08	KWH	25500	0
2018/09	KWBILL	0	257.4
2018/09	KWH	32100	0
2018/10	KWBILL	0	257.4
2018/10	KWH	21900	0
2017/07	KWBILL	0	257.4
2017/07	KWH	23100	0
2017/08	KWBILL	0	257.4
2017/08	KWH	24600	0
2017/09	KWBILL	0	257.4
2017/09	KWH	11400	0
2017/09	KWH	14100	0
2017/10	KWBILL	0	257.4
2017/10	KWH	32100	0
2017/11	KWBILL	0	257.4
2017/11	KWH	28200	0
2017/07	KWBASE	0	349.2
2017/07	KWH	66400	0
2017/07	KWINT	0	256.6
2017/07	KWPEAK	0	253.9
2017/07	PFINT	0	3.8
2017/07	PFPEAK	0	2.9
2017/08	KWBASE	0	465.6
2017/08	KWH	77600	0
2017/08	KWINT	0	246.5
2017/08	KWPEAK	0	244.1
2017/09	KWBASE	0	433

2017/09	KWH	55200	0
2017/09	KWINT	0	399.4
2017/09	KWPEAK	0	360
2018/10	KWH	14400	0
2018/11	KWBASE	0	428.6
2018/11	KWH	86400	0
2018/11	KWINT	0	410.6
2018/11	KWPEAK	0	410.6
2017/09	KWH	51600	0
2017/10	KWBASE	0	409
2017/10	KWH	110400	0
2017/10	KWINT	0	409
2017/10	KWPEAK	0	378.7
2017/11	KWBASE	0	409
2017/11	KWH	94000	0
2017/11	KWINT	0	367.2
2017/11	KWPEAK	0	367.2
2017/12	KWBASE	0	409
2017/12	KWH	96400	0
2017/12	KWINT	0	311.8
2017/12	KWPEAK	0	311.8
2018/01	KWBASE	0	409
2018/01	KWH	101200	0
2018/01	KWINT	0	388.1
2018/01	KWPEAK	0	388.1
2018/02	KWBASE	0	409
2018/02	KWH	120400	0
2018/02	KWINT	0	381.8
2018/02	KWPEAK	0	381.8
2018/03	KWBASE	0	409
2018/03	KWH	98000	0
2018/03	KWINT	0	342.7
2018/03	KWPEAK	0	342.7
2018/04	KWBASE	0	409
2018/04	KWH	101200	0
2018/04	KWINT	0	354.5
2018/04	KWPEAK	0	354.5
2018/05	KWBASE	0	409
2018/05	KWH	85600	0
2018/05	KWINT	0	322.3
2018/05	KWPEAK	0	322.3
2018/06	KWBASE	0	409

2018/06	KWH	108800	0
2018/06	KWINT	0	390
2018/06	KWPEAK	0	358.8
2018/07	KWBASE	0	409
2018/07	KWH	77200	0
2018/07	KWINT	0	221.8
2018/07	KWPEAK	0	218.4
2018/08	KWBASE	0	409
2018/08	KWH	98400	0
2018/08	KWINT	0	285.8
2018/08	KWPEAK	0	260.6
2018/08	PFPEAK	0	9.4
2018/09	KWBASE	0	409
2018/09	KWH	109200	0
2018/09	KWINT	0	402.5
2018/09	KWPEAK	0	359.8
2018/10	KWBASE	0	428.6
2018/10	KWH	108400	0
2018/10	KWINT	0	413.5
2018/10	KWPEAK	0	376.3
2017/07	KW	0	144
2017/07	KWH	16560	0
2017/08	KW	0	144
2017/08	KWH	24160	0
2017/09	KW	0	159.4
2017/09	KWH	3920	0
2017/09	KWH	33520	0
2017/10	KW	0	161.7
2017/10	KWH	32560	0
2018/10	KWH	15200	0
2017/11	KW	0	146.7
2017/11	KWH	27360	0
2017/12	KW	0	194.2
2017/12	KWH	32880	0
2018/01	KW	0	185.6
2018/01	KWH	38160	0
2018/02	KW	0	179.2
2018/02	KWH	39280	0
2018/03	KW	0	174.3
2018/03	KWH	32080	0
2018/04	KW	0	180.9
2018/04	KWH	25920	0

2018/05	KW	0	163.8
2018/05	KWH	28960	0
2018/06	KW	0	150
2018/06	KWH	25520	0
2018/07	KW	0	144
2018/07	KWH	25040	0
2018/08	KW	0	144
2018/08	KWH	23920	0
2018/09	KW	0	202.2
2018/09	KWH	39040	0
2018/10	KW	0	176.2
2018/10	KWH	19520	0
2017/07	KWBASE	0	362.475
2017/07	KWH	137280	0
2017/07	KWINT	0	327.2
2017/07	KWPEAK	0	318
2017/07	PFINT	0	8.3
2017/07	PFPEAK	0	9.2
2017/08	KWBASE	0	475.8
2017/08	KWH	145920	0
2017/08	KWINT	0	473.5
2017/08	KWPEAK	0	406.1
2017/08	PFPEAK	0	1.3
2017/09	KWBASE	0	548.4
2017/09	KWH	4800	0
2017/09	KWINT	0	525.3
2017/09	KWPEAK	0	404.9
2017/09	PFPEAK	0	3.1
2018/10	KWH	66240	0
2017/09	KWH	137280	0
2017/10	KWBASE	0	548.4
2017/10	KWH	134400	0
2017/10	KWINT	0	444.7
2017/10	KWPEAK	0	411.8
2017/11	KWBASE	0	548.4
2017/11	KWH	116160	0
2017/11	KWINT	0	389.4
2017/11	KWPEAK	0	389.4
2017/12	KWBASE	0	548.4
2017/12	KWH	118080	0
2017/12	KWINT	0	381.9
2017/12	KWPEAK	0	369.2

2018/01	KWBASE	0	548.4
2018/01	KWH	168000	0
2018/01	KWINT	0	425.7
2018/01	KWPEAK	0	425.7
2018/02	KWBASE	0	548.4
2018/02	KWH	130560	0
2018/02	KWINT	0	415.9
2018/02	KWPEAK	0	415.9
2018/03	KWBASE	0	548.4
2018/03	KWH	112320	0
2018/03	KWINT	0	406.1
2018/03	KWPEAK	0	406.1
2018/04	KWBASE	0	548.4
2018/04	KWH	120000	0
2018/04	KWINT	0	383
2018/04	KWPEAK	0	383
2018/05	KWBASE	0	548.4
2018/05	KWH	119040	0
2018/05	KWINT	0	402
2018/05	KWPEAK	0	375
2018/05	PFPEAK	0	3.9
2018/06	KWBASE	0	548.4
2018/06	KWH	113280	0
2018/06	KWINT	0	370.9
2018/06	KWPEAK	0	350.2
2018/06	PFINT	0	3.2
2018/06	PFPEAK	0	5.7
2018/07	KWBASE	0	548.4
2018/07	KWH	113280	0
2018/07	KWINT	0	328.9
2018/07	KWPEAK	0	319.1
2018/07	PFINT	0	17.8
2018/07	PFPEAK	0	13.9
2018/08	KWBASE	0	548.4
2018/08	KWH	90240	0
2018/08	KWINT	0	361.7
2018/08	KWPEAK	0	347.3
2018/09	KWBASE	0	490.2
2018/09	KWH	126720	0
2018/09	KWINT	0	456.8
2018/09	KWPEAK	0	412.4
2018/10	KWBASE	0	468.3

2018/10	KWH	47040	0
2018/10	KWINT	0	467.7
2018/10	KWPEAK	0	451.6
2018/10	PFPEAK	0	0.1
2018/10	KWH	25680	0
2017/10	KW	0	103.95
2017/10	KWH	34400	0
2017/11	KW	0	159
2017/11	KWH	50960	0
2017/12	KW	0	177.9
2017/12	KWH	59040	0
2018/01	KW	0	217.4
2018/01	KWH	103200	0
2018/02	KW	0	178.6
2018/02	KWH	64720	0
2018/03	KW	0	148.4
2018/03	KWH	52960	0
2018/04	KW	0	151.4
2018/04	KWH	55360	0
2018/05	KW	0	108.7
2018/05	KWH	40480	0
2018/06	KW	0	108.7
2018/06	KWH	36000	0
2018/07	KW	0	108.7
2018/07	KWH	36880	0
2018/08	KW	0	108.7
2018/08	KWH	34320	0
2018/09	KW	0	108.7
2018/09	KWH	33200	0
2018/10	KW	0	108.7
2018/10	KWH	7680	0
2017/07	KW	0	161.2
2017/07	KWH	32000	0
2017/08	KW	0	161.2
2017/08	KWH	40240	0
2017/09	KW	0	161.2
2017/09	KWH	38400	0
2017/07	KWBASE	0	319.35
2017/07	KWH	117600	0
2017/07	KWINT	0	238.8
2017/07	KWPEAK	0	238.8
2017/08	KWBASE	0	425.8

2017/08	KWH	120800	0
2017/08	KWINT	0	236.4
2017/08	KWPEAK	0	234.7
2017/09	KWBASE	0	425.8
2017/09	KWH	61200	0
2017/09	KWINT	0	391.2
2017/09	KWPEAK	0	366
2018/10	KWH	25200	0
2017/09	KWH	92800	0
2017/10	KWBASE	0	425
2017/10	KWH	128000	0
2017/10	KWINT	0	388.6
2017/10	KWPEAK	0	360.7
2017/11	KWBASE	0	425
2017/11	KWH	126000	0
2017/11	KWINT	0	366.2
2017/11	KWPEAK	0	363.1
2017/12	KWBASE	0	425
2017/12	KWH	117600	0
2017/12	KWINT	0	355.9
2017/12	KWPEAK	0	355.9
2018/01	KWBASE	0	425
2018/01	KWH	115200	0
2018/01	KWINT	0	304.8
2018/01	KWPEAK	0	291.4
2018/02	KWBASE	0	425
2018/02	KWH	130800	0
2018/02	KWINT	0	338.4
2018/02	KWPEAK	0	325.9
2018/03	KWBASE	0	425
2018/03	KWH	108800	0
2018/03	KWINT	0	356.2
2018/03	KWPEAK	0	323.3
2018/04	KWBASE	0	425
2018/04	KWH	107600	0
2018/04	KWINT	0	329.8
2018/04	KWPEAK	0	329.8
2018/05	KWBASE	0	425
2018/05	KWH	109200	0
2018/05	KWINT	0	348.7
2018/05	KWPEAK	0	313.4
2018/06	KWBASE	0	425

2018/06	KWH	146000	0
2018/06	KWINT	0	362.2
2018/06	KWPEAK	0	324.2
2018/07	KWBASE	0	425
2018/07	KWH	120000	0
2018/07	KWINT	0	241.7
2018/07	KWPEAK	0	241.7
2018/08	KWBASE	0	425
2018/08	KWH	132400	0
2018/08	KWINT	0	241
2018/08	KWPEAK	0	241
2018/09	KWBASE	0	425
2018/09	KWH	138000	0
2018/09	KWINT	0	391.4
2018/09	KWPEAK	0	347.8
2018/10	KWBASE	0	425
2018/10	KWH	117600	0
2018/10	KWINT	0	397.4
2018/10	KWPEAK	0	345.1
2018/10	KWH	31040	0
2017/12	KW	0	155.2
2017/12	KWH	47040	0
2018/01	KW	0	180.8
2018/01	KWH	62880	0
2018/02	KW	0	173.8
2018/02	KWH	51680	0
2018/03	KW	0	158.2
2018/03	KWH	36960	0
2018/04	KW	0	134.4
2018/04	KWH	39200	0
2018/05	KW	0	148.9
2018/05	KWH	42560	0
2018/06	KW	0	134.4
2018/06	KWH	38240	0
2018/07	KW	0	134.4
2018/07	KWH	44000	0
2018/08	KW	0	138.3
2018/08	KWH	40320	0
2018/09	KW	0	155.7
2018/09	KWH	48480	0
2018/10	KW	0	138.1
2018/10	KWH	5600	0

2017/07	KW	0	134.4
2017/07	KWH	30080	0
2017/08	KW	0	149.9
2017/08	KWH	37120	0
2017/09	KW	0	149.6
2017/09	KWH	39840	0
2017/10	KW	0	149.9
2017/10	KWH	34720	0
2017/11	KW	0	151.2
2017/11	KWH	40800	0
2017/07	KWBASE	0	457.5
2017/07	KWH	168720	0
2017/07	KWINT	0	366
2017/07	KWPEAK	0	320
2017/08	KWBASE	0	610
2017/08	KWH	178800	0
2017/08	KWINT	0	375
2017/08	KWPEAK	0	375
2017/09	KWBASE	0	610
2017/09	KWH	49680	0
2017/09	KWINT	0	532.7
2017/09	KWPEAK	0	445.4
2018/10	KWH	90720	0
2017/09	KWH	181680	0
2017/10	KWBASE	0	610
2017/10	KWH	197760	0
2017/10	KWINT	0	530.2
2017/10	KWPEAK	0	490.9
2017/11	KWBASE	0	610
2017/11	KWH	183600	0
2017/11	KWINT	0	511.8
2017/11	KWPEAK	0	511.8
2017/12	KWBASE	0	610
2017/12	KWH	184080	0
2017/12	KWINT	0	495.9
2017/12	KWPEAK	0	487.2
2018/01	KWBASE	0	610
2018/01	KWH	162960	0
2018/01	KWINT	0	456.8
2018/01	KWPEAK	0	456.8
2018/02	KWBASE	0	610
2018/02	KWH	162720	0

2018/02	KWINT	0	471.9
2018/02	KWPEAK	0	471.9
2018/03	KWBASE	0	610
2018/03	KWH	165840	0
2018/03	KWINT	0	507.9
2018/03	KWPEAK	0	505.9
2018/04	KWBASE	0	610
2018/04	KWH	166320	0
2018/04	KWINT	0	490.2
2018/04	KWPEAK	0	490.2
2018/05	KWBASE	0	610
2018/05	KWH	198000	0
2018/05	KWINT	0	511.3
2018/05	KWPEAK	0	493.3
2018/06	KWBASE	0	610
2018/06	KWH	180240	0
2018/06	KWINT	0	515.2
2018/06	KWPEAK	0	441.2
2018/07	KWBASE	0	610
2018/07	KWH	185760	0
2018/07	KWINT	0	290.3
2018/07	KWPEAK	0	290.3
2018/07	PFINT	0	7.3
2018/07	PFPEAK	0	7.3
2018/08	KWBASE	0	610
2018/08	KWH	177120	0
2018/08	KWINT	0	389.1
2018/08	KWPEAK	0	347.6
2018/09	KWBASE	0	610
2018/09	KWH	189840	0
2018/09	KWINT	0	482
2018/09	KWPEAK	0	425.8
2018/10	KWBASE	0	610
2018/10	KWH	110880	0
2018/10	KWINT	0	448.8
2018/10	KWPEAK	0	435.2
2017/07	KWBASE	0	281.25
2017/07	KWH	67920	0
2017/07	KWINT	0	187.5
2017/07	KWPEAK	0	167.6
2017/08	KWBASE	0	375
2017/08	KWH	73920	0

2017/08	KWINT	0	283.5
2017/08	KWPEAK	0	243.6
2018/10	KWH	48960	0
2017/09	KWBASE	0	336.7
2017/09	KWH	91920	0
2017/09	KWINT	0	305.9
2017/09	KWPEAK	0	261.8
2017/10	KWBASE	0	329.3
2017/10	KWH	75600	0
2017/10	KWINT	0	279.2
2017/10	KWPEAK	0	255.6
2017/11	KWBASE	0	313.2
2017/11	KWH	67680	0
2017/11	KWINT	0	251.1
2017/11	KWPEAK	0	251.1
2017/12	KWBASE	0	313.2
2017/12	KWH	69600	0
2017/12	KWINT	0	239.3
2017/12	KWPEAK	0	239.3
2018/01	KWBASE	0	313.2
2018/01	KWH	77040	0
2018/01	KWINT	0	246.5
2018/01	KWPEAK	0	246.5
2018/02	KWBASE	0	313.2
2018/02	KWH	62640	0
2018/02	KWINT	0	229
2018/02	KWPEAK	0	229
2018/03	KWBASE	0	313.2
2018/03	KWH	70320	0
2018/03	KWINT	0	238.5
2018/03	KWPEAK	0	238.5
2018/04	KWBASE	0	313.2
2018/04	KWH	76080	0
2018/04	KWINT	0	266.7
2018/04	KWPEAK	0	266.7
2018/05	KWBASE	0	313.2
2018/05	KWH	80400	0
2018/05	KWINT	0	267.3
2018/05	KWPEAK	0	244.4
2018/06	KWBASE	0	313.2
2018/06	KWH	75360	0
2018/06	KWINT	0	270.7

2018/06	KWPEAK	0	227.7
2018/07	KWBASE	0	313.2
2018/07	KWH	69600	0
2018/07	KWINT	0	179.1
2018/07	KWPEAK	0	176.4
2018/07	PFINT	0	6
2018/07	PFPEAK	0	6.5
2018/08	KWBASE	0	313.2
2018/08	KWH	83520	0
2018/08	KWINT	0	275.3
2018/08	KWPEAK	0	238
2018/09	KWBASE	0	315.2
2018/09	KWH	92160	0
2018/09	KWINT	0	295.2
2018/09	KWPEAK	0	243.2
2018/09	PFPEAK	0	0.8
2018/10	KWBASE	0	315.2
2018/10	KWH	32160	0
2018/10	KWINT	0	298.5
2018/10	KWPEAK	0	248.1
2017/10	KW	0	101.8
2017/10	KWH	17640	0
2017/11	KW	0	90.8
2017/11	KWH	23400	0
2017/12	KW	0	100.9
2017/12	KWH	23640	0
2018/01	KW	0	110.8
2018/01	KWH	27120	0
2018/02	KW	0	97.9
2018/02	KWH	23640	0
2018/03	KW	0	97.9
2018/03	KWH	21600	0
2018/04	KW	0	97.5
2018/04	KWH	21600	0
2018/05	KW	0	104.4
2018/05	KWH	22560	0
2018/06	KW	0	96.7
2018/06	KWH	19440	0
2018/07	KW	0	80.4
2018/07	KWH	18480	0
2018/08	KW	0	113.5
2018/08	KWH	26760	0

2018/09	KW	0	123.4
2018/09	KWH	24720	0
2017/07	KW	0	80.4
2017/07	KWH	16920	0
2017/08	KW	0	119
2017/08	KWH	21840	0
2017/09	KW	0	101.8
2017/09	KWH	23760	0
2018/10	KWH	960	0
2017/10	KW	0	64
2017/10	KWH	880	0
2017/11	KW	0	64
2017/11	KWH	5120	0
2017/12	KW	0	70.1
2017/12	KWH	19600	0
2018/01	KW	0	53.8
2018/01	KWH	20320	0
2018/02	KW	0	96.3
2018/02	KWH	21840	0
2018/03	KW	0	94.4
2018/03	KWH	18400	0
2018/04	KW	0	97
2018/04	KWH	16720	0
2018/05	KW	0	83.8
2018/05	KWH	7360	0
2018/06	KW	0	67.8
2018/06	KWH	880	0
2018/07	KW	0	50
2018/07	KWH	240	0
2018/08	KW	0	50
2018/08	KWH	160	0
2018/09	KW	0	50
2018/09	KWH	720	0
2018/10	KW	0	50
2018/10	KWH	400	0
2017/07	KW	0	50
2017/07	KWH	320	0
2017/08	KW	0	64.3
2017/08	KWH	400	0
2017/09	KW	0	71
2017/09	KWH	960	0
2017/07	KW	0	170.6

2017/07	KWH	65600	0
2017/08	KW	0	223
2017/08	KWH	60600	0
2017/09	KW	0	227.2
2017/09	KWH	63200	0
2018/10	KWH	40800	0
2017/10	KW	0	208
2017/10	KWH	72800	0
2017/11	KW	0	191
2017/11	KWH	46400	0
2017/12	KW	0	155.2
2017/12	KWH	47600	0
2018/01	KW	0	185.2
2018/01	KWH	55200	0
2018/02	KW	0	154.7
2018/02	KWH	47600	0
2018/03	KW	0	152.2
2018/03	KWH	44000	0
2018/04	KW	0	158.9
2018/04	KWH	47600	0
2018/05	KW	0	210.1
2018/05	KWH	55000	0
2018/06	KW	0	210.5
2018/06	KWH	54400	0
2018/07	KW	0	184.4
2018/07	KWH	74600	0
2018/08	KW	0	202
2018/08	KWH	64000	0
2018/09	KW	0	229.7
2018/09	KWH	81000	0
2018/10	KW	0	222.7
2018/10	KWH	23200	0
2017/07	KW	0	134.2
2017/07	KWH	30528	0
2017/08	KW	0	167.3
2017/08	KWH	44640	0
2017/09	KW	0	169.3
2017/09	KWH	42336	0
2017/10	KW	0	144.6
2017/10	KWH	40320	0
2018/10	KWH	28224	0
2017/11	KW	0	135.7

2017/11	KWH	24480	0
2017/12	KW	0	150.7
2017/12	KWH	34272	0
2018/01	KW	0	178
2018/01	KWH	52992	0
2018/02	KW	0	134.7
2018/02	KWH	42048	0
2018/03	KW	0	115
2018/03	KWH	35424	0
2018/04	KW	0	119.9
2018/04	KWH	35712	0
2018/05	KW	0	119.6
2018/05	KWH	31392	0
2018/06	KW	0	127
2018/06	KWH	38304	0
2018/07	KW	0	146.6
2018/07	KWH	53856	0
2018/08	KW	0	142.3
2018/08	KWH	47232	0
2018/09	KW	0	152
2018/09	KWH	53856	0
2018/10	KW	0	146
2018/10	KWH	18144	0
2017/07	KWBASE	0	307.5
2017/07	KWH	47400	0
2017/07	KWINT	0	204.95
2017/07	KWPEAK	0	204.95
2017/08	KWBASE	0	410
2017/08	KWH	80400	0
2017/08	KWINT	0	252.4
2017/08	KWPEAK	0	222.1
2017/09	KWBASE	0	410
2017/09	KWH	63300	0
2017/09	KWINT	0	249.1
2017/09	KWPEAK	0	204.95
2017/10	KWBASE	0	410
2017/10	KWH	83400	0
2017/10	KWINT	0	256.7
2017/10	KWPEAK	0	256.7
2017/11	KWBASE	0	410
2017/11	KWH	71100	0
2017/11	KWINT	0	283.5

2017/11	KWPEAK	0	283.5
2017/12	KWBASE	0	410
2017/12	KWH	118800	0
2017/12	KWINT	0	287.6
2017/12	KWPEAK	0	287.6
2018/01	KWBASE	0	410
2018/01	KWH	132900	0
2018/01	KWINT	0	366.1
2018/01	KWPEAK	0	366.1
2018/02	KWBASE	0	410
2018/02	KWH	152100	0
2018/02	KWINT	0	338.6
2018/02	KWPEAK	0	338.6
2018/03	KWBASE	0	410
2018/03	KWH	125100	0
2018/03	KWINT	0	323.1
2018/03	KWPEAK	0	323.1
2018/04	KWBASE	0	410
2018/04	KWH	115200	0
2018/04	KWINT	0	306.4
2018/04	KWPEAK	0	306.4
2018/05	KWBASE	0	410
2018/05	KWH	114300	0
2018/05	KWINT	0	335.3
2018/05	KWPEAK	0	335.3
2018/06	KWBASE	0	410
2018/06	KWH	98400	0
2018/06	KWINT	0	290.7
2018/06	KWPEAK	0	268.4
2018/07	KWBASE	0	410
2018/07	KWH	65400	0
2018/07	KWINT	0	183.05
2018/07	KWPEAK	0	183.05
2018/08	KWBASE	0	410
2018/08	KWH	112200	0
2018/08	KWINT	0	327.2
2018/08	KWPEAK	0	293.8
2018/09	KWBASE	0	410
2018/09	KWH	135000	0
2018/09	KWINT	0	334.6
2018/09	KWPEAK	0	283.5
2017/09	KW	0	264.6

2017/09	KWH	64800	0
2018/10	KWH	39000	0
2017/09	KWH	17400	0
2017/10	KWBASE	0	289.8
2017/10	KWH	74400	0
2017/10	KWINT	0	289.8
2017/10	KWPEAK	0	289.8
2017/11	KWBASE	0	293.8
2017/11	KWH	66600	0
2017/11	KWINT	0	293.8
2017/11	KWPEAK	0	293.8
2017/12	KWBASE	0	380.2
2017/12	KWH	87000	0
2017/12	KWINT	0	380.2
2017/12	KWPEAK	0	380.2
2018/01	KWBASE	0	410.4
2018/01	KWH	120600	0
2018/01	KWINT	0	410.4
2018/01	KWPEAK	0	410.4
2018/02	KWBASE	0	413.3
2018/02	KWH	119400	0
2018/02	KWINT	0	413.3
2018/02	KWPEAK	0	413.3
2018/03	KWBASE	0	413.3
2018/03	KWH	80400	0
2018/03	KWINT	0	355.7
2018/03	KWPEAK	0	355.7
2018/04	KWBASE	0	413.3
2018/04	KWH	79200	0
2018/04	KWINT	0	369.7
2018/04	KWPEAK	0	369.7
2018/05	KWBASE	0	413.3
2018/05	KWH	75000	0
2018/05	KWINT	0	321.1
2018/05	KWPEAK	0	321.1
2018/06	KWBASE	0	413.3
2018/06	KWH	69000	0
2018/06	KWINT	0	308.9
2018/06	KWPEAK	0	233.6
2018/07	KWBASE	0	413.3
2018/07	KWH	59400	0
2018/07	KWINT	0	206.65

2018/07	KWPEAK	0	206.65
2018/08	KWBASE	0	413.3
2018/08	KWH	59400	0
2018/08	KWINT	0	224.3
2018/08	KWPEAK	0	221.8
2018/09	KWBASE	0	413.3
2018/09	KWH	75600	0
2018/09	KWINT	0	346
2018/09	KWPEAK	0	267.8
2018/10	KWBASE	0	413.3
2018/10	KWH	43200	0
2018/10	KWINT	0	319
2018/10	KWPEAK	0	258.1
2017/07	KW	0	201.9
2017/07	KWH	52800	0
2017/08	KW	0	201.9
2017/08	KWH	57000	0
2017/07	KW	0	274.8
2017/07	KWH	47700	0
2017/08	KW	0	302.7
2017/08	KWH	65400	0
2017/09	KW	0	344.4
2017/09	KWH	25800	0
2017/09	KWH	53100	0
2017/10	KW	0	292.8
2017/10	KWH	63600	0
2018/10	KWH	9900	0
2017/11	KW	0	305.1
2017/11	KWH	49500	0
2017/12	KW	0	302.7
2017/12	KWH	53400	0
2018/01	KW	0	172.2
2018/01	KWH	55200	0
2018/02	KW	0	290.4
2018/02	KWH	50100	0
2018/03	KW	0	296.6
2018/03	KWH	48600	0
2018/04	KW	0	297.9
2018/04	KWH	45900	0
2018/05	KW	0	299.5
2018/05	KWH	50700	0
2018/06	KW	0	282.1

2018/06	KWH	61200	0
2018/07	KW	0	252.5
2018/07	KWH	65100	0
2018/08	KW	0	319.5
2018/08	KWH	81000	0
2018/09	KW	0	295.1
2018/09	KWH	83700	0
2018/10	KW	0	238.9
2018/10	KWH	47700	0
2017/07	KWBASE	0	324.675
2017/07	KWH	80700	0
2017/07	KWINT	0	225.9
2017/07	KWPEAK	0	216.45
2017/07	PFINT	0	8.1
2017/08	KWBASE	0	432.9
2017/08	KWH	87900	0
2017/08	KWINT	0	251.1
2017/08	KWPEAK	0	248
2017/08	PFINT	0	6.6
2017/08	PFPEAK	0	6.3
2017/09	KWBASE	0	432.9
2017/09	KWH	60300	0
2017/09	KWINT	0	353.5
2017/09	KWPEAK	0	302.4
2017/09	PFINT	0	2.1
2017/09	PFPEAK	0	3.7
2018/10	KWH	10200	0
2017/09	KWH	52800	0
2017/10	KWBASE	0	432.9
2017/10	KWH	119100	0
2017/10	KWINT	0	353.5
2017/10	KWPEAK	0	321.3
2017/10	PFPEAK	0	2.6
2017/11	KWBASE	0	375
2017/11	KWH	76500	0
2017/11	KWINT	0	325.4
2017/11	KWPEAK	0	325.4
2017/12	KWBASE	0	375
2017/12	KWH	75300	0
2017/12	KWINT	0	318.2
2017/12	KWPEAK	0	318.2
2018/01	KWBASE	0	375

2018/01	KWH	83700	0
2018/01	KWINT	0	302.2
2018/01	KWPEAK	0	302.2
2018/02	KWBASE	0	375
2018/02	KWH	95400	0
2018/02	KWINT	0	308
2018/02	KWPEAK	0	308
2018/03	KWBASE	0	375
2018/03	KWH	75600	0
2018/03	KWINT	0	339.8
2018/03	KWPEAK	0	339.8
2018/04	KWBASE	0	375
2018/04	KWH	71700	0
2018/04	KWINT	0	349.2
2018/04	KWPEAK	0	349.2
2018/05	KWBASE	0	375
2018/05	KWH	72900	0
2018/05	KWINT	0	372.6
2018/05	KWPEAK	0	298.3
2018/06	KWBASE	0	398.5
2018/06	KWH	105900	0
2018/06	KWINT	0	357.8
2018/06	KWPEAK	0	299.7
2018/06	PFBASE	0	3
2018/07	KWBASE	0	401.5
2018/07	KWH	103200	0
2018/07	KWINT	0	288.2
2018/07	KWPEAK	0	264.1
2018/07	PFPEAK	0	4.2
2018/08	KWBASE	0	401.5
2018/08	KWH	103200	0
2018/08	KWINT	0	257.8
2018/08	KWPEAK	0	257.8
2018/08	PFINT	0	8.5
2018/08	PFPEAK	0	8.5
2018/09	KWBASE	0	401.5
2018/09	KWH	112800	0
2018/09	KWINT	0	366.8
2018/09	KWPEAK	0	334.6
2018/10	KWBASE	0	421.7
2018/10	KWH	112500	0
2018/10	KWINT	0	421.7

2018/10	KWPEAK	0	380
2018/10	PFPEAK	0	7.7
2017/07	KWBASE	0	493.35
2017/07	KWH	163200	0
2017/07	KWINT	0	470.6
2017/07	KWPEAK	0	435.5
2017/08	KWBASE	0	650
2017/08	KWH	155520	0
2017/08	KWINT	0	606
2017/08	KWPEAK	0	540.3
2018/10	KWH	134400	0
2017/09	KWBASE	0	650
2017/09	KWH	172800	0
2017/09	KWINT	0	550.1
2017/09	KWPEAK	0	504
2017/10	KWBASE	0	650
2017/10	KWH	122880	0
2017/10	KWINT	0	502.8
2017/10	KWPEAK	0	490.8
2017/11	KWBASE	0	650
2017/11	KWH	137280	0
2017/11	KWINT	0	477.5
2017/11	KWPEAK	0	477.5
2017/12	KWBASE	0	650
2017/12	KWH	145920	0
2017/12	KWINT	0	479.8
2017/12	KWPEAK	0	479.8
2018/01	KWBASE	0	650
2018/01	KWH	209280	0
2018/01	KWINT	0	477.5
2018/01	KWPEAK	0	477.5
2018/02	KWBASE	0	650
2018/02	KWH	140160	0
2018/02	KWINT	0	538.6
2018/02	KWPEAK	0	538.6
2018/03	KWBASE	0	650
2018/03	KWH	134400	0
2018/03	KWINT	0	493.6
2018/03	KWPEAK	0	493.6
2018/04	KWBASE	0	650
2018/04	KWH	133440	0
2018/04	KWINT	0	473.5

2018/04	KWPEAK	0	473.5
2018/05	KWBASE	0	650
2018/05	KWH	161280	0
2018/05	KWINT	0	532.2
2018/05	KWPEAK	0	506.9
2018/06	KWBASE	0	650
2018/06	KWH	149760	0
2018/06	KWINT	0	581.8
2018/06	KWPEAK	0	515.5
2018/07	KWBASE	0	650
2018/07	KWH	151680	0
2018/07	KWINT	0	407.8
2018/07	KWPEAK	0	407.8
2018/07	PFINT	0	13
2018/07	PFPEAK	0	13
2018/08	KWBASE	0	650
2018/08	KWH	185280	0
2018/08	KWINT	0	588.1
2018/08	KWPEAK	0	545.5
2018/09	KWBASE	0	650
2018/09	KWH	184320	0
2018/09	KWINT	0	620.4
2018/09	KWPEAK	0	563.9
2018/10	KWBASE	0	650
2018/10	KWH	11520	0
2018/10	KWINT	0	498.8
2018/10	KWPEAK	0	418.2
2017/07	KWBILL	0	119.9
2017/07	KWH	28720	0
2017/08	KWBILL	0	197.1
2017/08	KWH	42000	0
2017/09	KWBILL	0	233.1
2017/09	KWH	13520	0
2018/10	KWH	12320	0
2017/09	KWH	46320	0
2017/10	KWBILL	0	229
2017/10	KWH	43360	0
2017/11	KWBILL	0	191.7
2017/11	KWH	38240	0
2017/12	KWBILL	0	164.4
2017/12	KWH	37840	0
2018/01	KWBILL	0	172.1

2018/01	KWH	52240	0
2018/02	KWBILL	0	164.9
2018/02	KWH	42000	0
2018/03	KWBILL	0	157.8
2018/03	KWH	39040	0
2018/04	KWBILL	0	160.8
2018/04	KWH	33920	0
2018/05	KWBILL	0	195.6
2018/05	KWH	43200	0
2018/06	KWBILL	0	229.4
2018/06	KWH	46800	0
2018/07	KWBILL	0	131.3
2018/07	KWH	39920	0
2018/08	KWBILL	0	222.8
2018/08	KWH	45920	0
2018/09	KWBILL	0	258.6
2018/09	KWH	60800	0
2018/10	KWBILL	0	237
2018/10	KWH	31920	0
2017/07	KW	0	123.2
2017/07	KWH	32400	0
2017/08	KW	0	142.2
2017/08	KWH	33960	0
2017/09	KW	0	220.9
2017/09	KWH	28680	0
2017/09	KWH	38520	0
2017/10	KW	0	204.6
2017/10	KWH	49080	0
2018/10	KWH	5760	0
2017/11	KW	0	198.1
2017/11	KWH	53040	0
2017/11	KW	0	-28.8
2017/11	KWH	-12360	0
2017/12	KW	0	170.4
2017/12	KWH	43800	0
2018/01	KW	0	204.6
2018/01	KWH	58200	0
2018/02	KW	0	185.6
2018/02	KWH	54480	0
2018/03	KW	0	188.1
2018/03	KWH	50520	0
2018/04	KW	0	179

2018/04	KWH	51480	0
2018/05	KW	0	162.6
2018/05	KWH	40200	0
2018/06	KW	0	196.4
2018/06	KWH	56760	0
2018/07	KW	0	115.1
2018/07	KWH	39720	0
2018/08	KW	0	120
2018/08	KWH	42480	0
2018/09	KW	0	203.8
2018/09	KWH	70680	0
2018/10	KW	0	207.4
2018/10	KWH	48240	0
2017/07	KWBASE	0	287.325
2017/07	KWH	64720	0
2017/07	KWINT	0	178.8
2017/07	KWPEAK	0	178.8
2017/07	PFINT	0	14
2017/07	PFPEAK	0	14
2017/08	KWBASE	0	383.1
2017/08	KWH	60080	0
2017/08	KWINT	0	225.9
2017/08	KWPEAK	0	225.9
2017/08	PFINT	0	3.1
2017/08	PFPEAK	0	3.1
2017/09	KWBASE	0	383.1
2017/09	KWH	45520	0
2017/09	KWINT	0	343.5
2017/09	KWPEAK	0	322.5
2018/10	KWH	8480	0
2017/09	KWH	61120	0
2017/10	KWBASE	0	369
2017/10	KWH	83360	0
2017/10	KWINT	0	318.5
2017/10	KWPEAK	0	290.8
2017/11	KWBASE	0	369
2017/11	KWH	71200	0
2017/11	KWINT	0	302
2017/11	KWPEAK	0	292.8
2017/12	KWBASE	0	369
2017/12	KWH	72560	0
2017/12	KWINT	0	269.7

2017/12	KWPEAK	0	269.7
2018/01	KWBASE	0	401.8
2018/01	KWH	111200	0
2018/01	KWINT	0	401.8
2018/01	KWPEAK	0	401.8
2018/02	KWBASE	0	401.8
2018/02	KWH	98320	0
2018/02	KWINT	0	334.7
2018/02	KWPEAK	0	334.7
2018/03	KWBASE	0	401.8
2018/03	KWH	85040	0
2018/03	KWINT	0	283.2
2018/03	KWPEAK	0	283.2
2018/04	KWBASE	0	401.8
2018/04	KWH	88400	0
2018/04	KWINT	0	310.2
2018/04	KWPEAK	0	310.2
2018/05	KWBASE	0	401.8
2018/05	KWH	68160	0
2018/05	KWINT	0	286.7
2018/05	KWPEAK	0	286.7
2018/06	KWBASE	0	401.8
2018/06	KWH	81680	0
2018/06	KWINT	0	320.2
2018/06	KWPEAK	0	281.6
2018/07	KWBASE	0	401.8
2018/07	KWH	57280	0
2018/07	KWINT	0	200.9
2018/07	KWPEAK	0	200.9
2018/08	KWBASE	0	401.8
2018/08	KWH	70240	0
2018/08	KWINT	0	200.9
2018/08	KWPEAK	0	200.9
2018/09	KWBASE	0	401.8
2018/09	KWH	107680	0
2018/09	KWINT	0	336.7
2018/09	KWPEAK	0	298.5
2018/10	KWBASE	0	401.8
2018/10	KWH	74800	0
2018/10	KWINT	0	330.7
2018/10	KWPEAK	0	290.2
2017/07	KWBASE	0	576.45

2017/07	KWH	157000	0
2017/07	KWINT	0	384.6
2017/07	KWPEAK	0	367.2
2017/08	KWBASE	0	768.6
2017/08	KWH	167000	0
2017/08	KWINT	0	534.6
2017/08	KWPEAK	0	534.6
2017/09	KWBASE	0	756
2017/09	KWH	100000	0
2017/09	KWINT	0	706.2
2017/09	KWPEAK	0	600.6
2018/10	KWH	26000	0
2017/09	KWH	136000	0
2017/10	KWBASE	0	756
2017/10	KWH	195000	0
2017/10	KWINT	0	688.8
2017/10	KWPEAK	0	602.4
2017/11	KWBASE	0	756
2017/11	KWH	193000	0
2017/11	KWINT	0	686.4
2017/11	KWPEAK	0	686.4
2017/12	KWBASE	0	756
2017/12	KWH	181000	0
2017/12	KWINT	0	536.4
2017/12	KWPEAK	0	536.4
2018/01	KWBASE	0	756
2018/01	KWH	216000	0
2018/01	KWINT	0	533.4
2018/01	KWPEAK	0	533.4
2018/02	KWBASE	0	756
2018/02	KWH	173000	0
2018/02	KWINT	0	547.8
2018/02	KWPEAK	0	547.8
2018/03	KWBASE	0	756
2018/03	KWH	175000	0
2018/03	KWINT	0	543
2018/03	KWPEAK	0	543
2018/04	KWBASE	0	756
2018/04	KWH	178000	0
2018/04	KWINT	0	528
2018/04	KWPEAK	0	528
2018/05	KWBASE	0	756

2018/05	KWH	170000	0
2018/05	KWINT	0	589.2
2018/05	KWPEAK	0	531.6
2018/06	KWBASE	0	756
2018/06	KWH	226000	0
2018/06	KWINT	0	621.6
2018/06	KWPEAK	0	566.4
2018/07	KWBASE	0	756
2018/07	KWH	167000	0
2018/07	KWINT	0	513.6
2018/07	KWPEAK	0	386.4
2018/07	PFPEAK	0	9.1
2018/08	KWBASE	0	756
2018/08	KWH	179000	0
2018/08	KWINT	0	511.8
2018/08	KWPEAK	0	463.2
2018/09	KWBASE	0	756
2018/09	KWH	250000	0
2018/09	KWINT	0	662.4
2018/09	KWPEAK	0	643.8
2018/10	KWBASE	0	756
2018/10	KWH	180000	0
2018/10	KWINT	0	685.4
2018/10	KWPEAK	0	606
2017/07	KWBASE	0	402.6
2017/07	KWH	108600	0
2017/07	KWINT	0	268.4
2017/07	KWPEAK	0	268.4
2017/08	KWBASE	0	536.8
2017/08	KWH	124400	0
2017/08	KWINT	0	268.4
2017/08	KWPEAK	0	268.4
2017/09	KWBASE	0	536.8
2017/09	KWH	43800	0
2017/09	KWINT	0	329.6
2017/09	KWPEAK	0	279
2018/10	KWH	26800	0
2017/09	KWH	90000	0
2017/10	KWBASE	0	536.8
2017/10	KWH	118200	0
2017/10	KWINT	0	344.2
2017/10	KWPEAK	0	300

2017/11	KWBASE	0	536.8
2017/11	KWH	143600	0
2017/11	KWINT	0	432.1
2017/11	KWPEAK	0	432.1
2017/12	KWBASE	0	536.8
2017/12	KWH	164800	0
2017/12	KWINT	0	438.8
2017/12	KWPEAK	0	438.8
2018/01	KWBASE	0	527
2018/01	KWH	223400	0
2018/01	KWINT	0	527
2018/01	KWPEAK	0	527
2018/02	KWBASE	0	527
2018/02	KWH	224000	0
2018/02	KWINT	0	526.2
2018/02	KWPEAK	0	526.2
2018/03	KWBASE	0	527
2018/03	KWH	148000	0
2018/03	KWINT	0	486.7
2018/03	KWPEAK	0	486.7
2018/04	KWBASE	0	527
2018/04	KWH	157000	0
2018/04	KWINT	0	472.4
2018/04	KWPEAK	0	472.4
2018/05	KWBASE	0	527
2018/05	KWH	154400	0
2018/05	KWINT	0	423.7
2018/05	KWPEAK	0	423.7
2018/06	KWBASE	0	527
2018/06	KWH	119600	0
2018/06	KWINT	0	303.6
2018/06	KWPEAK	0	276.6
2018/07	KWBASE	0	527
2018/07	KWH	117200	0
2018/07	KWINT	0	263.5
2018/07	KWPEAK	0	263.5
2018/08	KWBASE	0	527
2018/08	KWH	92000	0
2018/08	KWINT	0	263.5
2018/08	KWPEAK	0	263.5
2018/09	KWBASE	0	527
2018/09	KWH	134200	0

2018/09	KWINT	0	312.4
2018/09	KWPEAK	0	280.8
2018/10	KWBASE	0	527
2018/10	KWH	77800	0
2018/10	KWINT	0	291.8
2018/10	KWPEAK	0	263.5
2017/07	KW	0	198.6
2017/07	KWH	72900	0
2017/08	KW	0	211.8
2017/08	KWH	78300	0
2017/09	KW	0	273.6
2017/09	KWH	20700	0
2017/09	KWH	74400	0
2017/10	KW	0	248.7
2017/10	KWH	87600	0
2018/10	KWH	40500	0
2017/11	KW	0	198.6
2017/11	KWH	57900	0
2017/12	KW	0	198.6
2017/12	KWH	78600	0
2018/01	KW	0	235.3
2018/01	KWH	75600	0
2018/02	KW	0	198.6
2018/02	KWH	73200	0
2018/03	KW	0	211.3
2018/03	KWH	67500	0
2018/04	KW	0	200
2018/04	KWH	69300	0
2018/05	KW	0	243.9
2018/05	KWH	78300	0
2018/06	KW	0	272.3
2018/06	KWH	105900	0
2018/07	KW	0	198.6
2018/07	KWH	89400	0
2018/08	KW	0	198.6
2018/08	KWH	86400	0
2018/09	KW	0	276.8
2018/09	KWH	103800	0
2018/10	KW	0	268.2
2018/10	KWH	51000	0
2017/07	KW	0	151.9
2017/07	KWH	50400	0

2017/08	KW	0	294
2017/08	KWH	51840	0
2017/09	KW	0	147
2017/09	KWH	10080	0
2018/10	KWH	38640	0
2017/09	KWH	49440	0
2017/10	KW	0	304.8
2017/10	KWH	64320	0
2017/11	KW	0	209.2
2017/11	KWH	46800	0
2017/12	KW	0	216.5
2017/12	KWH	46080	0
2018/01	KW	0	246
2018/01	KWH	56640	0
2018/02	KW	0	215.2
2018/02	KWH	54480	0
2018/03	KW	0	223.6
2018/03	KWH	50160	0
2018/04	KW	0	213.2
2018/04	KWH	44640	0
2018/05	KW	0	265
2018/05	KWH	51840	0
2018/06	KW	0	263.7
2018/06	KWH	58560	0
2018/07	KW	0	194.9
2018/07	KWH	57360	0
2018/08	KW	0	285.8
2018/08	KWH	62400	0
2018/09	KW	0	284.4
2018/09	KWH	77520	0
2018/10	KW	0	292
2018/10	KWH	25200	0
2017/07	KW	0	121.7
2017/07	KWH	38640	0
2017/08	KW	0	147.1
2017/08	KWH	42240	0
2017/09	KW	0	174.4
2017/09	KWH	12960	0
2017/09	KWH	44520	0
2017/10	KW	0	152
2017/10	KWH	53880	0
2018/10	KWH	22800	0

2017/11	KW	0	155.2
2017/11	KWH	31800	0
2017/12	KW	0	113.4
2017/12	KWH	28800	0
2018/01	KW	0	113.4
2018/01	KWH	27240	0
2018/02	KW	0	113.4
2018/02	KWH	26640	0
2018/03	KW	0	113.4
2018/03	KWH	25440	0
2018/04	KW	0	113.4
2018/04	KWH	25080	0
2018/05	KW	0	188.9
2018/05	KWH	34080	0
2018/06	KW	0	201.8
2018/06	KWH	59280	0
2018/07	KW	0	168.5
2018/07	KWH	54600	0
2018/08	KW	0	180.1
2018/08	KWH	47400	0
2018/09	KW	0	176.6
2018/09	KWH	60960	0
2018/10	KW	0	134.9
2018/10	KWH	28200	0
2017/07	KWBASE	0	343.8
2017/07	KWH	89280	0
2017/07	KWINT	0	235
2017/07	KWPEAK	0	217.7
2017/07	PFINT	0	24.4
2017/07	PFPEAK	0	20.9
2017/08	KWBASE	0	458.4
2017/08	KWH	111744	0
2017/08	KWINT	0	279.9
2017/08	KWPEAK	0	279.9
2017/08	PFINT	0	15.3
2017/08	PFPEAK	0	15.3
2017/09	KWBASE	0	408.8
2017/09	KWH	42048	0
2017/09	KWINT	0	408.8
2017/09	KWPEAK	0	353.9
2017/09	PFBASE	0	2.1
2017/09	PFINT	0	2.1

2017/09	PFPEAK	0	15
2018/10	KWH	23616	0
2017/09	KWH	78912	0
2017/10	KWBASE	0	410.9
2017/10	KWH	108288	0
2017/10	KWINT	0	384.7
2017/10	KWPEAK	0	356.7
2017/10	PFINT	0	3.5
2017/10	PFPEAK	0	15.1
2017/11	KWBASE	0	410.9
2017/11	KWH	97920	0
2017/11	KWINT	0	399.9
2017/11	KWPEAK	0	399.9
2017/11	PFINT	0	6.8
2017/11	PFPEAK	0	6.8
2017/12	KWBASE	0	410.9
2017/12	KWH	89280	0
2017/12	KWINT	0	315.9
2017/12	KWPEAK	0	315.9
2017/12	PFINT	0	3.1
2017/12	PFPEAK	0	3.1
2018/01	KWBASE	0	410.9
2018/01	KWH	80640	0
2018/01	KWINT	0	300
2018/01	KWPEAK	0	300
2018/02	KWBASE	0	410.9
2018/02	KWH	99648	0
2018/02	KWINT	0	308.3
2018/02	KWPEAK	0	300.7
2018/02	PFINT	0	0.1
2018/02	PFPEAK	0	0.4
2018/03	KWBASE	0	410.9
2018/03	KWH	96192	0
2018/03	KWINT	0	342.1
2018/03	KWPEAK	0	342.1
2018/03	PFINT	0	2.8
2018/03	PFPEAK	0	2.8
2018/04	KWBASE	0	410.9
2018/04	KWH	90432	0
2018/04	KWINT	0	293.1
2018/04	KWPEAK	0	293.1
2018/04	PFINT	0	1.3

2018/04	PFPEAK	0	1.3
2018/05	KWBASE	0	410.9
2018/05	KWH	107712	0
2018/05	KWINT	0	345.9
2018/05	KWPEAK	0	320
2018/05	PFINT	0	4.5
2018/05	PFPEAK	0	4.3
2018/06	KWBASE	0	410.9
2018/06	KWH	133056	0
2018/06	KWINT	0	356
2018/06	KWPEAK	0	331.8
2018/06	PFINT	0	9.4
2018/06	PFPEAK	0	16.6
2018/07	KWBASE	0	410.9
2018/07	KWH	118656	0
2018/07	KWINT	0	231.9
2018/07	KWPEAK	0	222.2
2018/07	PFINT	0	24.9
2018/07	PFPEAK	0	31.5
2018/08	KWBASE	0	410.9
2018/08	KWH	143424	0
2018/08	KWINT	0	325.2
2018/08	KWPEAK	0	325.2
2018/08	PFINT	0	21.1
2018/08	PFPEAK	0	21.1
2018/09	KWBASE	0	430.3
2018/09	KWH	156096	0
2018/09	KWINT	0	424.1
2018/09	KWPEAK	0	388.1
2018/09	PFBASE	0	1
2018/09	PFINT	0	2.8
2018/09	PFPEAK	0	7.2
2018/10	KWBASE	0	431.3
2018/10	KWH	120960	0
2018/10	KWINT	0	429.6
2018/10	KWPEAK	0	418.2
2018/10	PFPEAK	0	10.2
2017/07	KWBASE	0	418.875
2017/07	KWH	173700	0
2017/07	KWINT	0	381.2
2017/07	KWPEAK	0	376
2017/08	KWBASE	0	558.5

2017/08	KWH	182100	0
2017/08	KWINT	0	380.3
2017/08	KWPEAK	0	364.1
2017/09	KWBASE	0	558.5
2017/09	KWH	44700	0
2017/09	KWINT	0	548.8
2017/09	KWPEAK	0	468.5
2018/10	KWH	88800	0
2017/09	KWH	189000	0
2017/10	KWBASE	0	567.4
2017/10	KWH	220800	0
2017/10	KWINT	0	567.4
2017/10	KWPEAK	0	548.1
2017/11	KWBASE	0	567.4
2017/11	KWH	159900	0
2017/11	KWINT	0	504.5
2017/11	KWPEAK	0	504.5
2017/12	KWBASE	0	567.4
2017/12	KWH	136200	0
2017/12	KWINT	0	477
2017/12	KWPEAK	0	477
2018/01	KWBASE	0	567.4
2018/01	KWH	125700	0
2018/01	KWINT	0	416.3
2018/01	KWPEAK	0	407.9
2018/02	KWBASE	0	567.4
2018/02	KWH	147900	0
2018/02	KWINT	0	433.3
2018/02	KWPEAK	0	411.7
2018/03	KWBASE	0	567.4
2018/03	KWH	130500	0
2018/03	KWINT	0	428.6
2018/03	KWPEAK	0	400.9
2018/04	KWBASE	0	567.4
2018/04	KWH	117300	0
2018/04	KWINT	0	411.1
2018/04	KWPEAK	0	411.1
2018/05	KWBASE	0	567.4
2018/05	KWH	168600	0
2018/05	KWINT	0	548.5
2018/05	KWPEAK	0	480.6
2018/06	KWBASE	0	581

2018/06	KWH	225000	0
2018/06	KWINT	0	581
2018/06	KWPEAK	0	476.1
2018/07	KWBASE	0	581
2018/07	KWH	251100	0
2018/07	KWINT	0	396.5
2018/07	KWPEAK	0	392.2
2018/08	KWBASE	0	581
2018/08	KWH	211200	0
2018/08	KWINT	0	421.4
2018/08	KWPEAK	0	421.4
2018/09	KWBASE	0	581
2018/09	KWH	245100	0
2018/09	KWINT	0	567.5
2018/09	KWPEAK	0	470.9
2018/10	KWBASE	0	581
2018/10	KWH	114300	0
2018/10	KWINT	0	513.7
2018/10	KWPEAK	0	426.1
2017/07	KWBASE	0	398.1
2017/07	KWH	71700	0
2017/07	KWINT	0	265.4
2017/07	KWPEAK	0	265.4
2017/08	KWBASE	0	530.8
2017/08	KWH	85200	0
2017/08	KWINT	0	304.9
2017/08	KWPEAK	0	269.6
2017/09	KWBASE	0	530.8
2017/09	KWH	117300	0
2017/09	KWINT	0	318.8
2017/09	KWPEAK	0	265.4
2017/10	KWBASE	0	530.8
2017/10	KWH	96300	0
2017/10	KWINT	0	309.1
2017/10	KWPEAK	0	309.1
2017/11	KWBASE	0	530.8
2017/11	KWH	76200	0
2017/11	KWINT	0	402.5
2017/11	KWPEAK	0	402.5
2017/12	KWBASE	0	507.2
2017/12	KWH	104700	0
2017/12	KWINT	0	442.1

2017/12	KWPEAK	0	442.1
2018/01	KWBASE	0	507.2
2018/01	KWH	207000	0
2018/01	KWINT	0	459.9
2018/01	KWPEAK	0	459.9
2018/02	KWBASE	0	472.9
2018/02	KWH	102900	0
2018/02	KWINT	0	466
2018/02	KWPEAK	0	466
2018/03	KWBASE	0	466
2018/03	KWH	87600	0
2018/03	KWINT	0	423.4
2018/03	KWPEAK	0	423.4
2018/04	KWBASE	0	466
2018/04	KWH	90900	0
2018/04	KWINT	0	432
2018/04	KWPEAK	0	432
2018/05	KWBASE	0	466
2018/05	KWH	84000	0
2018/05	KWINT	0	317.9
2018/05	KWPEAK	0	307.3
2018/06	KWBASE	0	466
2018/06	KWH	78000	0
2018/06	KWINT	0	290.2
2018/06	KWPEAK	0	249.5
2018/07	KWBASE	0	466
2018/07	KWH	66900	0
2018/07	KWINT	0	233
2018/07	KWPEAK	0	233
2018/08	KWBASE	0	466
2018/08	KWH	76500	0
2018/08	KWINT	0	314.1
2018/08	KWPEAK	0	258.5
2018/09	KWBASE	0	466
2018/09	KWH	89700	0
2018/09	KWINT	0	323.6
2018/09	KWPEAK	0	287.5
2017/07	KWBASE	0	338.85
2017/07	KWH	114240	0
2017/07	KWINT	0	318.5
2017/07	KWPEAK	0	286.3
2017/08	KWBASE	0	451.8

2017/08	KWH	98720	0
2017/08	KWINT	0	252
2017/08	KWPEAK	0	241.1
2017/08	PFPEAK	0	0.3
2017/09	KWBASE	0	447.5
2017/09	KWH	13520	0
2017/09	KWINT	0	447.5
2017/09	KWPEAK	0	369.5
2018/10	KWH	61280	0
2017/09	KWH	114960	0
2017/10	KWBASE	0	447.5
2017/10	KWH	112880	0
2017/10	KWINT	0	420
2017/10	KWPEAK	0	393
2017/11	KWBASE	0	447.5
2017/11	KWH	99040	0
2017/11	KWINT	0	352.6
2017/11	KWPEAK	0	352.6
2017/12	KWBASE	0	447.5
2017/12	KWH	120640	0
2017/12	KWINT	0	364.4
2017/12	KWPEAK	0	364.4
2018/01	KWBASE	0	447.5
2018/01	KWH	124880	0
2018/01	KWINT	0	376.1
2018/01	KWPEAK	0	376.1
2018/02	KWBASE	0	447.5
2018/02	KWH	103360	0
2018/02	KWINT	0	363
2018/02	KWPEAK	0	363
2018/03	KWBASE	0	447.5
2018/03	KWH	113120	0
2018/03	KWINT	0	358
2018/03	KWPEAK	0	358
2018/04	KWBASE	0	447.5
2018/04	KWH	104000	0
2018/04	KWINT	0	367.7
2018/04	KWPEAK	0	367.7
2018/05	KWBASE	0	447.5
2018/05	KWH	95360	0
2018/05	KWINT	0	423.3
2018/05	KWPEAK	0	380.6

2018/06	KWBASE	0	447.5
2018/06	KWH	122560	0
2018/06	KWINT	0	430.2
2018/06	KWPEAK	0	361.9
2018/07	KWBASE	0	447.5
2018/07	KWH	111760	0
2018/07	KWINT	0	375.6
2018/07	KWPEAK	0	301.8
2018/08	KWBASE	0	447.5
2018/08	KWH	110000	0
2018/08	KWINT	0	299.3
2018/08	KWPEAK	0	273.9
2018/09	KWBASE	0	454.5
2018/09	KWH	134160	0
2018/09	KWINT	0	454.5
2018/09	KWPEAK	0	397
2018/10	KWBASE	0	454.5
2018/10	KWH	66160	0
2018/10	KWINT	0	439.7
2018/10	KWPEAK	0	367.8
2018/10	KWH	13600	0
2018/01	KW	0	67.7
2018/01	KWH	28000	0
2018/02	KW	0	66.35
2018/02	KWH	22200	0
2018/03	KW	0	66.35
2018/03	KWH	23800	0
2018/04	KW	0	66.35
2018/04	KWH	21400	0
2018/05	KW	0	132.1
2018/05	KWH	29200	0
2018/06	KW	0	102.2
2018/06	KWH	39000	0
2018/07	KW	0	77.8
2018/07	KWH	37400	0
2018/08	KW	0	102
2018/08	KWH	37000	0
2018/09	KW	0	148.6
2018/09	KWH	43600	0
2018/10	KW	0	119.3
2018/10	KWH	10200	0
2017/07	KW	0	119.5

2017/07	KWH	19800	0
2017/08	KW	0	115.7
2017/08	KWH	29800	0
2017/09	KW	0	117.1
2017/09	KWH	30000	0
2017/10	KW	0	114.1
2017/10	KWH	23800	0
2017/11	KW	0	99.8
2017/11	KWH	19800	0
2017/12	KW	0	68.3
2017/12	KWH	23400	0
2017/07	KW	0	153
2017/07	KWH	25280	0
2017/08	KW	0	153
2017/08	KWH	39120	0
2017/09	KW	0	219.8
2017/09	KWH	16720	0
2017/09	KWH	38080	0
2017/10	KW	0	202.2
2017/10	KWH	40800	0
2017/11	KW	0	195.8
2017/11	KWH	44560	0
2018/10	KWH	8400	0
2017/12	KW	0	180.3
2017/12	KWH	42240	0
2018/01	KW	0	198.1
2018/01	KWH	51360	0
2018/02	KW	0	176.9
2018/02	KWH	48400	0
2018/03	KW	0	181.3
2018/03	KWH	38240	0
2018/04	KW	0	180
2018/04	KWH	36720	0
2018/05	KW	0	167.5
2018/05	KWH	39520	0
2018/06	KW	0	191
2018/06	KWH	41440	0
2018/07	KW	0	153
2018/07	KWH	33840	0
2018/08	KW	0	208.8
2018/08	KWH	44320	0
2018/09	KW	0	217.7

2018/09	KWH	57600	0
2018/10	KW	0	207.4
2018/10	KWH	31600	0
2017/07	KWBASE	0	392.775
2017/07	KWH	106560	0
2017/07	KWINT	0	306.4
2017/07	KWPEAK	0	260.6
2017/07	PFINT	0	49.6
2017/07	PFPEAK	0	46.9
2017/08	KWBASE	0	523.7
2017/08	KWH	116880	0
2017/08	KWINT	0	358
2017/08	KWPEAK	0	358
2017/08	PFINT	0	39.6
2017/08	PFPEAK	0	39.6
2017/09	KWBASE	0	523.3
2017/09	KWH	42240	0
2017/09	KWINT	0	467.1
2017/09	KWPEAK	0	379.9
2017/09	PFINT	0	20
2017/09	PFPEAK	0	37.6
2018/10	KWH	41040	0
2017/09	KWH	96240	0
2017/10	KWBASE	0	487.1
2017/10	KWH	116880	0
2017/10	KWINT	0	422.9
2017/10	KWPEAK	0	349.5
2017/10	PFINT	0	7.8
2017/10	PFPEAK	0	21.5
2017/11	KWBASE	0	487.1
2017/11	KWH	104880	0
2017/11	KWINT	0	395.3
2017/11	KWPEAK	0	395.3
2017/11	PFINT	0	13.4
2017/11	PFPEAK	0	13.4
2017/12	KWBASE	0	487.1
2017/12	KWH	80640	0
2017/12	KWINT	0	268
2017/12	KWPEAK	0	266.7
2018/01	KWBASE	0	487.1
2018/01	KWH	90480	0
2018/01	KWINT	0	291.6

2018/01	KWPEAK	0	291.6
2018/02	KWBASE	0	487.1
2018/02	KWH	78960	0
2018/02	KWINT	0	276.3
2018/02	KWPEAK	0	276.3
2018/03	KWBASE	0	487.1
2018/03	KWH	83520	0
2018/03	KWINT	0	269.4
2018/03	KWPEAK	0	269.4
2018/04	KWBASE	0	487.1
2018/04	KWH	71280	0
2018/04	KWINT	0	255.3
2018/04	KWPEAK	0	255.3
2018/05	KWBASE	0	487.1
2018/05	KWH	94560	0
2018/05	KWINT	0	366.3
2018/05	KWPEAK	0	357.8
2018/05	PFINT	0	19
2018/05	PFPEAK	0	15.5
2018/06	KWBASE	0	487.1
2018/06	KWH	127920	0
2018/06	KWINT	0	407.5
2018/06	KWPEAK	0	362
2018/06	PFINT	0	12.8
2018/06	PFPEAK	0	20.8
2018/07	KWBASE	0	487.1
2018/07	KWH	108480	0
2018/07	KWINT	0	294.2
2018/07	KWPEAK	0	274.6
2018/07	PFINT	0	39.9
2018/07	PFPEAK	0	35.3
2018/08	KWBASE	0	487.1
2018/08	KWH	123120	0
2018/08	KWINT	0	446.5
2018/08	KWPEAK	0	386.5
2018/08	PFINT	0	26.7
2018/08	PFPEAK	0	40.4
2018/09	KWBASE	0	457.1
2018/09	KWH	158160	0
2018/09	KWINT	0	457.1
2018/09	KWPEAK	0	396.7
2018/09	PFBASE	0	22.8

2018/09	PFINT	0	22.8
2018/09	PFPEAK	0	35.3
2018/10	KWBASE	0	479.9
2018/10	KWH	86400	0
2018/10	KWINT	0	417.2
2018/10	KWPEAK	0	358
2018/10	PFINT	0	18.6
2018/10	PFPEAK	0	26
2017/07	KWBASE	0	348.375
2017/07	KWH	110976	0
2017/07	KWINT	0	274.4
2017/07	KWPEAK	0	274.4
2017/07	PFINT	0	3.6
2017/07	PFPEAK	0	3.6
2017/08	KWBASE	0	464.5
2017/08	KWH	114048	0
2017/08	KWINT	0	412
2017/08	KWPEAK	0	343.5
2018/10	KWH	80640	0
2017/09	KWBASE	0	464.5
2017/09	KWH	134400	0
2017/09	KWINT	0	407.3
2017/09	KWPEAK	0	357.6
2017/10	KWBASE	0	464.5
2017/10	KWH	122880	0
2017/10	KWINT	0	413.3
2017/10	KWPEAK	0	363.6
2017/11	KWBASE	0	464.5
2017/11	KWH	90240	0
2017/11	KWINT	0	341.7
2017/11	KWPEAK	0	341.7
2017/12	KWBASE	0	464.5
2017/12	KWH	96768	0
2017/12	KWINT	0	361.5
2017/12	KWPEAK	0	361.5
2018/01	KWBASE	0	464.5
2018/01	KWH	111360	0
2018/01	KWINT	0	428.1
2018/01	KWPEAK	0	428.1
2018/02	KWBASE	0	464.5
2018/02	KWH	95232	0
2018/02	KWINT	0	378.3

2018/02	KWPEAK	0	378.3
2018/03	KWBASE	0	428.1
2018/03	KWH	98304	0
2018/03	KWINT	0	326.2
2018/03	KWPEAK	0	324.6
2018/04	KWBASE	0	428.1
2018/04	KWH	93696	0
2018/04	KWINT	0	320
2018/04	KWPEAK	0	320
2018/05	KWBASE	0	428.1
2018/05	KWH	109440	0
2018/05	KWINT	0	328.1
2018/05	KWPEAK	0	318.4
2018/06	KWBASE	0	428.1
2018/06	KWH	89088	0
2018/06	KWINT	0	286.4
2018/06	KWPEAK	0	250.7
2018/07	KWBASE	0	428.1
2018/07	KWH	86784	0
2018/07	KWINT	0	214.05
2018/07	KWPEAK	0	214.05
2018/08	KWBASE	0	428.1
2018/08	KWH	107904	0
2018/08	KWINT	0	370.9
2018/08	KWPEAK	0	303.2
2018/09	KWBASE	0	428.1
2018/09	KWH	127104	0
2018/09	KWINT	0	388.7
2018/09	KWPEAK	0	326.9
2018/10	KWBASE	0	428.1
2018/10	KWH	26112	0
2018/10	KWINT	0	360.8
2018/10	KWPEAK	0	285.2
2017/07	KW	0	136
2017/07	KWH	29800	0
2017/08	KW	0	264
2017/08	KWH	39600	0
2017/09	KW	0	277.6
2017/09	KWH	56600	0
2018/10	KWH	43200	0
2017/12	KW	0	258.1
2017/12	KWH	60400	0

2018/01	KW	0	198.1
2018/01	KWH	69200	0
2018/02	KW	0	242.5
2018/02	KWH	65000	0
2018/03	KW	0	214.8
2018/03	KWH	50800	0
2018/04	KW	0	162.8
2018/04	KWH	40200	0
2018/05	KW	0	244.3
2018/05	KWH	46400	0
2018/06	KW	0	210
2018/06	KWH	50000	0
2018/07	KW	0	155.6
2018/07	KWH	46600	0
2018/08	KW	0	260.8
2018/08	KWH	48400	0
2018/09	KW	0	277.4
2018/09	KWH	63800	0
2018/10	KW	0	244.3
2018/10	KWH	10400	0
2017/10	KW	0	236.2
2017/10	KWH	46800	0
2017/11	KW	0	227.4
2017/11	KWH	56400	0
2017/07	KW	0	161.4
2017/07	KWH	20960	0
2017/08	KW	0	230.4
2017/08	KWH	40480	0
2017/09	KW	0	197.9
2017/09	KWH	43680	0
2017/10	KW	0	186.1
2017/10	KWH	31520	0
2017/11	KW	0	126
2017/11	KWH	26720	0
2017/12	KW	0	126
2017/12	KWH	31520	0
2018/01	KW	0	126.7
2018/01	KWH	44800	0
2018/02	KW	0	140.2
2018/02	KWH	39840	0
2018/03	KW	0	127.9
2018/03	KWH	39040	0

2018/04	KW	0	133.5
2018/04	KWH	43360	0
2018/05	KW	0	216.7
2018/05	KWH	48160	0
2018/10	KWH	39400	0
2018/06	KW	0	154.1
2018/06	KWH	21160	0
2018/06	KW	0	-28.1
2018/07	KW	0	145.3
2018/07	KWH	45800	0
2018/08	KW	0	208.3
2018/08	KWH	54000	0
2018/09	KW	0	196.2
2018/09	KWH	58000	0
2018/10	KW	0	154.6
2018/10	KWH	3000	0
2017/10	KWBILL	0	134.4
2017/10	KWH	50400	0
2017/11	KWBILL	0	135
2017/11	KWH	36000	0
2017/11	PFADJ	0	5.6
2017/12	KWBILL	0	134.4
2017/12	KWH	35800	0
2018/01	KWBILL	0	134.4
2018/01	KWH	46200	0
2018/02	KWBILL	0	134.4
2018/02	KWH	35400	0
2018/03	KWBILL	0	134.4
2018/03	KWH	34600	0
2018/04	KWBILL	0	134.4
2018/04	KWH	33800	0
2018/05	KWBILL	0	153.5
2018/05	KWH	41000	0
2018/05	PFADJ	0	18.1
2018/06	KWBILL	0	134.4
2018/06	KWH	43000	0
2018/07	KWBILL	0	134.4
2018/07	KWH	53600	0
2018/08	KWBILL	0	148.9
2018/08	KWH	43800	0
2018/08	PFADJ	0	23
2018/09	KWBILL	0	134.5

2018/09	KWH	44000	0
2018/09	PFADJ	0	7.1
2017/07	KWBILL	0	129
2017/07	KWH	56600	0
2017/07	PFADJ	0	11.4
2017/08	KWBILL	0	171
2017/08	KWH	39200	0
2017/08	PFADJ	0	23.8
2017/09	KWBILL	0	130.4
2017/09	KWH	3600	0
2017/09	PFADJ	0	4.8
2017/09	KWH	46000	0
2017/07	KWBASE	0	375
2017/07	KWH	150000	0
2017/07	KWINT	0	293
2017/07	KWPEAK	0	287
2017/08	KWBASE	0	500
2017/08	KWH	179400	0
2017/08	KWINT	0	351.2
2017/08	KWPEAK	0	343.3
2017/08	PFINT	0	4.5
2017/08	PFPEAK	0	3.8
2017/09	KWBASE	0	500
2017/09	KWH	15400	0
2017/09	KWINT	0	402.4
2017/09	KWPEAK	0	367.2
2017/09	PFINT	0	0.3
2017/09	PFPEAK	0	5.9
2017/09	KWH	188600	0
2017/10	KWBASE	0	500
2017/10	KWH	217600	0
2017/10	KWINT	0	421.2
2017/10	KWPEAK	0	394.9
2017/11	KWBASE	0	500
2017/11	KWH	164000	0
2017/11	KWINT	0	422.5
2017/11	KWPEAK	0	385
2017/12	KWBASE	0	500
2017/12	KWH	174400	0
2017/12	KWINT	0	451.9
2017/12	KWPEAK	0	451.9
2018/01	KWBASE	0	500

2018/01	KWH	191000	0
2018/01	KWINT	0	360.5
2018/01	KWPEAK	0	360.5
2018/02	KWBASE	0	500
2018/02	KWH	164200	0
2018/02	KWINT	0	380.4
2018/02	KWPEAK	0	380.4
2018/03	KWBASE	0	500
2018/03	KWH	140400	0
2018/03	KWINT	0	355.2
2018/03	KWPEAK	0	355.2
2018/04	KWBASE	0	500
2018/04	KWH	158200	0
2018/04	KWINT	0	351.7
2018/04	KWPEAK	0	351.7
2018/05	KWBASE	0	520.8
2018/05	KWH	163000	0
2018/05	KWINT	0	357.5
2018/05	KWPEAK	0	357.5
2018/06	KWBASE	0	526.3
2018/06	KWH	127200	0
2018/06	KWINT	0	420.2
2018/06	KWPEAK	0	356.2
2018/06	PFPEAK	0	3.7
2018/07	KWBASE	0	526.3
2018/07	KWH	119200	0
2018/07	KWINT	0	334.6
2018/07	KWPEAK	0	263.6
2018/08	KWBASE	0	526.3
2018/08	KWH	168200	0
2018/08	KWINT	0	364.1
2018/08	KWPEAK	0	317.5
2018/08	PFINT	0	1
2018/08	PFPEAK	0	4.5
2018/09	KWBASE	0	526.3
2018/09	KWH	171800	0
2018/09	KWINT	0	458.2
2018/09	KWPEAK	0	355.3
2018/09	PFPEAK	0	5.5
2018/10	KWH	37840	0
2017/11	KW	0	157.3
2017/11	KWH	90240	0

2017/11	KW	0	-13.6
2017/11	KWH	-52720	0
2017/12	KW	0	132
2017/12	KWH	46880	0
2018/01	KW	0	132
2018/01	KWH	43760	0
2018/02	KW	0	132
2018/02	KWH	45200	0
2018/03	KW	0	134.6
2018/03	KWH	40000	0
2018/04	KW	0	132
2018/04	KWH	38640	0
2018/05	KW	0	158.6
2018/05	KWH	45840	0
2018/06	KW	0	174.4
2018/06	KWH	48880	0
2018/07	KW	0	147.3
2018/07	KWH	46400	0
2018/08	KW	0	145.6
2018/08	KWH	55920	0
2018/09	KW	0	165.4
2018/09	KWH	60080	0
2018/10	KW	0	160.1
2018/10	KWH	14080	0
2017/10	KW	0	157.3
2017/10	KWH	52720	0
2017/07	KW	0	145.3
2017/07	KWH	49280	0
2017/08	KW	0	152
2017/08	KWH	54400	0
2017/09	KW	0	153.5
2017/09	KWH	47200	0
2018/09	KWH	800	0
2017/10	KW	0	218.2
2017/10	KWH	50000	0
2017/11	KW	0	287.9
2017/11	KWH	66800	0
2017/12	KW	0	312.2
2017/12	KWH	77800	0
2018/01	KW	0	375
2018/01	KWH	107000	0
2018/02	KW	0	352.9

2018/02	KWH	83000	0
2018/03	KW	0	326.2
2018/03	KWH	76200	0
2018/04	KW	0	332.2
2018/04	KWH	69600	0
2018/05	KW	0	243.8
2018/05	KWH	73800	0
2018/06	KW	0	217.7
2018/06	KWH	61400	0
2018/07	KW	0	187.5
2018/07	KWH	55000	0
2018/08	KW	0	244.1
2018/08	KWH	67200	0
2018/09	KW	0	252.2
2018/09	KWH	72200	0
2017/07	KW	0	180.2
2017/07	KWH	51600	0
2017/08	KW	0	194.4
2017/08	KWH	41600	0
2017/09	KW	0	226.4
2017/09	KWH	58400	0
2017/07	KWBASE	0	250
2017/07	KWH	50400	0
2017/07	KWINT	0	168.1
2017/07	KWPEAK	0	167.4
2017/08	KWBASE	0	311.4
2017/08	KWH	61800	0
2017/08	KWINT	0	178.6
2017/08	KWPEAK	0	174.6
2017/09	KWBASE	0	277.6
2017/09	KWH	18600	0
2017/09	KWINT	0	262.8
2017/09	KWPEAK	0	229
2018/10	KWH	27600	0
2017/09	KWH	78000	0
2017/10	KWBASE	0	277.6
2017/10	KWH	80400	0
2017/10	KWINT	0	266
2017/10	KWPEAK	0	266
2017/11	KWBASE	0	277.2
2017/11	KWH	52200	0
2017/11	KWINT	0	217.8

2017/11	KWPEAK	0	217.8
2017/12	KWBASE	0	277.2
2017/12	KWH	63600	0
2017/12	KWINT	0	222.5
2017/12	KWPEAK	0	222.5
2018/01	KWBASE	0	277.2
2018/01	KWH	78000	0
2018/01	KWINT	0	212.8
2018/01	KWPEAK	0	211.7
2018/02	KWBASE	0	277.2
2018/02	KWH	75600	0
2018/02	KWINT	0	234.7
2018/02	KWPEAK	0	234.7
2018/03	KWBASE	0	277.2
2018/03	KWH	54600	0
2018/03	KWINT	0	229
2018/03	KWPEAK	0	220
2018/04	KWBASE	0	277.2
2018/04	KWH	54600	0
2018/04	KWINT	0	231.1
2018/04	KWPEAK	0	231.1
2018/05	KWBASE	0	277.2
2018/05	KWH	52800	0
2018/05	KWINT	0	242.3
2018/05	KWPEAK	0	208.1
2018/06	KWBASE	0	272.5
2018/06	KWH	60000	0
2018/06	KWINT	0	272.5
2018/06	KWPEAK	0	261.4
2018/07	KWBASE	0	272.5
2018/07	KWH	48600	0
2018/07	KWINT	0	181.4
2018/07	KWPEAK	0	181.4
2018/08	KWBASE	0	272.5
2018/08	KWH	48600	0
2018/08	KWINT	0	180.4
2018/08	KWPEAK	0	180.4
2018/09	KWBASE	0	272.5
2018/09	KWH	66600	0
2018/09	KWINT	0	266.8
2018/09	KWPEAK	0	234
2018/10	KWBASE	0	370.9

2018/10	KWH	30000	0
2018/10	KWINT	0	276.5
2018/10	KWPEAK	0	206.6
2017/07	KWBASE	0	375
2017/07	KWH	272400	0
2017/07	KWINT	0	373.7
2017/07	KWPEAK	0	372.4
2017/08	KWBASE	0	500
2017/08	KWH	167400	0
2017/08	KWINT	0	375.7
2017/08	KWPEAK	0	375.7
2017/09	KWBASE	0	500
2017/09	KWH	47700	0
2017/09	KWINT	0	491.2
2017/09	KWPEAK	0	419.4
2018/10	KWH	92100	0
2017/09	KWH	202800	0
2017/10	KWBASE	0	500
2017/10	KWH	240600	0
2017/10	KWINT	0	484
2017/10	KWPEAK	0	484
2017/11	KWBASE	0	500
2017/11	KWH	201600	0
2017/11	KWINT	0	455.6
2017/11	KWPEAK	0	455.6
2017/12	KWBASE	0	500
2017/12	KWH	210900	0
2017/12	KWINT	0	453.2
2017/12	KWPEAK	0	446.2
2018/01	KWBASE	0	500
2018/01	KWH	155400	0
2018/01	KWINT	0	434
2018/01	KWPEAK	0	350.5
2018/02	KWBASE	0	500
2018/02	KWH	125700	0
2018/02	KWINT	0	338.6
2018/02	KWPEAK	0	324
2018/03	KWBASE	0	500
2018/03	KWH	113100	0
2018/03	KWINT	0	332.6
2018/03	KWPEAK	0	329
2018/04	KWBASE	0	500

2018/04	KWH	153300	0
2018/04	KWINT	0	334.8
2018/04	KWPEAK	0	334.8
2018/05	KWBASE	0	500
2018/05	KWH	204900	0
2018/05	KWINT	0	484.4
2018/05	KWPEAK	0	450.9
2018/06	KWBASE	0	500
2018/06	KWH	244200	0
2018/06	KWINT	0	477.9
2018/06	KWPEAK	0	414.2
2018/07	KWBASE	0	500
2018/07	KWH	215100	0
2018/07	KWINT	0	371.3
2018/07	KWPEAK	0	371.3
2018/08	KWBASE	0	500
2018/08	KWH	212700	0
2018/08	KWINT	0	306.4
2018/08	KWPEAK	0	301.7
2018/09	KWBASE	0	500
2018/09	KWH	194100	0
2018/09	KWINT	0	401.4
2018/09	KWPEAK	0	330.7
2018/10	KWBASE	0	500
2018/10	KWH	109200	0
2018/10	KWINT	0	400.5
2018/10	KWPEAK	0	332.5
2018/10	KWH	42000	0
2017/10	KW	0	238.2
2017/10	KWH	66600	0
2017/11	KW	0	153.8
2017/11	KWH	41200	0
2017/12	KW	0	144
2017/12	KWH	45000	0
2018/01	KW	0	144
2018/01	KWH	43600	0
2018/02	KW	0	144
2018/02	KWH	47400	0
2018/03	KW	0	144
2018/03	KWH	44200	0
2018/04	KW	0	144
2018/04	KWH	48400	0

2018/05	KW	0	220.1
2018/05	KWH	61000	0
2018/06	KW	0	192.7
2018/06	KWH	79800	0
2018/07	KW	0	165
2018/07	KWH	68600	0
2018/08	KW	0	185
2018/08	KWH	71800	0
2018/09	KW	0	202.3
2018/09	KWH	87600	0
2018/10	KW	0	201.1
2018/10	KWH	22000	0
2017/07	KW	0	175
2017/07	KWH	65800	0
2017/08	KW	0	238
2017/08	KWH	77400	0
2017/09	KW	0	238
2017/09	KWH	80200	0
2017/07	KWBASE	0	250
2017/07	KWH	48000	0
2017/07	KWINT	0	169.9
2017/07	KWPEAK	0	167
2017/07	PFINT	0	3.7
2017/07	PFPEAK	0	5.3
2017/08	KWBASE	0	300
2017/08	KWH	57120	0
2017/08	KWINT	0	256.6
2017/08	KWPEAK	0	245.7
2018/10	KWH	39840	0
2017/09	KWBASE	0	300
2017/09	KWH	67920	0
2017/09	KWINT	0	268.8
2017/09	KWPEAK	0	239.8
2017/09	PFINT	0	2.9
2017/09	PFPEAK	0	1.1
2017/10	KWBASE	0	300
2017/10	KWH	67200	0
2017/10	KWINT	0	276.5
2017/10	KWPEAK	0	276.5
2017/10	PFINT	0	0.7
2017/10	PFPEAK	0	0.7
2017/11	KWBASE	0	300

2017/11	KWH	50880	0
2017/11	KWINT	0	233.7
2017/11	KWPEAK	0	233.7
2017/12	KWBASE	0	300
2017/12	KWH	71760	0
2017/12	KWINT	0	271
2017/12	KWPEAK	0	271
2018/01	KWBASE	0	300
2018/01	KWH	84480	0
2018/01	KWINT	0	234.1
2018/01	KWPEAK	0	234.1
2018/02	KWBASE	0	300
2018/02	KWH	65280	0
2018/02	KWINT	0	249.8
2018/02	KWPEAK	0	249.8
2018/03	KWBASE	0	300
2018/03	KWH	68880	0
2018/03	KWINT	0	245.4
2018/03	KWPEAK	0	245.4
2018/04	KWBASE	0	300
2018/04	KWH	52560	0
2018/04	KWINT	0	221.8
2018/04	KWPEAK	0	221.8
2018/05	KWBASE	0	300
2018/05	KWH	56880	0
2018/05	KWINT	0	259.5
2018/05	KWPEAK	0	246.4
2018/05	PFINT	0	0.7
2018/05	PFPEAK	0	7.4
2018/06	KWBASE	0	300
2018/06	KWH	79680	0
2018/06	KWINT	0	254.2
2018/06	KWPEAK	0	248
2018/06	PFINT	0	4.5
2018/06	PFPEAK	0	8.2
2018/07	KWBASE	0	300
2018/07	KWH	68880	0
2018/07	KWINT	0	211.4
2018/07	KWPEAK	0	203.9
2018/07	PFINT	0	11
2018/07	PFPEAK	0	12.4
2018/08	KWBASE	0	300

2018/08	KWH	60720	0
2018/08	KWINT	0	268.4
2018/08	KWPEAK	0	249.4
2018/08	PFINT	0	1.3
2018/08	PFPEAK	0	7.6
2018/09	KWBASE	0	300
2018/09	KWH	76080	0
2018/09	KWINT	0	271
2018/09	KWPEAK	0	253
2018/09	PFINT	0	0.9
2018/09	PFPEAK	0	1.8
2018/10	KWBASE	0	300
2018/10	KWH	13200	0
2018/10	KWINT	0	241.6
2018/10	KWPEAK	0	239.3
2018/10	PFINT	0	2.6
2018/10	PFPEAK	0	1.2
2017/07	KWBASE	0	406.3
2017/07	KWH	115500	0
2017/07	KWINT	0	396.5
2017/07	KWPEAK	0	396.5
2017/07	PFINT	0	8
2017/07	PFPEAK	0	8
2017/08	KWBASE	0	516.5
2017/08	KWH	139800	0
2017/08	KWINT	0	483.7
2017/08	KWPEAK	0	451.6
2018/10	KWH	104700	0
2017/09	KWBASE	0	516.5
2017/09	KWH	146400	0
2017/09	KWINT	0	430.7
2017/09	KWPEAK	0	425.3
2017/10	KWBASE	0	516.5
2017/10	KWH	108600	0
2017/10	KWINT	0	429.8
2017/10	KWPEAK	0	402.8
2017/10	PFPEAK	0	0.1
2017/11	KWBASE	0	516.5
2017/11	KWH	85500	0
2017/11	KWINT	0	367.9
2017/11	KWPEAK	0	367.9
2017/12	KWBASE	0	516.5

2017/12	KWH	72600	0
2017/12	KWINT	0	289.3
2017/12	KWPEAK	0	289.3
2018/01	KWBASE	0	516.5
2018/01	KWH	83100	0
2018/01	KWINT	0	290.5
2018/01	KWPEAK	0	290.5
2018/02	KWBASE	0	516.5
2018/02	KWH	75300	0
2018/02	KWINT	0	275.8
2018/02	KWPEAK	0	267.8
2018/03	KWBASE	0	516.5
2018/03	KWH	84900	0
2018/03	KWINT	0	324
2018/03	KWPEAK	0	324
2018/04	KWBASE	0	516.5
2018/04	KWH	68100	0
2018/04	KWINT	0	302.4
2018/04	KWPEAK	0	302.4
2018/05	KWBASE	0	516.5
2018/05	KWH	119100	0
2018/05	KWINT	0	467.1
2018/05	KWPEAK	0	437.6
2018/05	PFPEAK	0	1
2018/06	KWBASE	0	483.7
2018/06	KWH	128700	0
2018/06	KWINT	0	455.9
2018/06	KWPEAK	0	417.2
2018/07	KWBASE	0	483.7
2018/07	KWH	132300	0
2018/07	KWINT	0	346.3
2018/07	KWPEAK	0	344.3
2018/07	PFINT	0	13.2
2018/07	PFPEAK	0	15.1
2018/08	KWBASE	0	467.1
2018/08	KWH	138300	0
2018/08	KWINT	0	439.2
2018/08	KWPEAK	0	439.2
2018/09	KWBASE	0	934.2
2018/09	KWH	324000	0
2018/09	KWINT	0	919.4
2018/09	KWPEAK	0	919.4

2018/09	KWBASE	0	-467.1
2018/09	KWH	-162000	0
2018/09	KWINT	0	-459.7
2018/09	KWPEAK	0	-459.7
2018/10	KWBASE	0	467.1
2018/10	KWH	7200	0
2018/10	KWINT	0	367.6
2018/10	KWPEAK	0	331.4
2017/07	KW	0	146
2017/07	KWH	46720	0
2017/08	KW	0	194.4
2017/08	KWH	44960	0
2018/10	KWH	35360	0
2017/08	KWH	10400	0
2017/09	KW	0	194.6
2017/09	KWH	53440	0
2017/10	KW	0	188.8
2017/10	KWH	53120	0
2017/11	KW	0	120.5
2017/11	KWH	31360	0
2017/12	KW	0	140
2017/12	KWH	48000	0
2018/01	KW	0	149.9
2018/01	KWH	48160	0
2018/02	KW	0	134.1
2018/02	KWH	35360	0
2018/03	KW	0	126.3
2018/03	KWH	33280	0
2018/04	KW	0	118.9
2018/04	KWH	31360	0
2018/05	KW	0	178.4
2018/05	KWH	44160	0
2018/06	KW	0	154.1
2018/06	KWH	42400	0
2018/07	KW	0	141.2
2018/07	KWH	44320	0
2018/08	KW	0	177.2
2018/08	KWH	47360	0
2018/09	KW	0	193
2018/09	KWH	51520	0
2018/10	KW	0	170.4
2018/10	KWH	10400	0

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 18

Responding Witness: Robert M. Conroy / William Steven Seelye

- Q-18. Please revise the company's COSS to include Rate Classes SPS and STOD to facilitate determination of whether to extend the pilot school tariffs or to make them permanent as envisioned by the Commission's June 22, 2017 Orders in PSC Case Nos. 2016-00370 and 2016-00371.
- A-18. The Company has not performed the requested analysis. The Company does not agree that the cited order requires or contemplates what the request suggests. The order states in relevant part at page 21:

With regard to the data gathered from the schools participating in the pilot tariffs, the Commission finds that KU should file reports with the Commission, beginning six months from the date of this Order and every six months thereafter, which set out details concerning monthly load information, individually and in the aggregate, and indicating preliminary findings as conclusions regarding the schools' load characteristics are reached. In the event that a future proposal is made either to extend the pilot school tariffs or to make them permanent, this load information will be used to determine whether the schools' load characteristics justify a special rate classification.

The Company did not propose to extend the pilot or make the rates permanent and therefore, did not perform the requested analysis, which is consistent with the text of the order.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 19

Responding Witness: David S. Sinclair

Q-19. Please provide monthly KU system, combined system and class peak day 24 – hour load profiles in Excel format for each pilot school rate (SPS and STOD) account recorded since July 1, 2017.

A-19. See the response to Question No. 15.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 20

Responding Witness: Robert M. Conroy

- Q-20. Please provide a copy of the School Pilot tariffs Report No. 3 when it is filed in December 2018.
- A-20. Under 807 KAR 5:001 Section 8, the Company requested, and the Commission approved, the use of electronic filing procedures in Case No. 2016-00370. KSBA consented to the use of those procedures. Therefore, whenever the Company files any of the above-listed information, KSBA will receive electronic notice from the Commission, and KSBA will be responsible for accessing the Commission's Web site at <http://psc.ky.gov> to view or download the submission. The School Pilot tariff Report No. 3 will be filed electronically in the post case documents.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 21

Responding Witness: David S. Sinclair

Company Capacity

Q-21. Please provide the reserve margin for each company and the combined companies by year from 2010 thru 2017.

A-21. The table below shows the combined Companies' planning reserve margins between 2010 and 2017. The Companies have not developed historical calculations for the individual companies. See the response to AG 1-142.

	Reserve Margin %
2010	22.6%
2011	20.7%
2012	24.7%
2013	18.6%
2014	17.4%
2015	21.4%
2016	18.9%
2017	21.6%

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 22

Responding Witness: David S. Sinclair

Q-22. Please provide the planned reserve margin for each company and the combined companies by year from 2018 thru 2027.

A-22. The table below shows the forecasted combined Companies' planning reserve margins and a comparison of each company's allocated supply resources to its forecasted summer peak load. Also see the response to AG 1-142 regarding how the Companies develop target and planning reserve margins.

	Combined Companies' Planning Reserve Margin	Supply vs. Peak Summer Load	
		KU	LG&E
2018	24.7%	30.3%	16.4%
2019	23.5%	33.5%	9.7%
2020	23.5%	33.6%	9.7%
2021	23.5%	33.7%	9.0%
2022	23.7%	33.3%	8.3%
2023	23.7%	34.5%	9.1%
2024	24.0%	34.8%	9.4%
2025	23.9%	34.7%	9.2%
2026	23.6%	34.5%	8.9%
2027	23.5%	34.1%	8.4%

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 23

Responding Witness: David S. Sinclair

Municipal Load Loss

Q-23. Based on statements from Witness Blake, please provide a list of the municipal wholesale customers who are leaving the KU system.

A-23. The Departing Municipal Customers that will cease taking supply service from KU under a full requirements contract in 2019 consist of:

- Barbourville
- Berea
- Corbin
- Frankfort
- Bardwell
- Falmouth
- Madisonville
- Providence

In 2017 Paris ceased taking supply service from KU under a full requirements contract, while Benham ceased taking supply service from KU under a full requirements contract in 2015.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 24

Responding Witness: David S. Sinclair

- Q-24. Please provide by year and vacating municipal customer their contribution to KU's monthly system peaks for the years 2010 through 2018.
- A-24. See attached. The attachment contains data for the municipals whose service will be terminated on April 30, 2019.

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-10	Feb-10	Mar-10	Apr-10	May-10	Jun-10	Jul-10	Aug-10	Sep-10	Oct-10	Nov-10	Dec-10
KU System Peak (MW)	4,353	4,121	3,609	2,893	3,439	4,072	4,014	4,354	3,852	2,893	3,093	4,517
Departing Municipals (KW):												
Customer A	20,489	18,794	18,127	14,520	18,317	22,241	22,030	23,491	20,758	13,656	15,504	21,586
Customer B	30,337	29,578	24,675	17,042	21,327	26,269	25,760	27,484	24,524	17,213	19,692	32,349
Customer C	16,421	14,825	13,302	12,009	15,745	19,517	18,985	20,854	17,513	10,336	12,383	16,855
Customer D	127,990	126,193	108,872	98,784	126,916	145,387	143,883	155,081	136,298	97,809	98,532	133,510
Customer E	1,693	1,254	1,149	1,185	1,713	2,241	2,317	2,617	1,952	1,269	1,076	1,397
Customer F	2,975	2,922	2,624	2,592	3,820	4,764	4,709	5,095	4,300	2,426	2,471	3,243
Customer G	48,235	40,994	37,620	46,861	45,276	65,804	65,446	69,668	59,329	45,671	34,972	40,320
Customer H	5,326	4,586	3,915	4,105	5,319	7,463	7,451	8,132	6,493	4,216	3,499	4,929
Total Departing Municipals (KW)	253,466	239,146	210,284	197,098	238,433	293,686	290,581	312,422	271,167	192,596	188,129	254,189

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-11	Feb-11	Mar-11	Apr-11	May-11	Jun-11	Jul-11	Aug-11	Sep-11	Oct-11	Nov-11	Dec-11
KU System Peak (MW)	4,066	4,292	3,231	3,125	3,846	3,935	4,102	4,061	4,024	2,784	3,374	3,537
Departing Municipals (KW):												
Customer A	19,505	20,645	14,748	14,458	19,798	21,456	21,919	20,928	21,384	11,460	16,224	16,272
Customer B	27,344	28,686	20,513	19,015	23,736	24,736	26,372	25,342	24,272	15,204	20,508	23,051
Customer C	15,205	16,140	11,774	11,591	18,240	18,816	19,790	18,667	18,307	8,767	12,523	13,139
Customer D	113,316	122,867	92,778	96,180	134,383	138,432	147,252	138,415	139,793	85,201	100,523	108,049
Customer E	1,513	1,589	1,227	1,007	1,808	2,120	2,321	2,096	2,121	1,062	1,049	1,256
Customer F	3,062	3,129	2,671	2,544	4,237	4,527	4,710	4,520	4,641	1,991	2,501	2,728
Customer G	45,165	42,740	41,325	35,144	61,309	63,504	67,071	64,743	64,003	42,478	37,127	38,809
Customer H	5,499	5,242	4,593	3,756	6,563	7,055	7,800	7,520	7,489	4,094	4,321	4,631
Total Departing Municipals (KW)	230,609	241,038	189,629	183,694	270,074	280,646	297,236	282,231	282,011	170,258	194,777	207,936

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-12	Feb-12	Mar-12	Apr-12	May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12
KU System Peak (MW)	4,014	3,825	3,366	3,014	3,481	4,138	4,085	3,999	3,768	2,996	3,464	3,605
Departing Municipals (KW):												
Customer A	18,029	18,526	15,506	14,875	16,565	20,498	20,638	19,282	19,380	13,373	15,869	15,890
Customer B	26,044	23,747	19,181	17,243	20,347	25,621	25,322	23,422	21,992	17,987	21,756	22,558
Customer C	14,232	14,669	11,770	13,147	15,362	19,331	20,077	17,802	17,998	11,034	13,012	13,481
Customer D	117,424	109,805	99,448	96,902	119,473	145,580	143,489	135,979	130,847	89,326	104,723	109,872
Customer E	1,313	1,298	950	1,138	1,854	2,378	2,302	2,122	1,884	954	1,126	1,202
Customer F	3,063	2,804	2,465	2,435	3,557	4,776	4,795	4,454	3,942	2,316	2,712	0
Customer G	44,933	42,773	35,222	48,720	56,962	64,642	67,995	65,087	52,870	34,607	37,819	40,028
Customer H	5,106	4,739	3,768	4,663	6,567	8,155	8,259	7,502	5,700	3,608	4,436	4,770
Total Departing Municipals (KW)	230,143	218,360	188,310	199,122	240,688	290,983	292,878	275,650	254,613	173,204	201,452	207,801

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-13	Feb-13	Mar-13	Apr-13	May-13	Jun-13	Jul-13	Aug-13	Sep-13	Oct-13	Nov-13	Dec-13
KU System Peak (MW)	4,153	4,193	3,723	3,143	3,472	3,847	3,943	3,819	3,919	3,246	3,526	3,978
Departing Municipals (KW):												
Customer A	17,947	16,951	16,529	13,366	15,547	17,978	16,843	17,566	18,163	13,927	15,768	16,039
Customer B	26,676	25,505	24,518	19,204	20,358	22,463	22,457	22,667	23,395	18,066	21,035	24,124
Customer C	15,254	14,437	13,500	11,168	15,164	17,094	17,564	16,237	17,358	12,078	12,942	13,390
Customer D	122,749	116,987	111,619	97,574	118,180	132,754	139,507	126,260	137,256	107,705	100,346	116,474
Customer E	1,342	1,353	1,119	1,027	1,559	2,004	2,041	1,870	1,910	1,310	1,377	1,427
Customer F	3,181	3,048	2,846	2,443	3,672	3,960	4,602	4,244	4,401	2,843	2,929	2,980
Customer G	42,817	44,887	37,882	35,079	53,001	61,909	63,647	59,860	61,374	48,788	39,027	44,499
Customer H	5,294	4,835	4,092	3,850	5,545	7,094	6,570	6,083	6,070	4,568	5,028	5,016
Total Departing Municipals (KW)	235,261	228,002	212,104	183,711	233,027	265,256	273,232	254,786	269,926	209,285	198,452	223,949

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
KU System Peak (MW)	5,035	4,456	4,091	3,206	3,407	3,836	3,870	3,798	3,774	3,222	3,981	3,694
Departing Municipals (KW):												
Customer A	21,432	17,969	17,899	13,080	14,237	18,038	17,940	17,520	15,348	13,188	17,686	16,522
Customer B	33,173	29,987	27,332	18,707	19,877	22,844	23,184	22,561	22,246	17,801	23,968	22,717
Customer C	17,428	15,307	14,680	11,045	11,639	17,267	16,489	16,601	14,074	12,324	14,264	13,360
Customer D	135,878	129,469	116,542	94,584	116,987	129,839	129,335	134,148	127,924	107,276	113,837	105,605
Customer E	1,746	1,597	1,356	1,027	1,305	1,926	1,830	2,003	1,876	1,449	1,230	1,208
Customer F	3,390	3,193	2,911	2,363	3,535	4,111	4,194	4,383	4,164	2,877	2,868	2,754
Customer G	49,142	45,399	40,495	34,708	49,962	58,770	58,751	62,065	58,038	48,219	38,197	38,041
Customer H	6,154	5,500	4,584	3,792	5,215	6,336	6,581	6,697	5,876	4,919	4,486	4,080
Total Departing Municipals (KW)	268,342	248,421	225,800	179,305	222,756	259,131	258,304	265,979	249,544	208,052	216,535	204,286

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
KU System Peak (MW)	4,860	5,112	4,261	2,716	3,269	3,790	3,807	3,724	3,756	3,005	3,445	3,456
Departing Municipals (KW):												
Customer A	20,854	23,868	18,262	11,510	14,419	17,993	18,434	17,052	17,762	12,233	15,216	14,866
Customer B	32,579	36,402	30,073	14,995	17,425	22,552	23,089	21,468	22,207	16,015	21,525	20,735
Customer C	17,639	18,343	15,563	10,392	13,615	17,173	17,246	16,766	15,892	11,329	13,248	12,209
Customer D	139,121	149,167	120,515	88,208	108,730	127,084	120,372	124,379	128,369	99,078	102,421	101,312
Customer E	1,552	1,477	1,529	1,127	1,035	1,830	2,225	1,994	1,904	1,225	1,095	1,175
Customer F	3,479	3,698	3,186	2,238	3,089	4,106	3,887	3,873	4,178	2,420	2,583	2,584
Customer G	44,024	44,036	40,387	39,574	45,407	57,609	60,898	57,444	56,923	42,836	36,951	35,596
Customer H	5,633	5,481	4,719	3,649	4,230	5,936	6,349	6,186	6,505	3,969	3,909	4,155
Total Departing Municipals (KW)	264,880	282,472	234,233	171,695	207,950	254,282	252,502	249,162	253,739	189,106	196,948	192,632

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-16	Feb-16	Mar-16	Apr-16	May-16	Jun-16	Jul-16	Aug-16	Sep-16	Oct-16	Nov-16	Dec-16
KU System Peak (MW)	4,415	4,039	3,347	2,982	3,214	3,836	3,934	3,936	3,855	3,146	3,288	4,016
Departing Municipals (KW):												
Customer A	19,085	17,369	13,932	12,178	16,046	18,252	19,205	19,457	18,413	14,393	14,959	16,387
Customer B	29,127	25,669	20,020	16,162	19,246	23,351	24,210	23,690	23,323	18,925	21,101	25,231
Customer C	16,202	15,078	12,241	12,155	15,379	17,272	18,188	18,068	17,357	13,164	12,500	14,533
Customer D	125,269	119,683	102,740	101,606	113,980	136,954	135,643	136,752	133,493	107,612	102,102	119,448
Customer E	1,441	1,359	1,091	1,274	1,584	2,227	2,089	1,922	1,971	1,578	1,053	1,257
Customer F	3,123	2,915	2,598	2,614	3,386	3,661	3,716	4,451	4,306	2,604	2,464	2,893
Customer G	43,341	41,527	35,966	46,592	50,969	61,086	61,619	58,313	59,368	47,850	37,022	40,715
Customer H	5,236	4,678	3,674	3,936	5,210	6,358	6,218	5,921	6,101	4,648	3,720	4,555
Total Departing Municipals (KW)	242,824	228,278	192,262	196,517	225,801	269,160	270,889	268,573	264,331	210,774	194,921	225,021

**KENTUCKY UTILITIES COMPANY
Coincident Peak Demand - Coincident with
Combined Company System Peak Demand**

MO-YR	Jan-17	Feb-17	Mar-17	Apr-17	May-17	Jun-17	Jul-17	Aug-17	Sep-17	Oct-17	Nov-17	Dec-17
KU System Peak (MW)	3,924	3,630	3,815	2,906	3,346	3,710	3,914	3,774	3,458	2,928	3,318	3,961
Departing Municipals (KW):												
Customer A	16,798	15,852	17,654	12,144	14,081	16,795	18,744	17,767	16,385	12,257	14,436	17,885
Customer B	24,535	23,273	25,331	16,903	19,914	22,097	23,751	21,479	20,768	16,624	20,876	27,586
Customer C	14,671	12,955	13,894	11,068	13,016	16,792	17,734	17,183	15,212	10,940	12,564	15,652
Customer D	116,911	105,974	109,771	101,128	115,265	132,266	131,166	132,434	120,767	100,682	102,337	113,845
Customer E	1,461	1,149	1,179	1,078	1,478	1,784	2,098	1,462	1,841	1,292	1,048	1,385
Customer F	2,937	2,660	2,746	2,644	3,247	3,115	4,353	4,129	3,810	2,938	2,497	3,026
Customer G	43,176	37,789	39,039	40,591	50,070	56,969	59,516	56,158	57,249	46,346	35,739	37,088
Customer H	4,634	4,199	4,199	3,798	4,767	5,729	6,642	5,620	5,661	4,221	3,630	4,739
Total Departing Municipals (KW)	225,123	203,851	213,813	189,354	221,838	255,547	264,003	256,233	241,693	195,300	193,128	221,205

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 25

Responding Witness: William Steven Seelye

- Q-25. Please provide the percentage jurisdictional generation and transmission demand allocation factors for the municipals (separately by vacating and remaining) and ODP for the years 2010 through 2018.
- A-25. See below for demand allocation factors for Years 2010 through 2017. Year 2018 data will be provided when available.

	Year	Year	Year	Year	Year	Year	Year	Year
DEMAND ALLOCATION FACTORS	2010	2011	2012	2013	2014	2015	2016	2017
Departing Municipals	6.717%	6.588%	6.574%	6.435%	6.285%	6.282%	6.546%	6.473%
Remaining Municipals	1.803%	1.775%	1.820%	1.775%	1.776%	1.799%	1.856%	1.838%
ODP	4.782%	4.966%	4.736%	4.542%	4.316%	4.294%	3.945%	4.015%

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 26

Responding Witness: Lonnie E. Bellar / Robert M. Conroy

- Q-26. Please confirm transmission costs for the vacating municipals recovered under OATT in the same amount as the previously bundled rate for full requirements service? If not, please explain why not.
- A-26. Wholesale customers (vacating and remaining municipals) are network customers under the LG&E/KU OATT and are not charged bundled rates. The vacating KU municipals currently and once vacated, will continue to pay for their transmission related cost through the LG&E/KU OATT. The costs charged to provide that service will not be the same as they will be required to pay for additional services such as reactive supply and voltage control, energy imbalance, regulation and frequency response, and operating and spinning reserves. Additionally, when transacting with MISO, they may qualify for Rate Schedule 402, which is the schedule for “depancaking” expenses as described in the response to PSC2-45b.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 27

Responding Witness: Daniel K. Arbough

Q-27. Please provide the test period transmission revenues for the vacating Municipal customers.

A-27. The test period transmission revenues for the vacating Municipal customers are \$7,021,811.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 28

Responding Witness: Lonnie E. Bellar

Q-28. Does KU plan to sell or have the Municipals asked to buy the primary facilities used to serve the vacated Municipals. If so, how would the price be determined?

A-28. KU has been in discussions with KYMEA's representative regarding the transition of the Municipals from KU full requirements customers to transmission-only customers. He has indicated the Municipals' interest in acquiring certain KU-owned and maintained facilities that currently serve four of the Municipals, specifically the Cities of Bardwell, Falmouth, Madisonville and Providence. In response, KU has indicated its willingness to sell the facility that serves Bardwell, the facility that serves Falmouth, the six facilities that serve Madisonville, and the two facilities that serve Providence. The sale price that KU verbalized to the representative is largely based on the net book value of the assets and the ability to cover any costs required to facilitate the electrical separation of those facilities that serve KU retail customers and Municipal customers. In the event that the Municipals elect not to purchase the facilities, or agreement is not reached between KU and the Municipals on sale price and/or terms related to the facilities, KU will assess a monthly charge to cover the revenue requirement related to the facilities, similar to the monthly charge the municipals currently pay as a KU wholesale requirements customer.

KENTUCKY UTILITIES COMPANY

**Response to First Request for Information of
Kentucky School Boards Association (KSBA)
Dated November 13, 2018**

Case No. 2018-00294

Question No. 29

Responding Witness: Lonnie E. Bellar

Q-29. Please provide a copy of the transmission tariff under which the vacating Municipals take service going forward.

A-29. The OATT is filed through the FERC eTariff filing process and is available here: <https://etariff.ferc.gov/TariffBrowser.aspx?tid=794>.